



របាយការណ៍
ប្រចាំឆ្នាំ
2019

အမေရိကန်

01

ទិដ្ឋភាពទូទៅ

- 01 សាវតារធនាគារ
- 02 ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ
- 04 សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល

- 07 អាទិភាពរបស់អាជីវកម្ម
 - 09 អនុសាសន៍របស់អតិថិជន
 - 12 ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន
 - 13 ទំនួលខុសត្រូវសង្គម
 - 15 សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ
 - 16 សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ
 - 17 ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ
 - 19 គោលនយោបាយ និងគោលការណ៍
- អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

02

ការពិនិត្យ
មើលធុរកិច្ច

03

អភិបាលកិច្ច
ធនាគារ

- 26 រចនាសម្ព័ន្ធរបស់ធនាគារ
- 28 ប្រវត្តិបក្រុមប្រឹក្សាភិបាល
- 33 ប្រវត្តិបគណៈគ្រប់គ្រង

- 41 របាយការណ៍ហិរញ្ញវត្ថុ
និងរបាយការណ៍របស់វេនករឯករាជ្យ

04

ហិរញ្ញវត្ថុ

ទិដ្ឋភាពទូទៅ

- ◆ សាវតារធនាគារ 01
- ◆ ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ 02
- ◆ សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល 04

សាវតារធនាគារ

ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាផ្នែកមួយនៃ PhillipCapital ដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។

PhillipCapital មានវត្តមាននៅលើបណ្តាប្រទេសជាង 15 ដែលរួមមាន អូស្ត្រាលី កម្ពុជា ចិន (រួមបញ្ចូល ហុងកុង) បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ កូរ៉េ ចក្រភពអង់គ្លេស អារ៉ាប់ សហរដ្ឋអាមេរិក និងវៀតណាម។ PhillipCapital ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាព និងសេវាកម្មទៅកាន់បុគ្គល អតិថិជនដែលមានទ្រព្យធនខ្ពស់ សាជីវកម្ម និងអតិថិជននៅតាមស្ថាប័ននានា។ ទាំងនេះរួមបញ្ចូលទាំងការជួញដូរមូលបត្រ បណ្តុនពេលអនាគត ការប្តូររូបិយវត្ថុ មូលបត្របំណុល លោហៈ និងទំនិញដ៏មានតម្លៃ កិច្ចសន្យា ការផ្លាស់ប្តូរមូលនិធិជួញដូរ ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងគណនី ការធ្វើផែនការធានារ៉ាប់រង ផែនការសន្សំទៀងទាត់ ការស្រាវជ្រាវការវិនិយោគ ការផ្តល់ហិរញ្ញប្បទានទុន និងប្រឹក្សាយោបល់លើទ្រព្យសម្បត្តិ។

ចាប់តាំងពីឆ្នាំ1975 មក បណ្តាញក្រុមហ៊ុន PhillipCapital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែល

មានបុគ្គលិកច្រើនជាង 5000 នាក់ និងអតិថិជនច្រើនជាងមួយលាននាក់នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោមការគ្រប់គ្រងលើស 35 ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី 1.5 ពាន់លានដុល្លារ។

ក្រុមហ៊ុនបានឈានជើងចូលក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ2009 ក្នុងការវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance និងបន្ទាប់មកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ2012 និងធនាគារ ហ្វីលីព ក្នុងឆ្នាំ2014 ពេលដែលក្រុមហ៊ុនទិញធនាគារ ហ័ង ឌីប៊ីអេស និងប្តូរឈ្មោះជាធនាគារ ហ្វីលីព។ មុខងាររបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រីកបន្ថែមជាមួយនឹងការបន្ថែមនូវក្រុមហ៊ុនធានារ៉ាប់រង Phillip Life Assurance និង Phillip General Insurance។

ធនាគារ ហ្វីលីព បច្ចុប្បន្នមាន 89 សាខានៅក្នុងប្រទេសកម្ពុជា ហើយយើងមានគម្រោងពង្រីកវត្តមានរបស់យើងនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។



ចក្ខុវិស័យ


និងបេសកកម្មរបស់ធនាគារ

ចក្ខុវិស័យ របស់ធនាគារ

- ◆ កសាងធនធានមនុស្ស
- ◆ ផ្តល់ភាពពេញចិត្តដល់អតិថិជន
- ◆ ចូលរួមចំណែកកសាងសហគមន៍

បេសកកម្ម របស់ធនាគារ

ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលប្រកបដោយភាពងាយស្រួល ច្នៃប្រឌិត និងទំនុកចិត្តដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយនឹងកិច្ចសហការដ៏ល្អរវាងបុគ្គលិករបស់យើងជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជន ដើម្បីបង្កើនសុខុមាលភាពផ្នែកសេដ្ឋកិច្ចរបស់គ្រួសារនៅតាមសហគមន៍ជនបទ និងទីក្រុងប្រកបដោយនិរន្តរភាព។





&



យើងរួមគ្នាតែមួយ



ឥឡូវនេះធនាគារ ហ្វីលីព
មាននៅទូទាំងប្រទេសកម្ពុជា

សេវាបម្រើអតិថិជន

☎ 086 930 000
089 989 818

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ធនាគារ ហ្វីលីព ដែលនៅជិតលោកអ្នក

📍 89 Branches

📍 46 ATMs / CDMs

🌐 www.phillipbank.com.kh

📱 PhillipBank Cambodia

សេចក្តីថ្លែងការណ៍

ប្រធានក្រុមប្រឹក្សាភិបាល



លោក LIM HUA MIN

ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ2019 ជាឆ្នាំគួរជាទីពេញចិត្តរបស់ធនាគារ ហ្វីលីព។ យើងខ្ញុំបានផ្ដោតការយកចិត្តទុកដាក់លើការរួមបញ្ចូលគ្នាពេញលេញជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនក្នុងអត្រាប្រមាណ 7% សម្រាប់ឆ្នាំ2019 ធនាគារយើងខ្ញុំក៏មានការរីកចម្រើនក្នុងល្បឿនមួយដែលសមស្របតាមសេដ្ឋកិច្ចផងដែរ។ ជាលទ្ធផលធនាគារយើងខ្ញុំទទួលបានប្រាក់ចំណូលប្រតិបត្តិការចំនួន 19.68 លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពន្ធពន្ធនៃ 5.48 លានដុល្លារអាមេរិកសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 បើធៀបនឹង 14.82 លានដុល្លារអាមេរិក និង 3 លានដុល្លារអាមេរិកសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។

ទំហំឥណទានសរុបរបស់ធនាគារយើងខ្ញុំបានកើនឡើង 35.79% ពី 166.87 លានដុល្លារអាមេរិកដល់ 226.59 លានដុល្លារអាមេរិក។ ទំហំប្រាក់បញ្ញើក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរពី 150.69 លានដុល្លារអាមេរិកនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដល់ 208.89 លានដុល្លារអាមេរិកនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ដែលកើនឡើង 38.69%។ ការកើនឡើងប្រាក់ចំណេញរបស់ធនាគារយើងខ្ញុំ គឺបណ្តាលមកពីការកើនឡើងនៃទំហំឥណទាន និងបុរេប្រទានពី 167.86 លានដុល្លារអាមេរិកដល់ 227.35 លានដុល្លារអាមេរិក។ យើងខ្ញុំចាត់ទុកវិធីសាស្ត្រនេះជាវិធីសាស្ត្រ នៃធនាគារ ដែលមានការទទួលខុសត្រូវក្នុងភាពជាដៃគូជាមួយអតិថិជនរបស់យើងឆ្ពោះទៅរកវិបុលភាពរយៈពេលវែង។

យើងយល់ដឹងពីតម្រូវការដើម្បីបង្កើនប្រាក់ចំណូលតាមរយៈថ្លៃសេវាកម្មរបស់យើង។ ប្រាក់ចំណូលផ្នែកលើកម្រៃសេវារបស់យើងបានកើនឡើងពី 1.24 លានដុល្លារអាមេរិកដល់ 1.5 លានដុល្លារអាមេរិក។ វាគឺជាការជម្រុញយុទ្ធសាស្ត្ររបស់យើងក្នុងការវិនិយោគឱ្យកាន់តែស៊ីជម្រៅទៅក្នុងឧស្សាហកម្មធនាគារដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មថ្មីៗ។ មានមធ្យោបាយជាច្រើនដែលធនាគារអាចធ្វើបានក្នុងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុបានប្រសើរជាងមុនជូនដល់អតិថិជន។ យើងនឹងបន្តស្វែងរកលទ្ធភាពទាំងនោះ។

ចាប់តាំងពីឆ្នាំមុន យើងបានផ្តោតលើការពង្រីកអាជីវកម្មធនាគារបុគ្គល ហើយយើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនវណ្ណៈកណ្តាល ដែលរស់នៅក្នុងទីក្រុង។ សាខាគំរូដំបូងសម្រាប់សាខាធនាគារ ហ្វីលីព ទាំងអស់ត្រូវបានបញ្ចប់ ហើយនឹងត្រូវបានគេយកជាសាខាគំរូនៅទូទាំងប្រទេស។ យើងបានធ្វើការផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់ដូចជា ផលិតផលឥណទានបុគ្គល និងគណនីបញ្ញើមានកាលកំណត់។ បន្ថែមពីលើនេះ យើងបានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនៈទ្រព្យជាច្រើនដើម្បីផ្តល់ជូននូវផលិតផលឥណទានគេហដ្ឋាន ដែលមានតម្លៃសមរម្យសម្រាប់អតិថិជន។

សេចក្តីថ្លែងការណ៍

ប្រធានក្រុមប្រឹក្សាភិបាល

ជាមួយនឹងដើមទុនដែលបានបង់ចំនួន 75 លានដុល្លារអាមេរិក ដែលអនុលោមតាមតម្រូវការបទបញ្ញត្តិ ធនាគារនៅតែរក្សាបាននូវការគោរពខ្ជាប់ខ្ជួនតាមសេចក្តីប្រកាស និងបទបញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។ យើងប្តេជ្ញារក្សាអភិបាលកិច្ចសាជីវកម្ម និងវិជ្ជាជីវៈល្អក្នុងការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។ ធនាគារបន្តអនុវត្តយ៉ាងតឹងរឹងនូវវាល្បកាសសាមាគមបទបញ្ញត្តិ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារមានគោលបំណងក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្មធនាគារដែលមានអត្ថប្រយោជន៍ ប្រសិទ្ធភាព និងសុវត្ថិភាព។ ធនាគារមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពិនិត្យឡើងវិញ កែលម្អ និងបន្ថែមផលិតផល និងសេវាកម្មថ្មីៗ ដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មធនាគារសម្រាប់អតិថិជនដ៏ល្អបំផុត។ ការឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ធនាគារយើងខ្ញុំ។ យើងបានកំណត់យ៉ាងច្បាស់នូវផែនការសម្រាប់ស្ថាប័នក្រុមប្រឹក្សាភិបាល និងយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា។ ឥឡូវនេះ យើងខ្ញុំកំពុងចូលរួមក្នុងការបង្កើតវិទ្យាសាស្ត្រ និងផលិតផលដែលល្អប្រសើរជាងមុន ដើម្បីផ្តល់ជូននូវទំនាក់ទំនងយ៉ាងរលូន 24/7 ជាមួយអតិថិជនរបស់ធនាគារ។ យើងរំពឹងថាដំណើរការនេះនឹងមានជាបន្តបន្ទាប់។ ការផ្តល់ជូននូវភាពពេញចិត្តសម្រាប់អតិថិជន គឺជាអ្វីដែលធនាគារកំពុងខិតខំប្រឹងប្រែងជានិច្ច។

ការរួមបញ្ចូលគ្នារបស់ធនាគារយើងខ្ញុំ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមខ្នុរ ត្រូវបានទទួលស្គាល់ និងអនុម័តពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការរួមបញ្ចូលគ្នានេះនឹងពង្រីកវិសាលភាពរបស់ធនាគារយើងខ្ញុំជាមួយសាខាប្រតិបត្តិការចំនួន 89 ការិយាល័យទូទាំងប្រទេស។ នេះគឺជាវិសាលភាពដ៏ធំធេង ដែលអាចកើតមានឡើងនៅក្នុងការរួមបញ្ចូលរចនាសម្ព័ន្ធ និងការបង្កើតប្រសិទ្ធភាពនៃបណ្តាញ។

ការរាតត្បាតនៃវីរុស កូវីដ 19 នៅក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ2020 ត្រូវបានគេរំពឹងថា នឹងបង្កើតការអនុវត្តន៍ថ្មីនៅក្នុងពិភពលោក។ អ្វីដែលយើងអនុវត្តកាលពីអតីតកាល អាចនឹងលែងត្រូវបានអនុវត្តនាពេលអនាគត។ នេះបានន័យថា តថភាពចាស់ៗ នឹងត្រូវបានកំណត់ថ្មី។ យើងមិនអាចបន្តធ្វើអាជីវកម្មដូចសព្វដងនោះឡើយ។ ប្រទេសអភិវឌ្ឍន៍អាចរួចផុតពីឱនភាពថវិកានិងការបន្ធូរបន្ថយបរិមាណ។ ទីផ្សារដែលកំពុងរីកចម្រើនអាចនឹងត្រូវបានកំណត់និយមច្រើនជាងនេះ។ តថភាពនៃសេដ្ឋកិច្ចម៉ាក្រូនិងប៉ះពាល់ដល់ភាគច្រើននៃយើងទាំងអស់គ្នា នៅពេលអត្រាការប្រាក់អាចនឹងឆ្ពោះទៅរកសូន្យ ឬអវិជ្ជមាន ដោយមិនមានសញ្ញានៃអតិថិជនណាជាក់ស្តែង។

នៅពេលដែលពិភពលោកកំពុងស្ថិតក្នុងគ្រាលំបាក វាជាពេលដ៏សមស្របសម្រាប់ពួកយើង ដើម្បីផ្តោតលើការអភិវឌ្ឍន៍ក្នុងតំបន់។ អាស៊ាននឹងក្លាយជាចង្កោមនៃតំបន់ដែលមានភាពជោគជ័យបំផុត លើកំណើនសេដ្ឋកិច្ច។ បំណងប្រាថ្នារបស់យើងក្នុងនាមធនាគារ គឺចង់ក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់នេះ។

លើសពីប្រាក់ចំណេញ យើងមានចក្ខុវិស័យរបស់យើងគឺ "កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូលរួមចំណែកកសាងសហគមន៍"។ មនុស្ស គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង។ យើងត្រូវអភិវឌ្ឍពួកគេ ដោយការបណ្តុះបណ្តាល និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាព។ បន្ថែមលើការបង្កើតការងារ ភាពជាអ្នកដឹកនាំមានភាពពាក់ព័ន្ធនឹងការរីកចម្រើនអ្នកដទៃ និងបង្កើតឱកាសសម្រាប់ប្រជាជនរបស់យើង។ បញ្ហាប្រឈមរបស់យើង គឺការបណ្តុះបណ្តាលការយល់ចិត្តជាមួយអតិថិជន។ កន្លែងណាដែលមានការយល់ចិត្ត យើងនឹងមានអារម្មណ៍ដូចជាអតិថិជនរបស់យើង និងយល់ពីតម្រូវការរបស់ពួកគេ។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមផ្ញើតុលាការនេះថ្លែងអំណរគុណដល់មន្ត្រីធនាគារជាតិនៃកម្ពុជាទាំងអស់ចំពោះការណែនាំ គាំទ្រ និងការផ្តល់យោបល់ផ្សេងៗ។

ជូនចំពោះអតិថិជនទាំងអស់ សូមអរគុណចំពោះការជឿជាក់ និងការគាំទ្រឥតឈប់ឈររបស់អ្នក។ យើងទន្ទឹងរង់ចាំបន្តកសាងភាពជាដៃគូរឹងមាំ និងមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំខាងមុខ ខណៈដែលយើងខិតខំបន្តធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មរបស់យើង។

ជាចុងក្រោយ សមិទ្ធផលរបស់យើងត្រូវបានចូលរួមដោយការខិតខំ និងការប្តេជ្ញាចិត្តរបស់និយោជិក ដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើង និងជាទីកោតសរសើរយ៉ាងជ្រាលជ្រៅ។ សូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកចំពោះធនាគារ និងអតិថិជន។



លោក Lim Hua Min
ប្រធានក្រុមប្រឹក្សាភិបាល

ការពិនិត្យ លើលក្ខណៈកិច្ច

◆ អាទិភាពរបស់អាជីវកម្ម	07
◆ អនុសាសន៍របស់អតិថិជន	09
◆ ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន	12
◆ ទំនួលខុសត្រូវសង្គម	13
◆ សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ	15
◆ សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ	16
◆ ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ	17
◆ គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន.....	19

អាទិភាព របស់អាជីវកម្ម

ចក្ខុវិស័យផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារទទួលបានចំណូលប្រតិបត្តិការសរុបចំនួន 19.68 លានដុល្លារអាមេរិក (ធៀបនឹងចំនួន 14.82 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨) និងបានកត់ត្រាប្រាក់ចំណេញមុនគិតពន្ធចំនួន 5.48 លានដុល្លារអាមេរិក (ធៀបនឹងចំនួនប្រាក់ចំណេញមុនគិតពន្ធចំនួន 3 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨) ។

ការកើនឡើងប្រាក់ចំណេញ គឺដោយសារតែកំណើន នៃចំណូលការប្រាក់ដែលបានមកពីកំណើននៃទំហំឥណទានរបស់ធនាគារ។ សមតុល្យឥណទានរបស់យើងបានកើនឡើងពី 167.86 លានដុល្លារអាមេរិកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដល់ 227.35 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលពីថ្លៃសេវាកម្មរបស់ធនាគារ ក៏បានកើនឡើងពី 1.24 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ចំនួន 1.5 លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

ធនាគារនឹងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីផ្តោតលើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូច និងមធ្យម និងផលិតផលសម្រាប់បុគ្គល (ដូចជាឥណទានបុគ្គល ឥណទានគេហដ្ឋាន និងឥណទានរថយន្ត)។ ធនាគារក៏នឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំឥណទាន ក៏ដូចជាការបង្កើនចំនួនទឹកប្រាក់បញ្ញើ ជាពិសេសពីអតិថិជនបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យមផងដែរ។

ចក្ខុវិស័យចំពោះអតិថិជន

ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់បុគ្គល និងសាជីវកម្ម ក៏ដូចជាធានាឱ្យបាននូវសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយ។

ធនាគារនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងភាពងាយស្រួលរបស់អតិថិជន និងផ្តល់ជូននូវសេវាកម្មដ៏អស្ចារ្យដល់អតិថិជន ដើម្បីធានាថាប្រតិបត្តិការត្រូវបានបំពេញដោយជោគជ័យ ឬដើម្បីជួយដល់តម្រូវការសេវាធនាគាររបស់ពួកគាត់។ ការប្តេជ្ញាចិត្តនេះ គឺមានលក្ខណៈពិសេសដោយធ្វើឱ្យមានភាពខុសប្លែកគ្នាដ៏សំខាន់សម្រាប់ធនាគារហើយនឹងនាំមកនូវអត្ថន័យថ្មីមួយគឺ “សេវាកម្ម និងទំនាក់ទំនងអតិថិជនល្អបំផុត” ដើម្បីរស់នៅស្របតាមពាក្យស្លោក “កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូលរួមចំណែកកសាងសហគមន៍”។

ចក្ខុវិស័យចំពោះសហគមន៍

ធនាគារក៏ចូលរួមផងដែរ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ ទំនួលខុសត្រូវសង្គមជាច្រើនដើម្បីគាំទ្រសហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបានខិតខំប្រឹងប្រែងព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើន។ ចាប់ពីឆ្នាំ 2018 រហូតមកដល់ពេលនេះ ធនាគារបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសហគមន៍ជនពិការ និងការអប់រំតាមរយៈការខិតខំប្រឹងប្រែង និងសហការគ្នា ដើម្បីជួយគាំទ្រលើកម្ពុស្ថានសហគមន៍ជនពិការតាមរយៈអង្គការសិល្បៈ Epic Arts។ លើសពីនេះទៀត យើងបានគាំទ្រដល់កម្មវិធី



អាទិភាព របស់អាជីវកម្ម

E2STEM នៅវិទ្យាល័យព្រះយុគនូវ ដោយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតនៅទីនោះ ដើម្បីជួយលើកកម្ពស់ការអប់រំជំនាញវិទ្យាសាស្ត្រ និង បច្ចេកទេសនៅកម្ពុជា។ ធនាគារនឹងបន្តចូលរួមវិភាគទាននៅសង្គមកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងជាច្រើនទៀតនៅក្នុងឆ្នាំបន្តបន្ទាប់។

ចក្ខុវិស័យចំពោះដំណើរការផ្ទៃក្នុង

ធនាគារមានគោលបំណងរៀបចំគម្រោង និងឈរជើងនៅក្នុងវិស័យនេះ ជាអ្នក “កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូល រួមចំណែកកសាងសហគមន៍” ដែលផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើ ដំណើរការគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់ សម្រាប់ជាខត្តកម្មប្រយោជន៍ របស់អតិថិជន។ ធនាគារបានដាក់ចេញនូវគោលនយោបាយ និងនីតិវិធី កម្រិតស្តង់ដារអន្តរជាតិ ព្រមទាំងបានធ្វើការវិនិយោគជាបន្តបន្ទាប់លើ វិស័យសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនការរៀបចំ ចិត្តពីសំណាក់អតិថិជន។

ចក្ខុវិស័យចំពោះផ្នែកធនធានមនុស្ស

ដោយទទួលស្គាល់ថាបុគ្គលិក គឺជាទ្រព្យដ៏សំខាន់របស់ធនាគារ ធនាគារ ខិតខំប្រឹងប្រែងទាក់ទាញ និងជ្រើសរើសបេក្ខភាព ដែលមានគុណវុឌ្ឍិ ឥរិយាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ។ ធនាគារជឿជាក់ថាការ អភិវឌ្ឍន៍ធនធានមនុស្សអាចជួយដល់បុគ្គលិក នៅក្នុងការអភិវឌ្ឍន៍ជំនាញ ផ្ទាល់ខ្លួន និងសម្រាប់ក្រុមហ៊ុន ចំណេះដឹង និងសមត្ថភាព ដែលមាន សារៈសំខាន់ក្នុងការអភិវឌ្ឍន៍កំលាំងពលកម្មដែលអាចជួយឱ្យសម្រេចទៅ តាមគោលដៅរបស់ធនាគារ។

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសមស្របនៅកម្រិតក្រុមហ៊ុន នឹងជួយដល់ បុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវកម្រិតខ្ពស់នៅកន្លែងធ្វើការ និងបង្កើន ឱ្យបានប្រសិទ្ធភាពអតិបរិមាសសម្រាប់សហគ្រាស។ កម្មវិធីនេះក៏បាននាំឱ្យ មានការចូលរួមរបស់បុគ្គលិក ដើម្បីជួយធានាថាបុគ្គលិកពេញចិត្តចំពោះ ការងាររបស់ពួកគេ។ បុគ្គលិកជូនដំណឹងអស់សុទ្ធតែទទួលបានការបណ្តុះ បណ្តាល ដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេថែមទៀត។

ការអភិវឌ្ឍន៍ធនធានមនុស្សតាមចក្ខុវិស័យរបស់អាជីវកម្ម ត្រូវតែដើរស្រប គ្នាទៅនឹងរបស់កម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ ធនាគារបានចំណាយ ថវិកាជិត 4 ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំ2019 សម្រាប់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្រុមការងារ។

ផែនការប្រតិបត្តិការសំខាន់សម្រាប់ហិរញ្ញវត្ថុឆ្នាំ 2020

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ធនាគារមានគម្រោងនឹងដាក់ ឱ្យប្រើប្រាស់ផលិតផលថ្មីៗជាច្រើនទៀតនៅឆ្នាំ2020។ នៅដើមឆ្នាំ2020 ធនាគារនឹង ដាក់ដំណើរការកម្មវិធីទូរស័ព្ទជាថ្មី មានឈ្មោះថា “Phillip Mobile” ដែលមានបន្ថែមនូវមុខងារថ្មីៗជាច្រើនរួមមាន ការទូទាត់ វិក្កយបត្រ ការបើកគណនី ការដាក់ស្នើសុំប្រាក់កម្ចី និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ ដើម្បីរក្សារបៀបរបបនៅតាមបែបទាន់សម័យនៅកម្ពុជា ធនាគារមានគម្រោង នឹងដាក់ឱ្យដំណើរការម៉ាស៊ីនវិភាគ ជាប្រភេទកាត និមិត្ត។ អតិថិជនរបស់ធនាគារ ហ្វីលីប អាចស្នើសុំកាតនេះគ្រប់ពេល វេលា គ្រប់ទីកន្លែង ដោយគ្រាន់ប្រើប្រាស់សម្រាប់ដៃចុចលើកម្មវិធី Phillip Mobile។ លើសពីនេះទៀត យើងនឹងផ្តល់ជូនសេវាកម្មធនាគារតាម អ៊ីនធឺណេត (Internet Banking) ដល់អតិថិជនធនាគារបុគ្គល និង សាធារណៈ ដើម្បីជួយពួកគេក្នុងការធ្វើប្រតិបត្តិការអាជីវកម្មពីមួយថ្ងៃទៅ មួយថ្ងៃ។

ដើម្បីផ្តល់នូវបទពិសោធន៍អតិថិជនលំដាប់ថ្នាក់ល្អបំផុត ធនាគារក៏មាន គម្រោងនឹងបើកដំណើរការសេវាអាទិភាព “ Phillip Priority” ដោយមាន កន្លែងទទួលភ្ញៀវដំបូងនៅសាខាកម្ពុជាព្រមទាំងសាខានិរន្តរ៍ និង សាខាបឹងកេងកងជាបន្តបន្ទាប់។

ដោយមើលឃើញពីតម្រូវការកើនឡើង នៃមូលនិធិសម្រាប់ការវិនិយោគក្នុង ចំណោមសហគ្រាសធុនតូច និងធ្មេញនៅក្នុងប្រទេសកម្ពុជា ធនាគារ ក៏មានបំណងដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីៗដែលជួយផ្គត់ផ្គង់ដល់ផ្នែក នេះផងដែរ។ ទន្ទឹមនឹងនេះ ធនាគារក៏នឹងលើកកម្ពស់ផលិតផលធនាគារ បុគ្គលរួមមាន ឥណទានបុគ្គល ឥណទានខ្នាតតូច ឥណទានម៉ូតូ ឥណទានថយន្ត និងឥណទានគេហដ្ឋាន ដើម្បីបង្កើនចំនួនអតិថិជន ផ្នែកធនាគារបុគ្គល។

លើសពីនេះទៀត ដើម្បីផ្តល់នូវបទពិសោធន៍ និងភាពងាយស្រួលជូន អតិថិជន ធនាគារបាននិងកំពុងពង្រីកដើមទុន ទៅលើបណ្តាញសាខា និងអេធីអឹមរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីការរួមបញ្ចូលគ្នា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមឌីត។



អនុសាសន៍

របស់អតិថិជន



លោកស្រី ម៉ៅ ជិតា
អតិថិជន សាខាម៉ៅសែទុង

ដោយមានការគាំទ្រពីធនាគារ ហ្វីលីព ខ្ញុំអាចពង្រីកអាជីវកម្មរបស់ខ្ញុំទៅគ្រប់បណ្តាខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ធនាគារ ហ្វីលីព មានភាពជឿជាក់លើអាជីវកម្មរបស់ខ្ញុំ ហើយបានជួយផ្តល់ដំណោះស្រាយលើវាលបញ្ហាប្រឈមដែលខ្ញុំបានជួបប្រទះ។ ការគាំទ្រទាំងអស់នេះហើយ ដែលបានធ្វើឱ្យអាជីវកម្មរបស់ខ្ញុំ កាន់តែរីកចម្រើនឡើងៗ រហូតមកដល់សព្វថ្ងៃនេះ។



លោក ឱន សុមេធាវិទូ
អតិថិជន សាខាមុនីវង្ស

ធនាគារ ហ្វីលីព បានបណ្តុះបណ្តាលនូវវប្បធម៌នៃការថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ សម្រាប់ខ្ញុំ បុគ្គលិកធនាគារ ហ្វីលីព បានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់ខ្ញុំ រួមជាមួយនឹងលក្ខខណ្ឌដែលអាចបត់បែនបានទៅលើរយៈពេលកម្ចី។ ក្នុងនាមជាអតិថិជនមួយរូប នេះគឺជាស្តង់ដារសេវាកម្មអតិថិជនដែលយើងចង់បានពីធនាគារ។

អនុសាសន៍

របស់អតិថិជន



លោក កែវ ឡុងឌី
អតិថិជន សាខាស្ទឹងមានជ័យ

ធនាគារ ហ្វីលីព មានភាពខុសប្លែកពីធនាគារដទៃ ដោយសារតែធនាគារមួយនេះ មិនត្រឹមតែផ្តល់ឥណទានជូនដល់អតិថិជនតែប៉ុណ្ណោះទេ។ ធនាគារក៏ផ្តល់នូវការប្រឹក្សាលើផលិតផលដែលត្រឹមត្រូវនិងដំណោះស្រាយដ៏ល្អសម្រាប់អតិថិជនក្នុងការពង្រីកអាជីវកម្មទៅថ្ងៃអនាគត ជាពិសេសសម្រាប់អតិថិជនដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមដូចរូបខ្ញុំ។



លោក អៀត សុវណ្ណវិទ្ធិ
អតិថិជន សាខានរោត្តម

ខ្ញុំត្រូវបានណែនាំឱ្យស្គាល់ធនាគារ ហ្វីលីព នាពេលដែលខ្ញុំចូលរួមព្រឹត្តិការណ៍បណ្តាញអាជីវកម្មមួយ។ ដោយមានការគាំទ្រពីធនាគារ ហ្វីលីព អាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនក្នុងចន្លោះពី 50 ទៅ 70 ភាគរយ។ ជាមួយធនាគារ ហ្វីលីព លោកអ្នកនឹងធានាបាននូវសេវាកម្មល្អ ការយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងការពិគ្រោះយោបល់ដោយឥតគិតថ្លៃទៅលើការពង្រីកអាជីវកម្មរបស់លោកអ្នក។ ធនាគារ ហ្វីលីព មិនមែនគ្រាន់តែជាធនាគារសាមញ្ញធម្មតាទេ ប៉ុន្តែជាធនាគារដែលយកចិត្តទុកដាក់បំផុត លើអាជីវកម្មរបស់លោកអ្នក។

អនុសាសន៍

របស់អតិថិជន



លោកស្រី ឌី តេលេ
អតិថិជន សាខាកម្ពុជាក្រោម

មុនដំបូង ខ្ញុំបានស្នើសុំដំណោះស្រាយហិរញ្ញវត្ថុ ពីធនាគារ ហ្វីលីព ដើម្បីពង្រីកអាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្ញុំ។ ចាប់តាំងពីពេលនោះមក អាជីវកម្មរបស់ខ្ញុំបន្តរីកចម្រើន ហើយធនាគារនៅតែបន្តគាំទ្រខ្ញុំ ក្នុងការពង្រីកអាជីវកម្មទាំងនោះ។ ធនាគារ ហ្វីលីព តែងតែស្តាប់និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដល់អតិថិជនរបស់ខ្លួន ជាជាងផ្ដោតលើគោលការណ៍និងនីតិវិធី។



ឯកឧត្តម គួង លាង
អតិថិជន សាខាទឹកថ្លា

ធនាគារ ហ្វីលីព បានផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលជួយដល់ការពង្រីកអាជីវកម្មគ្រឹះស្ថានអប់រំរបស់ខ្ញុំ។ ដោយសារតែការគាំទ្រទាំងអស់នេះហើយ ដែលអាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនទ្រេងទ្រង ហើយឥឡូវនេះ ខ្ញុំមានគម្រោងពង្រីកអាជីវកម្មនេះបន្ថែមទៀត។ ធនាគារ ហ្វីលីព មានបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងតែងតែខិតខំប្រឹងប្រែងជួយគាំទ្រ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ហ្វីលីប

នៅក្នុងទំព័រព័ត៌មាន



ទំនួលខុសត្រូវ សង្គម

ធនាគារ ហ្វីលីព ជឿជាក់ថា CSR (ទំនួលខុសត្រូវសង្គម) មិនត្រឹមតែជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែវាស្ថិតនៅក្នុង DNA របស់យើង ក្នុងការធ្វើល្អ និងប្រគល់ត្រលប់ទៅសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។

យើងបែងចែកសកម្មភាព CSR របស់យើងជាពីរ៖

- ◆ យុទ្ធសាស្ត្រCSR៖ ទាំងនេះគឺជាចំណុចជាក់លាក់ ដែលធនាគារបានជ្រើសរើសដើម្បីចូលរួម ក្នុងរយៈពេលវែង។ សម្រាប់ធនាគារ ហ្វីលីព យុទ្ធសាស្ត្រ CSR រួមបញ្ចូលទាំងការផ្តល់ប្រយោជន៍ដល់ការអប់រំ និងសិល្បៈនៃពិការភាព។
- ◆ យុទ្ធសាស្ត្រCSR ៖ ទាំងនេះគឺជាគម្រោងរយៈពេលខ្លីដែលផ្តល់ជំនួយដល់ផ្នែកជាក់លាក់នៃសហគមន៍ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដូចជា គ្រោះមហន្តរាយ ទឹកជំនន់ យុទ្ធនាការរបស់សាលារៀន យុទ្ធនាការអប់រំ និងកម្មវិធីលើកកម្ពស់កុមារជាដើម។

នៅក្នុងឆ្នាំ2019 ធនាគារ ហ្វីលីព បានគាំទ្រសហគមន៍ និងអង្គការសប្បុរសធម៌ក្នុងស្រុកតាមរយៈសកម្មភាពខាងក្រោម៖

អង្គការ Epic Arts កម្ពុជា:

ធនាគារ ហ្វីលីព បានឧបត្ថម្ភដល់សិល្បៈជនពិការ នៅប្រទេសកម្ពុជា និងបានចូលរួមចំណែក ចំពោះការសម្តែងរបស់ Epic Arts ដែលជាសហគ្រាសសង្គម និងការអប់រំ មានមូលដ្ឋាននៅខេត្តកំពត។



E2STEM កម្ពុជា:

ធនាគារ ហ្វីលីព មានមោទនភាពដែលបានជួយឧបត្ថម្ភ ចំពោះការផ្តួចផ្តើមផ្នែកអប់រំដ៏សំខាន់មួយដែលត្រូវបានហៅកាត់ថា E2STEM ។ នៅក្រោមកម្មវិធីនេះ ធនាគារ ហ្វីលីព បានផ្តល់ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ នៅឆ្នាំ2019 ធនាគារ ហ្វីលីព បានជួយឧបត្ថម្ភដល់សិស្សចំនួន 2នាក់ សម្រាប់ការសិក្សារយៈពេល3ឆ្នាំនៅវិទ្យាល័យ និង2ឆ្នាំទៀតនៅសាលាបច្ចេកទេស តាមរយៈកម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគន្ទ ដើម្បីគាំទ្រដល់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។



ទំនួលខុសត្រូវ សង្គម

កម្មវិធីសប្បុរសធម៌:

ជារៀងរាល់ឆ្នាំ បុគ្គលិក ធនាគារ ហ្វីលីព បានចូលរួមក្នុងបេសកកម្មសប្បុរសធម៌យ៉ាងតិច ២ដង ដើម្បីជួយដល់សហគមន៍ជនបទក្នុងប្រទេសកម្ពុជា តាមរយៈការបិទភ្ជាប់សំភារៈសិក្សាដល់សិស្សសាលារៀនប្រទេសកម្ពុជា ដែលគ្រួសារមានជីវភាពក្រីក្រ និងជួបប្រទះភាពខ្វះខាត។ ក្រៅពីផ្តល់អំណោយទាំងនោះ បុគ្គលិកទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយជាមួយកុមារទាំងនោះ តាមរយៈកម្រងសំណួរ និងល្បែងកម្សាន្តផ្សេងៗ ដែលជាមធ្យោបាយ មួយក្នុងការជម្រុញទឹកចិត្តកុមារទាំងនោះឱ្យខិតខំរៀនសូត្រ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងប្រទេសកម្ពុជា។



យុទ្ធនាការដើរដើម្បីស្នូលញញឹម-អង្គរ

ជាផ្នែកមួយនៃបេសកកម្មក្នុងការរក្សាទុកវប្បធម៌ និងវប្បធម៌ Smile Cambodia ក្នុងខេត្តសៀមរាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បុគ្គលិកធនាគារ ហ្វីលីព បាន ចូលរួមជាមួយអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិក្នុងការរត់ម៉ារ៉ាតុង ជុំវិញតំបន់អង្គរ។ កម្មវិធី Walk for A Smile - Angkor ត្រូវបានរៀបចំឡើងក្នុងគោល បំណងប្រមូលថវិកាដើម្បីគាំទ្រដល់ការរក្សាទុក និងព្យាបាលអ្នកជំងឺដែលរងការរំលោភបំពាន ឬក្រុមរួមមាត់ និងមានបញ្ហាទ្រង់ទ្រាយមុខផ្សេងៗ។



សេចក្តីសង្ខេប

ផ្នែកហិរញ្ញវត្ថុ

លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)

- ចំណូលប្រតិបត្តិការ
- ប្រាក់ចំណេញមុនបង់ពន្ធ
- ចំណេញប្រចាំឆ្នាំ

តារាងតុល្យការគន្លឹះ (ពាន់ដុល្លារអាមេរិក)

- ទ្រព្យសកម្មសរុប
- ឥណទាន និងបុរេប្រទាន
- បំណុលសរុប
- ប្រាក់បញ្ញើ
- ដើមទុន និងទុនបម្រុងបន្ថែម
- មូលនិធិម្ចាស់ក្រុមហ៊ុន

អនុបាតហិរញ្ញវត្ថុ

- ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)
- ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)
- ផលចំណូលពីមូលធន (%)
- ផលចំណូលពីទ្រព្យសកម្ម (%)
- អនុបាតសន្ទនីយភាព (%)
- អនុបាតឥណទានដុលច្រើនប្រាក់បញ្ញើ (%)
- អនុបាតឥណទានមិនដំណើរការច្រើនប្រាក់បញ្ញើឥណទានសរុប (%)

ការគ្រប់គ្រងប្រាក់ដើមទុន

- មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក)
- អនុបាតសាធនភាព (%)


	FY2018	FY2019
ចំណូលប្រតិបត្តិការ	14,821	19,677
ប្រាក់ចំណេញមុនបង់ពន្ធ	3,001	5,483
ចំណេញប្រចាំឆ្នាំ	2,311	4,325
ទ្រព្យសកម្មសរុប	273,475	324,712
ឥណទាន និងបុរេប្រទាន	166,873	226,597
បំណុលសរុប	194,767	241,679
ប្រាក់បញ្ញើ	190,368	236,389
ដើមទុន និងទុនបម្រុងបន្ថែម	75,000	75,000
មូលនិធិម្ចាស់ក្រុមហ៊ុន	78,708	83,033
ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	0.031	0.058
ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	1.05	1.11
ផលចំណូលពីមូលធន (%)	2.94	5.21
ផលចំណូលពីទ្រព្យសកម្ម (%)	0.84	1.33
អនុបាតសន្ទនីយភាព (%)	114	109
អនុបាតឥណទានដុលច្រើនប្រាក់បញ្ញើ (%)	88.18	96.18
អនុបាតឥណទានមិនដំណើរការច្រើនប្រាក់បញ្ញើឥណទានសរុប (%)	1.23	0.63
មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក)	76,723	79,908
អនុបាតសាធនភាព (%)	36.63	29.08

សេចក្តីសង្ខេប


ផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ




ទ្រព្យសកម្មសរុប (លានដុល្លារអាមេរិក)



ឥណទាន និងបុរេប្រទាន (លានដុល្លារអាមេរិក)




ប្រាក់បញ្ញើ (លានដុល្លារអាមេរិក)




មូលនិធិម្ចាស់ភាគហ៊ុន (លានដុល្លារអាមេរិក)



ចំណូលប្រតិបត្តិការ (លានដុល្លារអាមេរិក)



ចំណេញមុនបង់ពន្ធ (លានដុល្លារអាមេរិក)



ការវិនិច្ឆ័យ

លើលទ្ធផលហិរញ្ញវត្ថុ

ចំណូលប្រតិបត្តិការ

ចំណូលប្រតិបត្តិការរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន 19.68 លានដុល្លារអាមេរិក ដែលកើនឡើងចំនួន 32.76% បើប្រៀបធៀបជាមួយចំនួន 14.82 លានដុល្លារអាមេរិក កាលពីឆ្នាំកន្លងទៅ ដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ សមិទ្ធផលនេះ គឺដោយសារកំណើនចំណូលការប្រាក់ពីឥណទាន និងប្រាក់បញ្ញើប្រទានផ្តល់ឱ្យអតិថិជន ព្រមជាមួយនឹងការកើនឡើងនៃផលប្រាក់ឥណទានរបស់ធនាគារ និងប្រាក់ចំណូលពីថ្លៃសេវាផងដែរ។ ប្រភពសំខាន់នៃចំណូលប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ២០១៩ គឺឥណទាន និងប្រាក់បញ្ញើប្រទានផ្តល់ដល់អតិថិជន និងការដាក់ប្រាក់បញ្ញើតាមគ្រឹះស្ថានហិរញ្ញវត្ថុ (92%) និងកម្រៃផ្សេងៗ (8%)។

ចំណេញមុនបង់ពន្ធ និងចំណេញក្នុងមួយភាគហ៊ុន

ធនាគារ បានប្រកាសចំណេញមុនបង់ពន្ធ 5.48 លានដុល្លារអាមេរិក នាដំណាច់ឆ្នាំត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បើប្រៀបធៀបនឹងចំនួនទឹកប្រាក់ចំណេញ 3.00 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៨ កន្លងទៅ។ អនុបាត (ផលធៀប) ចំណូលរបស់ធនាគារសម្រាប់ឆ្នាំ២០១៩ មានកម្រិតទាបជាងបន្តិចបន្តួច គឺ 0.58:1 ធៀបនឹង 0.62:1 កាលពីឆ្នាំកន្លងទៅ។ សមាសភាគចំណាយប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ បច្ចុប្បន្នក្រោមការត្រួតពិនិត្យ គឺប្រាក់ចំណាយលើបុគ្គលិក (55%) ចំណាយរំលស់ (15%) ចំណាយលើការផ្សព្វផ្សាយ និងទីផ្សារ (5%) ព្រមទាំងចំណាយផ្នែករដ្ឋបាល និងចំណាយប្រតិបត្តិការផ្សេងៗទៀត (25%)។

ធនាគារ ប្រកាសចំណេញសុទ្ធសម្រាប់ឆ្នាំនេះចំនួន 4.33 លានដុល្លារអាមេរិក បើធៀបនឹងចំណេញសុទ្ធចំនួន 2.31 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយសារការកើនឡើងនៃចំណូលពីការប្រាក់លើឥណទានបុរេប្រទាន រួមជាមួយការកើនឡើងនៃចំណូលពីសេវាកម្មផ្សេងៗ បានធ្វើឱ្យចំណេញក្នុងមួយភាគហ៊ុនរបស់ធនាគារសម្រាប់ឆ្នាំ ២០១៩ គឺ 0.058 ដុល្លារអាមេរិកធៀបនឹងចំណេញក្នុងមួយភាគហ៊ុន ចំនួន 0.031 ដុល្លារអាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

ពន្ធដារ

ពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ។ ដោយសារធនាគារទទួលបានចំណេញមុនបង់ពន្ធនាអំឡុងពេលបច្ចុប្បន្ន ដូច្នេះពន្ធលើប្រាក់ចំណូលរបស់ធនាគារ គឺត្រូវបង់ពន្ធប្រាក់ចំណេញចំនួន 20% ដោយអនុលោមតាមច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា។ ធនាគារ ក៏ទទួលស្គាល់ពន្ធពន្យារទ្រព្យសកម្មចំនួន 0.34 លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ចំណូលសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនឡើងដល់ 241.68 លានដុល្លារអាមេរិក ក្នុងកាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពី 194.77 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយសារបញ្ជីអតិថិជន និងធនាគារកើនឡើងខ្ពស់ចំនួន 46.91 លានដុល្លារអាមេរិកគិត ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជននៅតែជាសមាសភាគសំខាន់នៃទ្រព្យសកម្មសរុបរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចំនួន 97.81% នៃទ្រព្យសកម្មសរុបរបស់ធនាគារ។

ទ្រព្យសកម្មសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន 324.71 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយគិតជាភាគរយមានចំនួន 18.74% គឺមានការកើនឡើងពីចំនួន 273.47 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ 2018 កន្លងទៅ។ ទ្រព្យសកម្មរបស់ធនាគារ គឺផ្អែកជាចម្បងលើឥណទាន និងបុរេប្រទានដល់អតិថិជន(69.78%)បញ្ជីនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (8.36%) នៅធនាគារកណ្តាល (17.97%) និងទ្រព្យសកម្មផ្សេងៗ (3.89%)។ កំណើនទ្រព្យសកម្មរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2019 ធៀបនឹងឆ្នាំមុនគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺដោយសារកំណើនអតិថិជន និងបញ្ជីរបស់ធនាគារចំនួន 35.79%។

ប្រាក់បញ្ញើ

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រួមមាន ប្រាក់បញ្ញើរយៈពេលវែង (56.86%) គណនីរហ័ស (43.14%)។ គណនីសន្សំ (12%)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រភេទប្រាក់បញ្ញើចម្បងដែលទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនគឺ ប្រាក់បញ្ញើរយៈពេលវែងដែលមាន 56.86% នៃបញ្ញើសរុប។ ការកើនឡើងនៃប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនក្នុងឆ្នាំ២០១៩ គឺដោយសារការកើនឡើងចំនួនប្រាក់បញ្ញើរយៈពេលវែងពីអតិថិជន។

ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ជាសំខាន់ រួមមានលើឥណទានរយៈពេលវែងដល់អតិថិជន។ ឥណទានសរុប និងបុរេប្រទានដល់អតិថិជនបានកើនឡើង 35.44% គិតជាទឹកប្រាក់គឺ 227.35 លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពីចំនួន 167.86 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០១៨។

ការវិនិច្ឆ័យ

លើលទ្ធផលហិរញ្ញវត្ថុ

ដើមទុនលក្ខន្តិកៈ

ដើមទុនលក្ខន្តិកៈរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ៧៥ លានដុល្លារអាមេរិក។

មូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុន

គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិម្ចាស់ភាគហ៊ុនរបស់ធនាគារមានការកើនឡើងដល់ ៨៣.០៣ លានដុល្លារអាមេរិក ធៀបទៅនឹង ៧៨.៧១ លានដុល្លារអាមេរិក ដោយសារចំណេញសុទ្ធ ដែលធនាគារទទួលបានក្នុងឆ្នាំ២០១៩។ ទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុនរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ១.១១ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០១៨ ៖ ១.០៥ ដុល្លារអាមេរិក)។

ចំណូលម្ចាស់ភាគហ៊ុន និងចំណូលទ្រព្យសកម្ម

ធនាគារបានកត់ត្រាចំណូល លើមូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្ម មានភាពវិជ្ជមានសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងនោះចំណូលម្ចាស់ ៥.២១% (ក្នុងឆ្នាំ២០១៨ ៖ ២.៩៤%) និងចំណូលទ្រព្យសកម្ម គឺ ១.៣៣% (ក្នុងឆ្នាំ២០១៨ ៖ ០.៨៤%)។

អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (%)

អនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ០.៦៣% ទាបជាងឆ្នាំមុនបន្តិចបន្តួច ដែលមានចំនួន ១.២៣% គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឥណទានមិនដំណើរការ ភាគច្រើនមានទ្រព្យតម្កល់ធានា ហើយធនាគារកំពុងស្ថិតក្នុងដំណើរការប្រមូលឥណទានមកវិញ។

អនុបាតសាច់ប្រាក់ងាយស្រួល

អនុបាតសាច់ប្រាក់ងាយស្រួល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានថយចុះត្រឹមចំនួន ១០៩% បើធៀបជាមួយនឹងចំនួន ១១៤% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលការថយចុះនេះដោយសារការធ្លាក់ចុះឥណទាន និងបុព្វប្រទានទៅកាន់អតិថិជន។ ធនាគារអនុវត្តទៅតាមប្រកាសលេខ ៨៧-០៤-២០៧ របស់ធនាគារកណ្តាលដែលតម្រូវឱ្យមានអនុបាតសាច់ប្រាក់ងាយស្រួលចំនួន ១០០%។ អនុបាតសាច់ប្រាក់ងាយស្រួលបង្ហាញថាធនាគារមានសមត្ថភាព ក្នុងការផ្តល់ជូននូវការដកប្រាក់បញ្ញើដល់អតិថិជនរបស់ខ្លួន។

មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួន ៧៩.៩១ លានដុល្លារអាមេរិក (២០១៨៖ ៧៦.៧២ លានដុល្លារអាមេរិក) គឺជាចំនួនលើសពីដើមទុនអប្បបរមាដែលតម្រូវឱ្យមានត្រឹម ៧៥លានដុល្លារអាមេរិក។ ការកើនឡើងខ្ពស់នេះ ដោយសារប្រាក់ចំណេញសុទ្ធដែលទទួលបាននៅក្នុងឆ្នាំ២០១៩។

អនុបាតឥណទានធៀបប្រាក់បញ្ញើ

អនុបាតឥណទានធៀបប្រាក់បញ្ញើរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានលំនឹងថេរត្រឹម ៩៦.១៨% បើធៀបនឹង ៨៨.១៨% គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលភាគច្រើនដោយសារតែកំណើនប្រាក់ប្រហែលនៃសមតុល្យប្រាក់បញ្ញើ និងឥណទាន។

អនុបាតសោធនភាព

អនុបាតសោធនភាព ផ្តល់នូវការវាស់ស្ទង់នៃមូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ គិតជាភាគរយ នៃកម្រិតហានិភ័យឥណទានដែលបានកើតឡើង។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អនុបាតសោធនភាពរបស់ធនាគារចំនួន ២៩.០៨% (ឆ្នាំ២០១៨៖ ៣៦.៦៣%) គឺអនុលោមទៅតាមប្រកាសលេខ ៨៧០៤-២០៦ ចេញដោយធនាគារកណ្តាលដែលតម្រូវឱ្យមានអនុបាតសោធនភាពយ៉ាងតិច ១៥%។

គោលនយោបាយ

និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ការត្រួតពិនិត្យ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សា”) ប្តេជ្ញាចិត្តគោរពតាមគោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងត្រួតពិនិត្យលើរបាយការណ៍ និងការអនុវត្តន៍អភិបាលកិច្ចរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមាន៖

- ◆ ត្រួតពិនិត្យការធ្វើអាជីវកម្ម របស់ធនាគារ
- ◆ ពិនិត្យ និងអនុវត្តផែនការយុទ្ធសាស្ត្រអាជីវកម្ម និងថវិកាប្រចាំឆ្នាំរបស់ធនាគារ
- ◆ ពិនិត្យមើលលើផែនការសកម្មភាព ដែលបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្មដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល
- ◆ កំណត់ហានិភ័យចម្បង និងធានានូវការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនោះ
- ◆ ពិនិត្យលើសុចរិតភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ធនាគារ ដែលមានប្រព័ន្ធសម្រាប់អនុលោមច្បាប់វិន័យ និងគោលការណ៍ណែនាំដោយធនាគារជាតិនៃកម្ពុជាគ្រប់កាលៈទេសៈ។

សមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ធនាគារត្រូវបានដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល និងសមាជិកដែលពោរពេញដោយបទពិសោធន៍ទូលំទូលាយក្នុងសកម្មភាព ធនាគារ ពាណិជ្ជ និងធនាគារវិនិយោគ ក៏ដូចជាចំណេះដឹងផ្នែកសេដ្ឋកិច្ច។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ក្រុមប្រឹក្សាភិបាលមាន អភិបាលប្រឹក្សាចំនួន 7 រូប ដែល 4រូប ក្នុងចំណោមនោះធ្វើការដោយ ឯករាជ្យ។

លោកស្រី Seah Yen Goon (អភិបាលប្រឹក្សាឯករាជ្យ) និងលោក Paul Gwee Choon Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងឱ្យចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន នៅថ្ងៃទី14 ខែមីនា ឆ្នាំ2014។ ដោយឡែកលោក Koh Yong Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងនៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2014 និងលោក Ith Vichit (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងឱ្យចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមានក្នុងខែឧសភា ឆ្នាំ2016 (លោកបានលាលែងពីតំណែងនៅថ្ងៃទី30 ខែសីហា ឆ្នាំ2019)។ អ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ធនាគារទូលំទូលាយ។ ក្រុមប្រឹក្សាបច្ចុប្បន្នមានអភិបាលប្រឹក្សាមិនឯករាជ្យ 3 រូប និងអភិបាលប្រឹក្សាឯករាជ្យ 4 រូប។

មុខងាររបស់អភិបាលប្រតិបត្តិ និងអភិបាលប្រឹក្សាត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អភិបាលប្រឹក្សាមានតួនាទីបំពេញជំនាញ និងបទពិសោធន៍ដល់អភិបាលប្រតិបត្តិ និងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ធនាគារ ខណៈពេលដែលអភិបាលប្រឹក្សាឯករាជ្យមានតួនាទីផ្តល់ការត្រួតពិនិត្យ និងធានាសមតុល្យអំណាចដើម្បីធានាថាធនាគារប្រតិបត្តិការងារជាមួយនឹងអភិបាលកិច្ចសមស្របជាមួយនឹងប្រព័ន្ធនិងការត្រួតពិនិត្យផ្ទៃក្នុងដែលបានដាក់ឱ្យអនុវត្ត។ អភិបាលប្រតិបត្តិទទួលខុសត្រូវក្នុងការផ្តល់ការសម្រេចចិត្តប្រតិបត្តិ និងការអនុវត្តន៍សកម្មភាពយុទ្ធសាស្ត្ររបស់ធនាគារ ដោយមានកិច្ចជំនួយការពីនាយកគ្រប់គ្រងទូទៅ។ អភិបាលប្រឹក្សាមិនឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាល ជាអ្នកនាំមកនូវការវិនិច្ឆ័យ និងគោលដៅឯករាជ្យចូលរួមក្នុងទម្រង់ និងដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដោយផ្តល់នូវការត្រួតពិនិត្យនិងធ្វើសមតុល្យទៅលើសិទ្ធិអំណាចរបស់គណៈអភិបាល។

សមាសភាពនៃក្រុមប្រឹក្សាភិបាល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាលដើម្បីរក្សានូវសមតុល្យដ៏ជាក់លាក់មួយ ដែលធានាឱ្យបាននូវការដឹកនាំ និងការគ្រប់គ្រងធនាគារដ៏ខ្លាំងក្លា និងពោរពេញដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មការចំនួន 3 ដើម្បីជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រងអាជីវកម្ម និងបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន។ តួនាទី និងក្របខណ្ឌនៃគណៈកម្មការ ក៏ដូចជាសិទ្ធិអំណាចផ្តល់ដោយក្រុមប្រឹក្សា ដល់គណៈកម្មការទាំងនេះត្រូវបានកំណត់យ៉ាងជាក់លាក់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មការទាំង 3 មានដូចជា៖

គណៈកម្មការ	ទទួលបន្ទុកដោយ
គណៈកម្មការសវនកម្ម	អភិបាលឯករាជ្យ
គណៈកម្មការគ្រប់គ្រងហានិភ័យ	អភិបាលឯករាជ្យ
គណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ	អភិបាលឯករាជ្យ

គោលនយោបាយ

និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

(I) គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មផ្តល់នូវការត្រួតពិនិត្យឯករាជ្យ លើរបាយការណ៍ និងប្រព័ន្ធត្រួតពិនិត្យហិរញ្ញវត្ថុធនាគារ និងធានានូវតុល្យភាពអំណាចរបស់ធនាគារ។

គណៈកម្មការសវនកម្ម មានសមាសភាពដូចតទៅ៖

1. លោកស្រី Seah Yen Goon (ប្រធាន)
2. លោក Paul Gwee Choon Guan
3. លោក Ong Teong Hoon
4. លោក Chan Mach

តួនាទីរបស់គណៈកម្មការសវនកម្មមាន៖

- (ក) ធានាថាព័ត៌មានពាក់ព័ន្ធនឹងហានិភ័យ និងហិរញ្ញវត្ថុផ្តល់ទៅឱ្យធនាគារជាតិនៃកម្ពុជា និងសាធារណៈមានភាពច្បាស់លាស់ សុក្រឹត និងជឿជាក់បាន
- (ខ) វាយតម្លៃលើមូលដ្ឋាននៃវិធីសាស្ត្រ និងការរៀបចំការងារគណនេយ្យដែលត្រូវប្រើប្រាស់សម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុឯកជន
- (គ) ពិនិត្យឡើងវិញនូវភាពមិនគ្រប់គ្រាន់នៃធនធាន សមត្ថភាព មុខងារ និងព្រំដែននៃតួនាទីសវនកម្មផ្ទៃក្នុង ហើយធានាថាតួនាទីសវនកម្មផ្ទៃក្នុងមានសិទ្ធិអំណាចចាំបាច់ដើម្បីតួនាទីរបស់ខ្លួន
- (ឃ) ត្រួតពិនិត្យមើលវិសាលភាពនៃកម្មវិធីសវនកម្មផ្ទៃក្នុង និងអនុលោមតាមកម្មវិធី
- (ង) ត្រួតពិនិត្យមើលដំណើរប្រព្រឹត្តទៅ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- (ច) ធានាថាពិតជាមានការពិនិត្យ និងសមតុល្យច្បាស់លាស់ដែលធ្វើឱ្យសិទ្ធិធននៃសេវាមិនមែនសវនកម្ម មិនជ្រៀតជ្រែកដល់ការអនុវត្តន៍ការវិនិច្ឆ័យរបស់សវនកម្មឯករាជ្យឡើយ
- (ឆ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ផែនការអនុវត្តន៍សវនកម្ម ការពង្រីកផែនការរៀបចំផ្នែកលើកិច្ចការសវនករខាងក្រៅ និងសវនកម្មផ្ទៃក្នុង

(ជ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ក៏ដូចជារបាយការណ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរត្រួតពិនិត្យ និងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត

(ឈ) ត្រួតពិនិត្យលើវាលប្រតិបត្តិការអាជីវកម្មដៃគូ និងផ្តល់ព័ត៌មានជូនប្រតិបត្តិការទាំងនោះ និង

(ញ) ពិនិត្យមើលលើរបាយការណ៍ ដែលរៀបចំដោយមន្ត្រីប្រតិបត្តិកម្មដែលពាក់ព័ន្ធនឹងការអនុវត្តន៍ទៅតាមលក្ខន្តិកៈ និងបទបញ្ញត្តិដែលតម្រូវព្រមទាំងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត។

(II) គណៈកម្មការគ្រប់គ្រងហានិភ័យ

គណៈកម្មការគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើសកម្មភាពរបស់គណៈគ្រប់គ្រងឥណទានទីផ្សារ ទម្រង់ការរៀបចំអត្រាការប្រាក់ សន្ទនីយភាពការងារច្បាប់ និងហានិភ័យផ្សេងៗ ដើម្បីធានាថាដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានរៀបចំឡើង និងបំពេញមុខងារបានល្អ។

សមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យ រួមមាន សមាជិក 4 រូបពីក្រុមប្រឹក្សាភិបាលដូចជា៖

1. លោក Paul Gwee Choon Guan (ប្រធាន)
2. លោក Ong Teong Hoon
3. លោក Chan Mach
4. លោក Ith Vichit (បានលាលែងពីតំណែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ 2019)

គណៈកម្មការគ្រប់គ្រងហានិភ័យ ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ពិនិត្យ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគោលនយោបាយ និងដំណោះស្រាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- (ខ) ពិនិត្យ និងអនុម័តលើផលិតផលថ្មីៗ ក្រោយពីបានធានាថាផលិតផលថ្មីនេះបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងត្រឹមត្រូវ

គោលនយោបាយ

និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

- (គ) ពិនិត្យលើការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងការចាត់ចែង តួនាទីប្រាក់ទុន ដោយរួមបញ្ចូលទាំងតម្លៃនៃការផ្ទេរមូលនិធិដែល ពាក់ព័ន្ធ
- (ឃ) រៀបចំមូលធនត្រូវការសម្រាប់ហានិភ័យ ដើម្បីផ្តល់ឱ្យគណៈកម្មការ ទ្រព្យសកម្ម និងទ្រព្យអកម្ម
- (ង) ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃនយោបាយគ្រប់គ្រង ហានិភ័យ និងក្របខណ្ឌក្នុងការសម្គាល់វាស់វែងត្រួតពិនិត្យ និងតាម ដានហានិភ័យ និងពង្រីកបន្ថែមការអនុវត្តន៍នេះឱ្យមានប្រសិទ្ធភាព និងឯករាជ្យ
- (ច) ធានាថាហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធនានា ត្រូវបានដាក់ ជូនអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ និង
- (ឆ) ពិនិត្យលើរបាយការណ៍គ្រប់គ្រងហានិភ័យ តាមកាលកំណត់លើ ហានិភ័យឥណទាន ផលប្រតិបត្តិហានិភ័យ និងសកម្មភាពគ្រប់គ្រង ហានិភ័យ។

(III) គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវនីតិវិធីផ្លូវការ និងទម្រង់ ការតម្លាភាព ក្នុងការតែងតាំងអភិបាលសមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ក៏ដូចជាធ្វើការវាយតម្លៃលើប្រសិទ្ធភាព ការងាររបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការអនុវត្តន៍ការងាររបស់ មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ គណៈកម្មការក៏ផ្តល់ផងដែរនូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងធានាថាការផ្តល់ជូន នេះ មានលក្ខណៈប្រកួតប្រជែង និងជាក់លាក់ស្របតាមវប្បធម៌ គោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធ។

សមាសភាពរបស់គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ មានដូចខាង ក្រោម៖

1. លោកស្រី Seah Yen Goon (ប្រធាន)
2. លោក Lim Hua Min
3. លោក Ong Teong Hoon

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ត្រូវបានផ្តល់សិទ្ធិអំណាចដោយ ក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ត្រួតពិនិត្យលើសមាសភាព និងទំហំរបស់ក្រុមប្រឹក្សាភិបាល និង ធ្វើការកំណត់តុល្យភាពឱ្យបានត្រឹមត្រូវ ក្នុងក្រុមប្រឹក្សាភិបាលរវាង អភិបាលប្រតិបត្តិអភិបាលប្រឹក្សា និងអភិបាលឯករាជ្យ
- (ខ) ពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលស្តីពីគុណភាព បទពិសោធន៍ ជំនាញ និងសមត្ថភាពផ្សេងៗទៀតដែលត្រូវការ សម្រាប់តំណែងអភិបាល
- (គ) ផ្តល់អនុសាសន៍ និងវាយតម្លៃបេក្ខភាព អភិបាល គណៈកម្មការ ក្រុមប្រឹក្សាភិបាល ក៏ដូចជាបេក្ខភាពសម្រាប់តួនាទីថ្នាក់គ្រប់គ្រង ជាន់ខ្ពស់
- (ឃ) ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ក្នុងការដកហូតតំណែង អភិបាល ឬ មន្ត្រីថ្នាក់ជាន់ខ្ពស់ផ្សេងៗ ក្នុងករណីដែលពួកគេ មិន អនុវត្តការងារឱ្យមានប្រសិទ្ធភាព ខ្លីខ្លាញ់ និងប្រព្រឹត្តខុសឆ្គង ដោយ ប្រការណាមួយ
- (ង) បង្កើតយន្តការសម្រាប់ការវាយតម្លៃផ្លូវការនូវប្រសិទ្ធភាពរបស់ក្រុម ប្រឹក្សាទាំងមូល និងការរួមចំណែករបស់អភិបាលនីមួយៗជួយដល់ ប្រសិទ្ធភាពក្រុមប្រឹក្សាភិបាល ការរួមចំណែករបស់អភិបាលនៃ គណៈកម្មការផ្សេងៗ និងការបំពេញការងាររបស់មន្ត្រីថ្នាក់គ្រប់ គ្រងជាន់ខ្ពស់។
- (ច) ពិនិត្យលើការតែងតាំង ការស្នងបន្តលើកិច្ចការគ្រប់គ្រង និងការ វាយតម្លៃលើការអនុវត្តន៍ការងារ របស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និង
- (ឆ) ផ្តល់អនុសាសន៍នូវក្របខណ្ឌការងារសម្រាប់ផ្តល់លាភការ ដល់ អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្របខណ្ឌការងារបែប នេះ ត្រូវឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ បទពិសោធន៍ និងការប្តេជ្ញា ចិត្តរបស់អភិបាលនីមួយៗ និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់នីមួយៗ ដែលពាក់ព័ន្ធ។

គោលនយោបាយ

និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ដំណើរការនៃការតែងតាំងក្រុមប្រឹក្សាភិបាល

បេក្ខជនឈរឈ្មោះទាំងអស់ សម្រាប់តែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាល ជាដំបូងត្រូវឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការតែងតាំង និងលោកការ ហើយគណៈកម្មការនេះនឹងដាក់សំណើទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សា ភិបាលនឹងធ្វើការសម្រេចចិត្តចុងក្រោយផ្លូវការ ដើម្បីធ្វើការតែងតាំងក្រុម ប្រឹក្សាភិបាល។ នៅពេលវាយតម្លៃបេក្ខជនឈរឈ្មោះសម្រាប់តែងតាំងក្នុង ក្រុមប្រឹក្សាភិបាល គឺទាមទារនូវលក្ខខណ្ឌពិចារណាមួយចំនួនដូចជា គុណភាព ជំនាញនិងបទពិសោធន៍ ភាពសាកសម និងសមត្ថភាព ប្រកួតប្រជែងជាមូលដ្ឋាន ដែលទាមទារឱ្យមានសម្រាប់មុខតំណែង និង តុល្យភាពក្រុមប្រឹក្សាភិបាល។

គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ច ក្រុមហ៊ុន

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិច ៣ខែម្តង។ អំឡុងពេល កាលបរិច្ឆេទបញ្ចប់ហិរញ្ញវត្ថុ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាបានជួប ប្រជុំគ្នា ចំនួន ៤ លើក។

អភិបាលនីមួយៗ ត្រូវបានផ្តល់ព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សា និងផ្តល់ ជូននូវរបៀបវារៈជាមុន នៅរៀងរាល់ការប្រជុំម្តងៗ ដើម្បីឱ្យអភិបាលគ្រប់ រូបមានពេលវេលាក្នុងការសិក្សា និងរៀបចំសម្រាប់ការពិភាក្សា។ ព័ត៌មាន បន្ថែមផ្សេងទៀតស្នើដោយអភិបាល ត្រូវបានរៀបចំជាស្រេច។ ក្រុមប្រឹក្សា ភិបាលក៏មានតារាងពេលវេលា និងកម្មវិធីបង្រៀមទុកសម្រាប់ការពិភាក្សា ផងដែរ។ រាល់កំណត់ត្រាក្នុងកិច្ចប្រជុំត្រូវបានរក្សាទុកយ៉ាងល្អ។

គណៈគ្រប់គ្រងធនាគារ បានអនុវត្តតាមគោលការណ៍របស់សម្ព័ន្ធលើ ព័ត៌មានដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលពិចារណា។ អនុលោម តាមគោលនយោបាយនេះ រាល់កំណត់ត្រាព័ត៌មាន ត្រូវបានដាក់ជូនក្រុម ប្រឹក្សាភិបាលទៅតាមពេលវេលាកំណត់មួយ ដើម្បីក្រុមប្រឹក្សាភិបាល បានដឹងអំពីដំណើរការការងារ និងសកម្មភាពអាជីវកម្មរបស់ធនាគារ។

អភិបាលអាចស្វែងរកសេវាណែនាំ និងជំនួយពីលេខារបស់ក្រុមហ៊ុន ដែលពួកគេជាអ្នកទទួលខុសត្រូវក្នុងការធានាថា នីតិវិធីក្រុមប្រឹក្សាភិបាល ត្រូវបានគោរពតាម ហើយរាល់ព័ត៌មានចាំបាច់ដែលនឹងត្រូវទទួលបាន ពីអភិបាល គឺសម្រាប់កំណត់ត្រាផ្ទាល់របស់ធនាគារផង និងគោលបំណង ដើម្បីបំពេញកាតព្វកិច្ចក្នុងលក្ខន្តិកៈផង។

ព័ត៌មានលម្អិតនៃវត្តមានរបស់អភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនាដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូច ខាងក្រោម៖

ឈ្មោះអភិបាល	ចំនួនវត្តមានក្នុងការប្រជុំ
លោក Lim Hua Min (Chairman)	4/4
លោក Koh Yong Guan	4/4
លោក Ong Teong Hoon	4/4
លោកស្រី Seah Yen Goon	4/4
លោក Paul Gwee Choon Guan	4/4
លោក Ith Vichit	3/4
លោក Chan Mach	4/4

ការទទួលខុសត្រូវ

ក្រុមប្រឹក្សាទទួលស្គាល់ពីសារៈសំខាន់នៃការថែរក្សាកំណត់ត្រាគណនេយ្យ ឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព ដើម្បី ការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលធានាអះអាងពីការទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារ ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើតបរិយាកាស ត្រួតពិនិត្យសមស្រប និងក្របខណ្ឌគ្រប់គ្រងហានិភ័យក៏ដូចជាការត្រួត ពិនិត្យលើភាពត្រឹមត្រូវ និងគ្រប់គ្រាន់របស់វា។ ទាក់ទងនឹងការកំណត់ មូលដ្ឋាននៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ប្រព័ន្ធត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងហានិភ័យ និងធានាថាហានិភ័យត្រូវបានរកឃើញ និងគ្រប់ គ្រងនៅក្នុងកម្រិតមួយ ដែលគេអាចទទួលយកបានជាជាងមើលរំលង ហានិភ័យទាំងនោះ ដើម្បីសម្រេចគោលដៅអាជីវកម្ម។ ប្រព័ន្ធអាចត្រឹមតែ ផ្តល់ការធានាដ៏សមហេតុផលតែប៉ុណ្ណោះ តែមិនមែនជាការធានាដ៏ច្បាស់ លាស់ណាមួយទប់ទល់នឹងហានិភ័យនៃកំហុសក្នុងការគ្រប់គ្រងកំហុស ក្នុងព័ត៌មានហិរញ្ញវត្ថុ ឬការបាត់បង់ ឬការក្លែងបន្លំហិរញ្ញវត្ថុណាមួយ ឡើយ។

គោលនយោបាយ

និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

◆ គន្លឹះក្នុងការត្រួតពិនិត្យផ្ទៃក្នុង

គន្លឹះដំណើរការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបរាប់បង្ហាញដូចខាងក្រោម៖

◆ រចនាសម្ព័ន្ធអង្គភាពចាត់តាំង

រចនាសម្ព័ន្ធអង្គភាពចាត់តាំង ជាមួយនឹងគំនូសបង្ហាញបន្ទាត់នៃការទទួលខុសត្រូវ ការងារការណ៍ ការផ្ទេរអំណាច និងគណនេយ្យភាពក្នុងធនាគារនឹងជួយធានាប្រសិទ្ធភាពទំនាក់ទំនង នៃគោលដៅត្រួតពិនិត្យហានិភ័យ ក៏ដូចជាការរៀបចំបង្កើតអំណាច និងគណនេយ្យភាពដែលសមស្របទៅតាមលក្ខណវិនិច្ឆ័យនៃការគ្រប់គ្រង។

◆ គោលនយោបាយ និងនីតិវិធីផ្ទៃក្នុង

សៀវភៅណែនាំស្តីពីនីតិវិធី និងគោលការណ៍ផ្ទៃក្នុងលម្អិតពីអាជីវកម្ម និងស្ថាប័នគាំទ្រមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ការណែនាំដើម្បីធានាការអនុលោមទៅតាមគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាច្បាប់ និងបទបញ្ញត្តិផ្សេងៗ។

ធនាគារ ក៏បានចងក្រងឯកសារអំពីដែនកំណត់នៃសិទ្ធិអំណាចដែលបានផ្តល់ឱ្យសម្រាប់ទិសដៅគន្លឹះនៃអាជីវកម្មដោយបានទទួលការយល់ស្របពីក្រុមប្រឹក្សាភិបាល។ ឯកសារនេះបញ្ជាក់ពីក្របខណ្ឌអំណាច និងទំនួលខុសត្រូវ ព្រមទាំងសម្រួលដល់ការធ្វើការសម្រេចចិត្ត ឱ្យបានត្រឹមត្រូវក្នុងកម្រិតមួយដែលស័ក្តិសមទៅតាមឋានានុក្រមរបស់អង្គការ។ ការផ្តល់ព្រំដែនកំណត់នេះ ធ្វើឡើងផ្អែកទៅលើការត្រួតពិនិត្យជាទៀងទាត់ទៅតាមការអនុវត្តន៍ និងភាពសមស្របរបស់វាដើម្បីសម្រេចទិសដៅ និងតម្រូវការប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

◆ ការត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ

ស្ថិតក្នុងមូលដ្ឋានទៀងទាត់ គណៈគ្រប់គ្រងផ្តល់ព័ត៌មានលម្អិតពីហិរញ្ញវត្ថុបម្រែបម្រួលសំខាន់ៗ និងការវិភាគទិន្នន័យហិរញ្ញវត្ថុជូនក្រុមប្រឹក្សាភិបាលក្នុងគោលបំណងពិនិត្យមើល និងធ្វើការសម្រេចចិត្ត។

◆ មុខងារប្រតិបត្តិការ

ការប្រតិបត្តិតាមធ្វើឡើងតាមការវាយតម្លៃជាទៀងទាត់ ចំពោះដំណើរការប្រតិបត្តិការរបស់ធនាគារ ដើម្បីធានាឱ្យមានអនុលោមភាពតាមច្បាប់ និងបទបញ្ញត្តិ ជាពិសេសបទបញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្ងាត់ប្រាក់ និងហិរញ្ញប្បទានអាក្រក់ ក៏ដូចជាគោលការណ៍ និងនីតិវិធីផ្សេងៗដែលតម្រូវ។ រាល់ការប្រែប្រួល ឬភាពខុសឆ្គងណាមួយ គឺត្រូវរាយការណ៍ជូនទៅគណៈកម្មការសវនកម្ម ហើយក្រុមប្រឹក្សាភិបាលនឹងត្រូវបានផ្តល់ព័ត៌មាននូវមូលហេតុបង្ក និងវិធានការបង្កាដែលត្រូវបានអនុវត្ត។

◆ មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងពិនិត្យនឹងធ្វើឱ្យមានតុល្យភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដើម្បីអនុលោមតាមតម្រូវការត្រួតពិនិត្យទាមទារដោយធនាគារ។ សវនកររបស់ធនាគារ ធ្វើការត្រួតពិនិត្យ និងប្រតិបត្តិការត្រួតពិនិត្យខាងក្នុងរបស់ធនាគារយ៉ាងទៀងទាត់។ គណៈកម្មការសវនកម្មរាយការណ៍អំពីសវនកម្មផ្ទៃក្នុងជូនទៅក្រុមប្រឹក្សាភិបាល។

អំឡុងឆ្នាំ2019 កិច្ចការរបស់សវនកម្មផ្ទៃក្នុងផ្តោតសំខាន់ លើចំណុចអាទិភាព ដោយយោងទៅលើការវាយតម្លៃហានិភ័យប្រចាំឆ្នាំរបស់ពួកគេ និងយោងតាមផែនការសវនកម្មប្រចាំឆ្នាំដែលបានយល់ស្រប ដោយគណៈកម្មការសវនកម្មរបស់ធនាគារ។ លទ្ធផលត្រួតពិនិត្យជាមួយអនុសាសន៍សម្រាប់អភិវឌ្ឍ ត្រូវបានរាយការណ៍ជូនគណៈកម្មការសវនកម្មរបស់ធនាគារ។ គណៈកម្មការសវនកម្មរបស់ធនាគារកោះប្រជុំទៀតទាត់ដើម្បីពិនិត្យមើលលើលទ្ធផល និងអនុសាសន៍សម្រាប់អភិវឌ្ឍដោយសវនកម្មផ្ទៃក្នុងព្រមទាំងមើលលើសកម្មភាព ដែលត្រូវបានធ្វើដើម្បីកែលម្អដោយសម្ព័ន្ធសវនកម្ម ដែលសកម្មភាពទាំងឡាយនឹងត្រូវធ្វើឡើងដើម្បីកែលម្អចំណុចខ្វះខាតក្នុងពេលវេលាកំណត់មួយ និងដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ក្រុមប្រឹក្សាភិបាលអះអាងថាដំណើរការនេះ នៅតែបន្តធ្វើជាប់ជានិច្ចក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ដើម្បីកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យហើយផ្តល់ការធានាមួយដ៏សមស្រប ដែលទ្រព្យសកម្មរបស់ធនាគារត្រូវបានមើលការខុសត្រូវ ដោយសុវត្ថិភាពមិនឱ្យមានការបាត់បង់ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយឡើយ និងម្យ៉ាងវិញទៀតរាល់ប្រតិបត្តិការនីមួយៗរបស់ធនាគារ គឺត្រូវបានកត់ត្រាទុក និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវ។

ការគ្រប់គ្រងហានិភ័យ

ធនាគារនៅតែបន្តយន្តការពង្រឹងការអនុវត្តន៍ការគ្រប់គ្រងហានិភ័យដោយតែងតាំងប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិតាម ដែលជាអ្នកតាមដាន និងត្រួតពិនិត្យលើការគ្រប់គ្រងក្របខណ្ឌហានិភ័យ និងប្រតិបត្តិតាម ដែលមានវិសាលភាពដូចខាងក្រោម៖

ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការជាហានិភ័យ ដែលខាតបង់បណ្តាលមកពីកង្វះខាតឬហានិភ័យនៃ ដំណើរការត្រួតពិនិត្យផ្ទៃក្នុង មនុស្ស ប្រព័ន្ធ និងមកពីកត្តាខាងក្រៅនានា។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ។

គោលនយោបាយ

និងគោលការណ៍អនុវត្តសម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ហានិភ័យផ្នែកយុទ្ធសាស្ត្រ

ហានិភ័យផ្នែកយុទ្ធសាស្ត្រ កើតឡើងមកពីភាពអសមត្ថភាពរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការអាជីវកម្ម យុទ្ធសាស្ត្រ ការសម្រេចចិត្ត ការបែងចែក ធនធានឱ្យបានសមស្របនឹងភាពអសមត្ថភាពរបស់ខ្លួនក្នុងការបន្តនឹង ការផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។

ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃ ការរងគ្រោះដោយការខាតបង់ផ្នែក ហិរញ្ញវត្ថុ របស់អតិថិជនធនាគារមួយចំនួនដែលអតិថិជន ឬភាគីទីផ្សារ ម្ខាងទៀតមិនអាចបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ពួកគេ ចំពោះ ធនាគារ។ ហានិភ័យឥណទានជាហានិភ័យធំជាងគេតែមួយគត់សម្រាប់ អាជីវកម្មធនាគារ។

ហានិភ័យផ្នែកហិរញ្ញវត្ថុ

សកម្មភាពចំណាយរបស់ធនាគារងាយនាំឱ្យធនាគារប្រឈមនឹងហានិភ័យ ហិរញ្ញវត្ថុជាច្រើន រួមមាន ហានិភ័យសន្ទនីយភាព ហានិភ័យរូបិយប័ណ្ណ បរទេស និងហានិភ័យអត្រាសាច់ប្រាក់។

- ◆ ហានិភ័យសន្ទនីយភាព ជាហានិភ័យដែលធនាគារមិនអាចបំពេញ កាតព្វកិច្ចពួកគេ បានដែលបណ្តាលមកពីប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានដកចេញតម្រូវការសាច់ប្រាក់ពីប្រាក់ ដែលនៅជំពាក់តាម កិច្ចសន្យា ឬ រំហូរសាច់ប្រាក់ចេញផ្សេងទៀត។
- ◆ ហានិភ័យរូបិយប័ណ្ណបរទេស ជាផលប៉ះពាល់ដ៏ធំទាក់ទងនឹងការ ប្រែប្រួលអត្រារូបិយប័ណ្ណជាអវិជ្ជមានលើប្រាក់ចំណូល និងតម្លៃ សេដ្ឋកិច្ច។
- ◆ ហានិភ័យអត្រាសាច់ប្រាក់ គឺជាហានិភ័យដែលរំហូរសាច់ប្រាក់នា ពេលខាងមុខនៃ ឧបករណ៍ហិរញ្ញវត្ថុកើតឡើងដោយសារការប្រែប្រួល អត្រាសាច់ប្រាក់នៅលើទីផ្សារ។ កម្រិតការប្រាក់កើនឡើង ឬថយចុះ ដោយសារការប្រែប្រួលមិនរំពឹងទុកក្នុងអត្រាសាច់ប្រាក់។

ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យតាមផ្នែកប្រតិបត្តិការ គឺជាហានិភ័យទាក់ទងនឹងការប្រើប្រាស់ និង បទបញ្ញត្តិដែលជាការខាតបង់ហិរញ្ញវត្ថុលើសម្ភារៈ ឬការខូចខាតនានា ទាក់ទងនឹងកេរ្តិ៍ឈ្មោះដែលស្ថាប័នអាចនឹងទទួលបានពីលទ្ធផលនៃការអាក់ ខានមិនបានអនុវត្តទៅតាមច្បាប់ បទបញ្ញត្តិ បទដ្ឋានធនាគារស្វ័យបញ្ញត្តិ និងក្រមសីលធម៌ដែលអាចអនុវត្តទៅលើសកម្មភាពរបស់គេបាន។

ធនាគារបង្កើនការយល់ដឹង និងបង្ហាញឱ្យឃើញអំពីហានិភ័យដល់ និយោជិកគ្រប់ជាន់ថ្នាក់នៅក្នុងធនាគារ។ កម្មវិធីបណ្តុះបណ្តាលនៅតែ បន្តធ្វើឡើងដោយផ្អែកប្រតិបត្តិការ និងហានិភ័យដើម្បីអប់រំនិយោជិក អំពីការសម្គាល់ហានិភ័យ បង្កើតវិធីសាស្ត្រដើម្បីការគ្រប់គ្រង និងរក្សាការ

អនុវត្តតាមគោលនយោបាយ និងបទបញ្ញត្តិទាំងក្នុង និងក្រៅ។ ធនាគារ បានបន្តអនុវត្តដំណើរការវាយតម្លៃគ្រប់គ្រង (CSA) យ៉ាងស្មុគស្មាញដែល ផ្អែកទាំងអស់នឹងបន្តធ្វើការសម្គាល់ វាយតម្លៃ និងកាត់បន្ថយ ហានិភ័យ ផ្នែកប្រតិបត្តិការ។ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម (ALCO) ពង្រឹងការត្រួតពិនិត្យផ្នែកអនុវត្តហិរញ្ញវត្ថុរបស់ធនាគារ គោលកំណត់ ហានិភ័យត្រូវបាន និងដំណើរការគ្រប់គ្រងសន្ទនីយភាព និងទុនវិនិយោគ។ ក្រុមប្រឹក្សាភិបាល ក៏មានគណៈកម្មការគ្រប់គ្រងហានិភ័យជំហរ ដើម្បី ផ្តល់ការណែនាំលើបញ្ហានានាដែលពាក់ព័ន្ធ ដើម្បីធានាការចាប់យក ហានិភ័យរបស់ធនាគារមានភាពសមស្រប ក្នុងការជួយសម្រេចគោលដៅ ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារកំពុងតែបន្តការគ្រប់គ្រងហានិភ័យ និងអនុវត្តតាមក្របខណ្ឌ អភិវឌ្ឍន៍ឆ្នាំ2018 និងជឿជាក់ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌ អនុវត្តតាមនឹងជួយធានាបន្តនិរន្តរភាព និងសមត្ថភាពរបស់ខ្លួនដើម្បី សម្រេច តាមទីផ្សារគោលដៅរបស់ខ្លួន។

ក្រមសីលធម៌

ក្រមសីលធម៌របស់ធនាគារត្រូវបានដាក់ជាគោលការណ៍ណែនាំ ចំពោះ ឥរិយាបថរបស់និយោជិកដែលអាចទទួលយកបានជាពិសេស នៅពេល ពួកគេដោះស្រាយបញ្ហាសេរី ដូចជានិយោជិក ទំនាក់ទំនងគ្នាជាមួយ អ្នកដទៃ និងដោះស្រាយបណ្តឹងសារទុក្ខទាំងក្នុង និងក្រៅអង្គការ។ ក្រម សីលធម៌បានចែងអំពីបទដ្ឋាន នៃឥរិយាបថជាក់លាក់សម្រាប់និយោជិក របស់យើងដើម្បីដោះស្រាយបញ្ហាសីលធម៌ចម្បងនានាដូចជាការរក្សាការ សម្ងាត់ និងការប្រើប្រាស់ព័ត៌មានក្នុងកាលៈទេសៈមិនសមរម្យ។

ការមានក្រមសីលធម៌ជួយបង្កើនទំនុកចិត្តនៅក្នុងធនាគារ ក្នុងនាមជា គ្រឹះស្ថានមួយដោយបង្ហាញដល់អតិថិជន និងអ្នកវិនិយោគថាធនាគារ មានការតាំងចិត្តក្នុងការថែរក្សាភាពសុចរិតរបស់ខ្លួន ដោយគោរពតាម គោលការណ៍ណែនាំ អំពីសីលធម៌ជាមូលដ្ឋាន និងអនុវត្តសកម្មភាព អាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។

និយោជិកថ្មីទាំងអស់ត្រូវបានផ្តល់នូវព័ត៌មាន និងបានរំពឹងថានឹងចុះហត្ថ លេខាទទួលយល់ព្រមលើក្រមសីលធម៌ ជាការដឹកនាំលើឥរិយាបថរបស់ ពួកគេក្នុងពេលចាប់ផ្តើមធ្វើការ។

ឯករាជ្យភាព និងតម្លាភាព


ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងឯករាជ្យ ដោយក្រុមអ្នកគ្រប់គ្រងមាន បទពិសោធន៍ជាមួយនឹងការត្រួតពិនិត្យតាមដាន ក្រុមប្រឹក្សាភិបាល។ ធនាគារប្រកាន់រក្សានូវតម្លាភាពក្នុងការទំនាក់ទំនង ជាមួយអតិថិជនក៏ ដូចជាប្រកាន់រក្សានូវតម្លាភាពក្នុងរបាយការណ៍ និងទំនួលខុសត្រូវផ្នែក ហិរញ្ញវត្ថុ។


អភិបាលកិច្ច ធនាគារ

◆ រចនាសម្ព័ន្ធរបស់ធនាគារ	26
◆ ប្រវត្តិរូបក្រុមប្រឹក្សាភិបាល	28
◆ ប្រវត្តិរូបគណៈគ្រប់គ្រង	33



រចនាសម្ព័ន្ធ របស់ធនាគារ





ប្រវត្តិរូប ក្រុមប្រឹក្សាភិបាល



លោក LIM HUA MIN

ប្រធានក្រុមប្រឹក្សាភិបាល

លោក Lim ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Phillip Capital Group of Companies និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃ IFS Capital Limited ផងដែរ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៣។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SE) និងវិទ្យាស្ថានស្រាវជ្រាវមូលបត្រ។ គាត់បានបម្រើការងារនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការមួយចំនួននៃផ្សារភាគហ៊ុន នៃប្រទេសសិង្ហបុរី។ ក្នុងឆ្នាំ១៩៩៧ គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការត្រួតពិនិត្យផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) ដែលទទួលខុសត្រូវលើការបង្កើតក្របខណ្ឌទស្សនាទាន ដើម្បីធ្វើឱ្យទីផ្សារមូលធននៃប្រទេសសិង្ហបុរីកាន់តែមានលក្ខណៈសកល ប្រកួតប្រជែង និងរឹងមាំ។ សម្រាប់ការងារនេះ គាត់បានទទួលមេដាយសេវាសាធារណៈ (PBM) ក្នុងឆ្នាំ១៩៩៩ ពីរដ្ឋាភិបាលសិង្ហបុរី។ នៅឆ្នាំ២០១៤ គាត់ទទួលបានវិញ្ញាបនបត្រសរសើរពី IBF Distinguished Fellow ដែលជាវិញ្ញាបនបត្រខ្ពស់បំផុតដែលផ្តល់ដោយវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) សម្រាប់អ្នកដឹកនាំជំនួញ ដែលផ្តល់ជាកិច្ចការផ្នែកវិជ្ជាជីវៈ ភាពស្មោះត្រង់ និងសមិទ្ធផល។ នៅឆ្នាំ២០១៨ គាត់ត្រូវបានគេដាក់ជាអ្នកជំនួញប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចសិង្ហបុរីប្រចាំឆ្នាំ ដែលជាកិត្តិយសដ៏ល្អបំផុតនៅក្នុងប្រទេសសិង្ហបុរី។ លោក Lim ក៏ធ្លាប់បម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបនៅក្នុងអាជ្ញាធរប្រចាំចំណូលនៃប្រទេសសិង្ហបុរីពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១០។

លោក Lim មានបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ The University of Surrey និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវប្រតិបត្តិការ និងសិក្សាការគ្រប់គ្រង ពីសាកលវិទ្យាល័យ Imperial College London។

លោក Ong បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ១៩៧៧ ដំបូងជាភ្នាក់ងារដើងសាររូបិយប័ណ្ណ រួចមួយឆ្នាំក្រោយមក បានបម្រើការងារជាមួយធនាគារ Standard Chartered Bank ក្នុងតំណែងជាកម្មសិក្សាការី។ ដោយធ្វើការជាមួយធនាគារនេះអស់រយៈពេល ២៥ឆ្នាំ គាត់បានឆ្លងកាត់គ្រប់ទិដ្ឋភាពទាំងអស់នៃធនាគារពាណិជ្ជ ក្រៅពីមុខងារជាហិរញ្ញវត្ថុ ហើយគាត់បានបញ្ចប់អាជីពធនាគាររបស់គាត់ក្នុងតំណែងជានាយកប្រចាំប្រទេសឱ្យធនាគារក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។ ការបញ្ចប់នេះ គឺក្រោយពីលោកធ្វើជានាយកប្រចាំប្រទេសរបស់ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមុននោះជាអ្នកគ្រប់គ្រងប្រចាំតំបន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្របដណ្តប់លើស្ថាប័នហិរញ្ញវត្ថុនានា។

បន្ទាប់ពីពេលនោះ គាត់បានចូលរួមជាមួយ Phillip Securities Pte Ltd និងបានកាន់មុខងារជាច្រើន រួមទាំងការងាររយៈពេលមួយឆ្នាំនៅក្នុង Phillip Securities Thailand PLC ក្នុងតំណែងជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ហើយចុងក្រោយជាអភិបាលនៃ OTC Capital មុនពេលត្រូវបានតែងតាំងឱ្យចូលបម្រើការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ក្នុងឆ្នាំ២០១២។

លោក Ong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិង្ហបុរី ដោយទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្ររងពីវិទ្យាស្ថាន Associate of the Chartered Institute of Bankers ចាប់តាំងពីឆ្នាំ១៩៧៨។



លោក ONG TEONG HOON

អភិបាលប្រឹក្សា

ប្រវត្តិរូប ក្រុមប្រឹក្សាភិបាល



លោក ចាន់ ម៉ាច

អភិបាលប្រឹក្សា

លោក ម៉ាច ដែលជាប្រធាននាយកប្រតិបត្តិក្នុងស្រុកដំបូងគេនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ត្រូវបានដំឡើងឋានៈពីមុខតំណែងអ្នកគ្រប់គ្រងប្រតិបត្តិការ ក្នុងឆ្នាំ២០០៦។ ដោយមានបរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា លោក ម៉ាច បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ១៩៩១ ក្នុងតំណែង ជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបាន ទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០១។ សាខានេះបានរីកចម្រើនយ៉ាងខ្លាំង ហើយក្នុងឆ្នាំ២០០៣ គាត់ត្រូវបានតែងតាំង ជានាយកប្រតិបត្តិ។ ក្រោមការដឹកនាំរបស់គាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មាន និរន្តរភាព ហើយផលប្រែប្រួលបានកើនឡើងមួយទ្វេដាច់។ លោក ម៉ាច ទទួលបានបរិញ្ញាបត្រ ផ្នែកឥណទានពាណិជ្ជកម្មសម្រាប់អាជីវកម្មពី OMAGA Performance សហរដ្ឋអាមេរិក។ លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។

អាជីពធនាគាររបស់លោក Gwee មានរយៈពេលជាង ២៥ឆ្នាំ ពោរពេញដោយបទ ពិសោធន៍ផ្នែកធនាគារសកល និងធនាគារវិនិយោគ ជាមួយនឹងខុស្សាហកម្មគ្រប់គ្រង ទ្រព្យសកម្ម/មូលនិធិ និងទ្រព្យធន នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជំនាញឯកទេសរបស់ គាត់ រួមមាន វិស័យគ្រប់គ្រងហានិភ័យសហគ្រាស (ឥណទាន ទីផ្សារ សន្ទនីយភាព និងប្រតិបត្តិការ) ការត្រួតពិនិត្យ និងប្រតិបត្តិ និងប្រតិបត្តិការសម្ងាត់ ជាមួយនឹងការរួម បញ្ចូលគ្នាដ៏រឹងមាំនៃរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យអាជីវកម្មយុទ្ធសាស្ត្រ ការ ប្របាច់បញ្ចូលគ្នា និងការធ្វើលទ្ធកម្ម និងការគ្រប់គ្រងមូលធន។ គាត់ធ្លាប់ធ្វើជាប្រធាន គ្រប់គ្រងហានិភ័យ និងប្រតិបត្តិ នៅក្នុងក្រុមហ៊ុន United Overseas Bank Group បន្ទាប់មកជាប្រធាននាយកប្រតិបត្តិប្រចាំប្រទេសនៅ Hong Kong និង Shanghai Bank ប្រចាំប្រទេសឥណ្ឌូនេស៊ី និងជាប្រធាននាយកប្រតិបត្តិនៅ Bank of East Asia ប្រចាំប្រទេសសិង្ហបុរី។ បច្ចុប្បន្ន គាត់គឺជាអគ្គលេខាធិការនៃសមាគមធនាគារអាស៊ាន (ASEAN Bankers Association)។

លោក Gwee មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ ឈីកាហ្គោ បានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្ម ជំនាញផ្នែកហិរញ្ញវត្ថុ និងទទួល បានបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យញូវខាសល។ គាត់ត្រូវបានទទួលស្គាល់ ជាគណនេយ្យករជំនាញ ក្នុងឆ្នាំ១៩៨៤ និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅក្នុងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានគណនេយ្យករជំនាញសិង្ហបុរី។



លោក PAUL GWEE CHOON GUAN

អភិបាលឯករាជ្យ

ប្រវត្តិរូប

ក្រុមប្រឹក្សាភិបាល



លោក KOH YONG GUAN

អភិបាលឯករាជ្យ

លោក Koh បានចូលរួមជាមួយផ្នែកស៊ីវិលប្រទេសសិង្ហបុរី ក្នុងតួនាទីជាវិស្វករជីវខិតស៊ីវិល នៃក្រសួងសុខាភិបាលក្នុងឆ្នាំ1972 បន្ទាប់មកបានបន្តជាមួយផ្នែករដ្ឋបាលក្នុងឆ្នាំ1979។ លោកបានបន្តការងារក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រមូលពន្ធ) ក្រសួងអប់រំ និង ក្រសួងការពារជាតិ មុននឹងត្រូវបានតែងតាំងជាដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃក្រសួង ការពារជាតិក្នុងឆ្នាំ1989។ លោកបានធ្វើជាប្រមុខផ្នែកប្រមូលពន្ធពីឆ្នាំ1991 ដល់ឆ្នាំ 1997។ ក្នុងឆ្នាំ1998 លោកត្រូវបានតែងតាំង ជាអគ្គនាយកនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (ទេសាភិបាលធនាគារជាតិ)។ លោកក៏បានកាន់តួនាទីជាដ្ឋលេខាធិការអចិន្ត្រៃយ៍នៃ ក្រសួងហិរញ្ញវត្ថុ (ថវិកា និងប្រមូលពន្ធ) ផងដែរពីឆ្នាំ1998 ដល់ឆ្នាំ2001។ លោកបាន ចូលនិវត្តន៍ ក្នុងខែមិថុនា ឆ្នាំ2005 ក្នុងតួនាទីជាអគ្គនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័ន នេះរហូតដល់ខែមេសា ឆ្នាំ2011។ លោកបានបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិសោធននិវត្តន៍ ទទួលបន្ទុកនិយោជិតទាំងអស់ រួមទាំងវិស័យឯកជន និង សាធារណៈ ក្នុងប្រទេសសិង្ហបុរីពីឆ្នាំ2005 រហូតដល់ឆ្នាំ2013។ លោកបានធ្វើជាប្រមុខ ជាន់ខ្ពស់អនិវាសនជនសិង្ហបុរីប្រចាំ នៅប្រទេសកាណាដាពីខែឧសភា ឆ្នាំ2008 ដល់ ខែមីនា ឆ្នាំ2013។

បច្ចុប្បន្ននេះ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម SMRT ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងការផ្តល់សេវាថតភ្លើងក្រោមដី រថយន្តក្រុង និងពាក់ស៊ី ក្នុងប្រទេសសិង្ហបុរី។ លោកក៏ជាប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើប្រចាំនៅប្រទេសសិង្ហបុរី និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រជំងឺមហារីក នៅសិង្ហបុរីផងដែរ។ លោកបានធ្វើជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសក្រិចតាំងពីខែឧសភា ឆ្នាំ2013។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រ ផ្នែកវិស្វកម្មកម្មករក្នុងឆ្នាំ1970 និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ ផ្នែកវិស្វកម្មកម្មករ និងវិស្វករ ខិតស៊ីវិលក្នុងឆ្នាំ1972 ពីសាកលវិទ្យាល័យ តូរ៉ូនតូ (Toronto) ដែលលោកទទួល អាបរិញ្ញាបត្រពីគម្រោង កូឡុមបូ (Colombo)។ លោកបានទទួល សញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យកាតូលិកលីវិន (Catholic University of Leuven) ប្រទេសបេលហ្ស៊ិកក្នុងឆ្នាំ1981។ លោកត្រូវបានទទួលស្គាល់ថាជាបណ្ឌិតពី សាកលវិទ្យាល័យតូរ៉ូនតូ ក្នុងឆ្នាំ2011។

ប្រវត្តិរូប ក្រុមប្រឹក្សាភិបាល



លោកស្រី SEAH YEN GOON

អភិបាលឯករាជ្យ

លោកស្រី Seah មានបទពិសោធន៍ការងារជាង 30 ឆ្នាំ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ រួមទាំងហិរញ្ញវត្ថុពាណិជ្ជកម្ម GE ដែលជំនាញខាងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម។ គាត់កាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ បច្ចេកវិទ្យា ព័ត៌មាន ប្រតិបត្តិការត្រួតពិនិត្យ នៅក្នុងប្រទេសសិង្ហបុរី ថៃ និងហុងកុង។ គាត់គឺជាប្រធាននាយកហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុ និងការត្រួតពិនិត្យ ការធ្វើផែនការយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងប្រតិបត្តិ។

គាត់រៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅមហាវិទ្យាល័យមុខងារសាធារណៈ និងបម្រើការងារ នៅក្នុងអនុគណៈកម្មការធនធានមនុស្សនៃមន្ទីរពេទ្យ St. Luke និងផ្ទះគ្រីស្ទានសិង្ហបុរី (Singapore Christian Home) ។

លោកស្រី Seah គឺជាគណនេយ្យករជំនាញ (សិង្ហបុរី) ដែលមានបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យសិង្ហបុរី បច្ចុប្បន្នហៅថា សាកលវិទ្យាល័យជាតិសិង្ហបុរី និងមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (ច្បាប់អាជីវកម្ម) ពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University) ។

លោក វិជិត មានបទពិសោធន៍ជាអន្តរជាតិដ៏ច្រើន ដូចជាទីប្រឹក្សាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច គណៈគ្រប់គ្រងជាន់ខ្ពស់សាជីវកម្មជាមួយក្រុមហ៊ុនបរទេស និងតំបន់ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មទំនិញកសិកម្ម និងវត្ថុមានតម្លៃ (នៅប្រទេសបារាំង ភូមិភាគកណ្តាលខាងកើត អាស៊ីអាគ្នេយ៍ និងអេហ្ស៊ីប) បទពិសោធន៍ធនាគារជាមួយក្រុមហ៊ុនថ្នាក់សាកល ធំពីរគឺធនាគារវិនិយោគ វិលស្ត្រីត និងក្រុមហ៊ុនមូលនិធិឯកជន (នៅទីក្រុងញូវយ៉ក ចក្រភពអង់គ្លេស សិង្ហបុរី និងឥណ្ឌូនេស៊ី) គណៈគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនផលិតកម្មក្នុងតួនាទីជានាយកប្រចាំប្រទេស និងនាយកហិរញ្ញវត្ថុ (ប្រទេសថៃ) ជាប្រធានទេសាភិបាល និងអគ្គនាយកក្រុមហ៊ុនយន្តហោះ និងអាកាសចរណ៍ ជានាយកគ្រប់គ្រងប្រចាំកម្ពុជា និងសិង្ហបុរី។ គាត់ក៏ជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាភិបាលផ្នែកច្បាប់បរទេសទទួលខុសត្រូវផ្នែកវិនិយោគបរទេសផ្ទាល់ និងផ្នែកអភិវឌ្ឍន៍វិស័យឯកជន និងបានផ្តល់ប្រឹក្សាដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាច្រើនទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឆាប់រហ័ស។



លោក អ៊ុត វិជិត

អភិបាលឯករាជ្យ

ប្រវត្តិរូប ក្រុមប្រឹក្សាភិបាល

ដំបូន្មានអភិវឌ្ឍន៍របស់គាត់ផ្ដោតទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ការកែតម្រូវគោលនយោបាយ និងការអនុវត្តន៍គោលនយោបាយ រួមបញ្ចូលទាំងអនុសាសន៍ទៅលើការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ច និងវិស័យឯកជន ព្រលានយន្តហោះអន្តរជាតិ កំពង់ផែសមុទ្រ និងប្រព័ន្ធទឹកភ្លើងសាធារណៈ។ ដំបូន្មានរបស់គាត់បានជម្រុញដល់ការបង្កើត និងកំណែទម្រង់ជាច្រើនចំពោះស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ និងផ្នែកផ្សេងៗជាមួយប្រទេសម្ចាស់ផ្ទះដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ម៉ាដាហ្គាស្ការ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស រ៉ាន់ដា និងក្រុមប្រឹក្សាវិនិយោគកម្ពុជា (ស៊ីអាយប៊ី/ស៊ីឌីស៊ី)។ គាត់បានចូលរួមចំណែកក្នុងការផ្តល់យុទ្ធសាស្ត្រ និងធ្វើពង្រាងផែនការសកម្មភាពដល់ប្រទេស ម៉ាដាហ្គាស្ការ ជាមួយសាកលវិទ្យាល័យ ហាវឺដ ផែនការយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិដែលមានទិសដៅធ្វើឱ្យមានកំណែទម្រង់អភិវឌ្ឍន៍ និងធ្វើឱ្យមានភាពប្រសើរឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១២។ គាត់បានធ្វើជាប្រធានទេសាភិបាលនៃកម្លាំងការងារយុទ្ធសាស្ត្រ ជាប្រធាន និងអគ្គនាយកទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ម៉ាដាហ្គាស្ការ។ គាត់បានបង្កើត និងដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់១៩៩៧ ជាពេលដែល សេរីការបូនីយកម្មសេដ្ឋកិច្ចលើកទីមួយទទួលបានជោគជ័យ។ យុទ្ធសាស្ត្រ និងគោលនយោបាយដែលគាត់បានកែតម្រូវឡើង និងបានអនុវត្តបានជំរុញដល់ជម្រុញដល់ការកែច្នៃវិស័យធារាសាស្ត្រ និងទេសចរណ៍ និងបានជួយជម្រុញឱ្យកម្ពុជាក្លាយជាទីផ្សារសេដ្ឋកិច្ច។

គាត់គឺជាបុគ្គលមួយរូបក្នុងចំណោម បុគ្គលដែលទទួលបានពានរង្វាន់ “អ្នកដឹកនាំសាកលសម្រាប់ថ្ងៃស្អែក” ដែលផ្តល់ជូនដោយវិទ្យាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវូស នៅឆ្នាំ១៩៩៦។

កិច្ចការប្រឹក្សាថ្មីរបស់លោកគឺជាមួយរដ្ឋាភិបាល និហ្សេរីយ៉ា រ៉ាន់ដា សេរីយ៉ា និងក្រីនស៊ីប ទីកន្លែងដែលលោកត្រូវបានផ្តល់ការងារមួយក្នុងចំណោមកិច្ចការផ្សេងទៀតគឺធ្វើសវនកម្ម និងកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍រ៉ាន់ដា និងផ្តល់នូវការវាយតម្លៃទៅលើប្រសិទ្ធភាពនៃប្រព័ន្ធរដ្ឋាភិបាល។ វិធីត បានធ្វើជាទីប្រឹក្សាថ្នាក់ប្រទេសរបស់ក្រុមហ៊ុន អាស៊ីតា នៅកម្ពុជា និងអភិបាលឯករាជ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហេឡូ និង ស្មាត។ បច្ចុប្បន្នគាត់គឺជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុន ជីអិល ហ្វាយនែន ដែលជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុឈានមុខគេ។ គាត់ក៏ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំអាស៊ីអាគ្នេយ៍ ជាអ្នកត្រួតពិនិត្យប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់មួយនៅទីក្រុង បូស្តុន ដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យ ម៉ាយខល ផតទ័រ នៃសាលាពាណិជ្ជកម្ម ហាវឺដ។

វិធីតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ ហាវឺដ រួមជាមួយជំនាញពីគី គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារមូលធន។ គាត់បានចូលរួមជាមួយកម្មវិធីគណៈគ្រប់គ្រងជាន់ខ្ពស់នៅសាលាពាណិជ្ជកម្ម ស្តែនហ្វដ នៅសាកលវិទ្យាល័យ ស្តែនហ្វដ។ គាត់បានរស់នៅ និងធ្វើការនៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក ភូមិភាគកណ្តាលខាងកើត និងអាហ្វ្រិក។ គាត់អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ ភាសាបារាំង និងភាសាខ្មែរ។

លោក វិធីតបានលាលែងពីតំណែងអភិបាលឯករាជ្យនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក HAN PENG KWANG

នាយកគ្រប់គ្រងទូទៅ

លោក Han បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យ University Utara ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ1995។ លោកជាធនាគារិក Charter និងជាអ្នកជំនាញឥណទានដែលទទួលបានសញ្ញាបត្រពីវិទ្យាស្ថាន Asian Institute of Chartered Banker (AICB)។ លោកក៏ទទួលបានសញ្ញាបត្រផ្នែក ScrumMaster (CSM) និងសញ្ញាបត្រផ្នែក Scrum Product Owner (CSPO) ផងដែរ។

លោកមានបទពិសោធន៍ជាង25ឆ្នាំ ដោយបានចាប់ផ្តើមការងារពីឆ្នាំ1995 ក្នុងពេលដែលលោកបានបម្រើការងារជាមួយធនាគារ Public Bank Berhad ដែលជាធនាគារមានឈ្មោះល្បីមួយនៅប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាអ្នកហាត់ការ។ បន្ទាប់មក លោកត្រូវបានតម្កើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានសាខា។ បទពិសោធន៍ផ្នែកធនាគាររបស់លោករួមមាន ប្រតិបត្តិការផ្សេងៗ ទីផ្សារ ដំណើរការឥណទាន មូលបត្រ និងឯកសារប្រាក់កម្ចី ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម។

លោក បានចូលបម្រើការងារនៅធនាគារពាណិជ្ជ ហ្វ្លង់ ឌីប៊ីអេស (ដែលបច្ចុប្បន្ននេះជាធនាគារ ហ្វ្លីលីព ភីអិលស៊ី) ចាប់តាំងពីធនាគារបើកដំណើរការដំបូងក្នុងឆ្នាំ2009 រហូតដល់បច្ចុប្បន្ន ក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់។ បន្ទាប់មក លោកត្រូវបានផ្លាស់ប្តូរមុខតំណែងជានាយកគ្រប់គ្រងទូទៅក្នុងឆ្នាំ2011។ លោកទទួលខុសត្រូវទៅលើប្រតិបត្តិការទាំងស្រុងរបស់ធនាគារ ហើយបានពង្រីកបណ្តាញធនាគារពីមួយសាខាក្នុងឆ្នាំ2009 រហូតដល់ប្រាំមួយសាខា។ លោកនៅតែបន្តកាន់តួនាទីជានាយកគ្រប់គ្រងទូទៅ នៃធនាគារ ហ្វ្លីលីព បន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅឆ្នាំ2014។

លោក ភី ទទួលបានវិញ្ញាបនបត្រជាអ្នកជំនាញដែលទទួលបានសញ្ញាបត្រទទួលស្គាល់ដោយសាលា Frankfurt School of Finance and Management ក្នុងវិស័យចំនួន៣ គឺ អ្នកជំនាញគ្រប់គ្រងហានិភ័យ អ្នកជំនាញហិរញ្ញវត្ថុអាជីវកម្មខ្នាតតូចនិងមធ្យម និងអ្នកជំនាញធានារ៉ាប់រងខ្នាតតូច។ គាត់មានបទពិសោធន៍ការងារជាង19ឆ្នាំ នៅក្នុងធនាគារពាណិជ្ជ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សេវាទូទាត់តាមទូរស័ព្ទដៃ អង្គការក្រៅរដ្ឋាភិបាល/អង្គការអន្តរជាតិ ក៏ដូចជាបណ្តាស្ថាប័នផ្សេងៗទៀត។

លោក ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt University។

លោក ភី ចូលបម្រើការងារនៅធនាគារ ហ្វ្លីលីព ក្នុងខែកុម្ភៈ ឆ្នាំ2013 ជាប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ។



លោក សៀង ភី

ហានិភ័យ និងប្រតិបត្តិ

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក HOW POY LEONG

ហានិភ័យឥណទាន

លោក How បានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម (កត្តិយស) ពីសាកលវិទ្យាល័យ The University of Windsor ប្រទេសកាណាដា នាឆ្នាំ1984 និងបានប្រឡងជាបរិញ្ញាបនបត្រ វិជ្ជាជីវៈឥណទាន ពីវិទ្យាស្ថាន Institute of Bankers Malaysia ក្នុងឆ្នាំ2004។

លោកមានបទពិសោធន៍ជាមួយវិស័យធនាគារជាង30ឆ្នាំ ចាប់ពីឆ្នាំ1985 ដោយលោក បានចូលបម្រើការងារនៅធនាគារ Public Bank Berhad ក្នុងតួនាទីជាបុគ្គលិកហាត់ ការ។ បន្ទាប់មក លោកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់រហូតក្លាយជាប្រធានសាខា ធនាគារក្នុងឆ្នាំ1991។ បទពិសោធន៍របស់លោករួមមាន៖ ផ្នែកប្រតិបត្តិការធនាគារ ផ្នែក ទីផ្សារ ដំណើរការឥណទាន មូលបត្រនិងឯកសារប្រាក់កម្ចី រដ្ឋបាលឥណទាន ការគ្រប់ គ្រងឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម។

ក្នុងឆ្នាំ2001 លោកបានចូលបម្រើការងារនៅធនាគារ Maybank ម៉ាឡេស៊ី ដោយទទួល ខុសត្រូវលើការផ្តល់ឥណទានសម្រាប់បុគ្គល និងអាជីវកម្ម។ បន្ទាប់មក លោកត្រូវបាន តែងតាំងជា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៅធនាគារ Maybank ប្រទេសកម្ពុជា ក្នុងឆ្នាំ2010 ក្នុងភារកិច្ចដំណើរការឥណទានជាក្រុម និងឥណទានអាជីវកម្មពីសាខា អន្តរជាតិជាច្រើន។

នៅខែមករា ឆ្នាំ2015 លោកបានចូលបម្រើការងារនៅធនាគារ ហ្វីលីពី ក្នុងតួនាទីជាប្រធាននាយកដ្ឋានហានិភ័យឥណទាន ដើម្បីជម្រុញការរីកចម្រើន ឥណទានជូនធនាគារ និងធ្វើឱ្យប្រសើរឡើងនូវបទដ្ឋាននៃដំណើរការឥណទាន ដើម្បីសម្រេចបាននូវគោលដៅប្រាក់ចំណេញសម្រាប់ធនាគារ។

លោក Teo បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុ ប្រទេសសិង្ហបុរី។

លោក មានបទពិសោធន៍ផ្នែកធនាគារជាង30ឆ្នាំ ក្នុងផ្នែកប្រតិបត្តិការធនាគារ ផ្នែកគ្រប់ គ្រងហានិភ័យ ក៏ដូចជាផ្នែកសវនកម្មផ្ទៃក្នុងជាមួយធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។ លោកបានបំពេញការងារជាមួយក្រុមសវនករ ឌីប៊ីអេស មួយរយៈ ដើម្បីធ្វើសវនកម្មលើផ្នែកធនាគារបុគ្គល ប្រតិបត្តិការ និងបច្ចេកវិទ្យាធនាគារ។ លោក បានចាប់ផ្តើមការងារដំបូងជាបុគ្គលិកស្មៀន បន្ទាប់មកជាគណៈគ្រប់គ្រងថ្នាក់កណ្តាល នៅធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។

លោកបានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីពី នៅខែសីហា ឆ្នាំ2014 ក្នុងតួនាទី ជាប្រធាននាយកដ្ឋានប្រតិបត្តិការ។



លោក TEO CHWEE BENG

ប្រតិបត្តិការ

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក LAWRENCE YOUNG

ធនធានមនុស្ស

លោក Young មានបទពិសោធន៍ និងជំនាញក្នុងការគ្រប់គ្រងទូទៅដូចជា ការគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្ម ការអភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ការផ្លាស់ប្តូររបៀបដឹកនាំ កំណែប្រែ រចនាសម្ព័ន្ធ ការគ្រប់គ្រងទេពកោសល្យ និងការអនុវត្តន៍ ធនធានមនុស្ស យុទ្ធសាស្ត្រ និងប្រតិបត្តិការនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

គាត់បានធ្វើការនៅក្នុងខណៈគ្រប់គ្រងជាន់ខ្ពស់ នៃអង្គការពហុជាតិធំៗនៅជុំវិញពិភពលោក ដូចជាក្រុមហ៊ុន Nike Inc. (Nike ប្រចាំអាស៊ីអាគ្នេយ៍) សាជីវកម្ម Computer Science Corp (CSC Asia) ក្រុមហ៊ុន Walt Disney (TWDC ប្រចាំអាស៊ីប៉ាស៊ីហ្វិក) ក្រុមហ៊ុន Asia Pacific Breweries (APB Asia) ក្លឹបវាយកូនហ្គោល Singapore Island Country Club (SICC) ក្រុមប្រឹក្សាភិបាល Housing Development Board (លេខាធិការដ្ឋាន HBD) និងក្រុមវាយកូនហ្គោល Asia Pacific Golf Group (អ្នកនិពន្ធខុបករណ៍ថ្មីនិងវត្តវាយកូនហ្គោល)។

លោក Young បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព នៅខែមីនា ឆ្នាំ2019 ក្នុងតួនាទីជានាយកប្រតិបត្តិធនធានមនុស្ស និងយុទ្ធសាស្ត្រ។ លោកបានលាឈប់ពីតំណែងនៅចុងខែតុលា ឆ្នាំ2019។

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាឆ្នាំ2006 ហើយបច្ចុប្បន្ន លោកស្រីកំពុងបន្តការសិក្សាផ្នែកគណនេយ្យករជំនាញ (ACCA)។

លោកស្រី បានចាប់ផ្តើមការងារក្នុងឆ្នាំ2006 ក្នុងតួនាទីជាសវនករអស់រយៈពេលប្រាំមួយឆ្នាំកន្លះ។ លោកស្រី មានបទពិសោធន៍ធ្វើសវនកម្មជាមួយស្ថាប័នជាច្រើនដូចជា៖ សាជីវកម្ម ធនាគារ និងអង្គការក្រៅរដ្ឋាភិបាល។ លោកស្រី ត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនសវនកម្ម PwC នៅប្រទេសម៉ាឡេស៊ីរយៈពេល14ខែ។

លោកស្រី ស្រីនាង បានចូលបម្រើការងារនៅធនាគារ ហ្វីលីព ក្នុងខែមេសា ឆ្នាំ2015 ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកត្រូវបានតម្កើងឋានៈជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ នាខែមករា ឆ្នាំ2017។



លោកស្រី ស្រីនាង

ហិរញ្ញវត្ថុ និងរតនាគារ

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក យ៉ុត សុវណ្ណ

សវនកម្មផ្ទៃក្នុង

លោក សុវណ្ណទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកមានបទពិសោធន៍ 7 ឆ្នាំ ក្នុងវិស័យសវនកម្មពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត។

ក្នុងបទពិសោធន៍ 11 ឆ្នាំរបស់លោកនៅមីក្រូហិរញ្ញវត្ថុអម្រឹត លោកបានបម្រើការងារជាច្រើនមុខតំណែងដូចជាមន្ត្រីគណនេយ្យ គណនេយ្យករប្រចាំសាខា សវនករផ្ទៃក្នុង និងសវនករផ្ទៃក្នុងជាន់ខ្ពស់។

លោក សុវណ្ណបានចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅខែមីនា ឆ្នាំ 2015 ក្នុងតួនាទីជាសវនករផ្ទៃក្នុង ហើយក្រោយមកត្រូវបានតម្កើងតំណែងជាសវនករផ្ទៃក្នុងជាន់ខ្ពស់ និងអនុប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ នៅឆ្នាំ 2019 លោកត្រូវបានតែងតាំងជាប្រធានស្តីទីផ្នែកសវនកម្មផ្ទៃក្នុង។

លោកស្រី កណិកា ទទួលបានបរិញ្ញាបត្រចំនួនពីរ លើផ្នែកទីផ្សារវិទ្យាស្ថានជាតិគ្រប់គ្រង និងផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងក្នុងឆ្នាំ 2006 ពីសាកលវិទ្យាល័យក្នុងស្រុកមួយ។

លោកស្រី កណិកា បានចាប់ផ្តើមអាជីពក្នុងឆ្នាំ 2001 ជាមួយក្រុមហ៊ុនពហុជាតិជាច្រើន។ លោកស្រីបានបង្កើនបទពិសោធន៍និងអភិវឌ្ឍជំនាញជាច្រើនរួមមាន ការទំនាក់ទំនង សេវាកម្មអតិថិជន ការធានារ៉ាប់រង និងរដ្ឋបាល។

ក្នុងឆ្នាំ 2007 លោកស្រីបានចូលរួមក្នុងវិស័យធនាគារជាមួយធនាគារកូអិប និងម៉ាឡេស៊ី ដោយមានតួនាទីជាច្រើនរួមមាន លេខាធិការ ដំណើរការឥណទាន រដ្ឋបាលឥណទាន ប្រតិបត្តិការឥណទាន ការគ្រប់គ្រងនិងស្តារឥណទានឡើងវិញ។

លោកស្រី កណិកា បានចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅខែមេសា ឆ្នាំ 2015 ក្នុងតួនាទីជាប្រធានផ្នែករដ្ឋបាលឥណទាន ហើយត្រូវបានតម្កើងតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាលឥណទាន នៅឆ្នាំ 2019។



លោកស្រី សុជាតិ កណិកា

រដ្ឋបាលឥណទាន

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក LIEW ANDREW

ធនាគារបុគ្គល

លោក Liew មានបទពិសោធន៍ 35ឆ្នាំផ្នែកធនាគារ ក្នុងសេវាធនាគារបុគ្គល និងសាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ហើយបានធ្វើការជាមួយធនាគារ Citibank ធនាគារ ABN Amro Bank ក្រុមហ៊ុនផ្សារភាគហ៊ុនសិង្ហបុរី (SGX) ធនាគារ OCBC Bank និងផ្សេងៗទៀត។ លោកបានចាប់ផ្តើមអាជីពជាបុគ្គលិកហាត់ការ នៃធនាគារ Citibank ប្រទេសប្រ៊ុយណេក្នុងឆ្នាំ1976 មុនពេលបានក្លាយជាប្រធានសាខា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុបុគ្គល ប្រធានគ្រប់គ្រងបុគ្គលិក ប្រធានអាជីវកម្មធនាគារបុគ្គលនៅប្រទេសកូរ៉េ និងជានាយកធនាគារ CitiPhone Banking សម្រាប់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត។ គាត់បានធ្វើការជាមួយធនាគារដែលទើបនឹងចាប់ផ្តើមប្រតិបត្តិការនៅពេលពិភពលោក មុនពេលក្លាយជាអ្នកពិគ្រោះយោបល់ផ្នែកសេវាកម្មធនាគារនិងហិរញ្ញវត្ថុជាន់ខ្ពស់។ ការងារចុងក្រោយរបស់លោក មុនពេលចូលរួមជាមួយធនាគារ ហ្វីលីពីន គឺលោកជានាយកធនាគារ Hong Leong Bank ប្រចាំប្រទេស វៀតណាម។

លោក Liew បានចូលបម្រើការងារនៅធនាគារ ហ្វីលីពីន នៅខែមិថុនា ឆ្នាំ2018 ក្នុងនាមជាប្រធាននាយកដ្ឋានធនាគារបុគ្គល ហើយក្រោយមកត្រូវបានតំឡើងតំណែងជាអគ្គនាយករងនៃធនាគារ។ លោកបានលាឈប់ពីមុខតំណែងរបស់លោកនៅចុងខែវិច្ឆិកា ឆ្នាំ2019។

លោក វិសាល បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកវិស្វកម្មព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ2003។ លោកមានបទពិសោធន៍ការងាររយៈពេល 10ឆ្នាំ រាប់ចាប់តាំងពីពេលលោកចាប់ផ្តើមការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ2004។

ក្នុងឆ្នាំ2010 បន្ទាប់ពីចំណាយពេល3ឆ្នាំកន្លះ សិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកកម្មវិធីកុំព្យូទ័រនៅសាកលវិទ្យាល័យ Cerritos College សហរដ្ឋអាមេរិក លោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងតួនាទីជាប្រធានផ្នែកព័ត៌មានវិទ្យា ហើយក្រោយមកត្រូវបានតំឡើងតំណែងជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

លោក វិសាល បានចូលបម្រើការងារនៅធនាគារ ហ្វីលីពីន នៅខែកុម្ភៈ ឆ្នាំ2018 ក្នុងនាមជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។ លោកធ្លាប់បានបម្រើការងារនៅក្រុមហ៊ុនផ្ទេរប្រាក់ រយៈពេល3ឆ្នាំមុនចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីពីន។



លោក ជា វិសាល

ព័ត៌មានវិទ្យា

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក ថាយ ចន្ទា

ធនាគារសាធារណៈ

លោក ចន្ទា បានទទួលបរិញ្ញាបត្រផ្នែកទំនាក់ទំនងភាសាអង់គ្លេស ពីសាកលវិទ្យាល័យ នំរតុនក្នុងឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។

លោក ចន្ទា បានចាប់ផ្តើមអាជីពរបស់លោកនៅឆ្នាំ២០០៤ ជាអ្នកប្រតិបត្តិការផ្នែកលក់ នៅក្នុងឧស្សាហកម្មផ្សេងៗដូចជា ផ្នែកសម្របសម្រួលពាណិជ្ជកម្ម និងសេវាកម្ម។ ក្នុង ឆ្នាំ២០០៩ លោកបានចូលរួមក្នុងវិស័យធនាគារជាមួយធនាគារម៉ាឡេស៊ី និងកូអ៊ី ក្នុង តួនាទីជាច្រើននៅក្នុងធនាគារពាណិជ្ជកម្មមាន ផ្នែកលក់ ដំណើរការឥណទាន ការគ្រប់គ្រង ហានិភ័យឥណទាន និងស្តារឥណទានឡើងវិញ។

លោក ចន្ទា បានចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅឆ្នាំ២០១៦ ក្នុងតួនាទីជា ប្រធានសាខា ហើយបន្ទាប់មក លោកត្រូវបានតំឡើងតំណែងជាប្រធានសាខាជាន់ខ្ពស់។ បច្ចុប្បន្ននេះ លោកកំពុងបម្រើការងារជាប្រធាននាយកដ្ឋានធនាគារសាធារណៈ។

លោកស្រី បុប្ផា ទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារក្នុងឆ្នាំ២០០៤ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចក្នុងឆ្នាំ២០០៧ ពីសាកលវិទ្យាល័យរៀនប្រាយ។

លោកស្រី បុប្ផា បានចាប់ផ្តើមអាជីពក្នុងវិស័យធនាគារក្នុងឆ្នាំ២០០២។ លោកស្រីមាន បទពិសោធន៍ជាង១៨ឆ្នាំ ជាមួយធនាគារពាណិជ្ជកម្មទាំងស្រុក និងអន្តរជាតិ ដោយ បានបម្រើក្នុងតួនាទីជាច្រើនដូចជា ប្រតិបត្តិការធនាគារ ការទូទាត់អន្តរជាតិ ការទូទាត់ វិក្កយបត្រ ទំនាក់ទំនងធនាគារ កាតឥណទាន និងកាតឥណពន្ធ ឥណទាន ទីផ្សារ និង ផ្នែកលក់។

លោកស្រី បុប្ផា បានចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅខែមីនា ឆ្នាំ២០១៩ ក្នុង តួនាទីជាប្រធាននាយកដ្ឋានផ្នែកលក់។



លោកស្រី ភង់ បុប្ផា

ផ្នែកលក់

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក ហុង ច័ន្ទកក្រា
ទំនាក់ទំនងទីផ្សារ

លោក ភក្រា បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បន្ទាប់ពីបម្រើការងារអស់រយៈពេលបីឆ្នាំនៅក្នុងអង្គការអន្តរជាតិមួយ នៅ ក្នុងឆ្នាំ2015 គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកប្រព័ន្ធផ្សព្វផ្សាយ យុទ្ធនាការ និងបំណាស់ប្តូរសង្គម នៅសាកលវិទ្យាល័យវេសមីនស្ទ៍ (University of Westminster) តាមរយៈ កម្មវិធីពានរង្វាន់អន្តរជាតិរបស់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ហៅថា អាហារូបករណ៍ Chevening។

លោក ភក្រា ចាប់ផ្តើមអាជីពរបស់លោកក្នុងឆ្នាំ2012 ក្នុងតួនាទីជាមន្ត្រីផ្នែកទំនាក់ ទំនង។ បន្ទាប់មក គាត់បានចូលបម្រើមុខងារជាច្រើនរួមមាន ទំនាក់ទំនងសាធារណៈ ទីផ្សារចម្រុះ ការគ្រប់គ្រងយុទ្ធនាការ ការអភិវឌ្ឍន៍ផលិតផល យីហោ និងយុទ្ធសាស្ត្រ ផ្នែកទំនាក់ទំនង។ លោកមានបទពិសោធន៍ច្រើនជាង6ឆ្នាំ នៅក្នុងឧស្សាហកម្មផ្សេងៗ គ្នារួមមានអង្គការអន្តរជាតិ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ(FMCG) អចលនទ្រព្យ និង សេវាទូទាត់ចល័ត។

លោក ភក្រា ចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅខែកក្កដា ឆ្នាំ2019 ជាប្រធាន នាយកដ្ឋានទីផ្សារ និងទំនាក់ទំនងសាធារណៈ។

លោក វ៉ាង ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងគម្រោង និងការអភិវឌ្ឍន៍កម្មវិធី ពីសាកល វិទ្យាល័យហ្វ្រៃហ្គែវក្នុងឆ្នាំ2004។ លោកមានបទពិសោធន៍ជាង19ឆ្នាំ លើជំនាញ គ្រប់គ្រង និងបណ្តុះបណ្តាល នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។

ក្នុងបទពិសោធន៍19ឆ្នាំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត លោកបានកាន់មុខ តំណែងជាច្រើនដូចជា មន្ត្រីតំណាង ជំនួយការប្រធានសាខា ប្រធានសាខា អនុប្រធាន នាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព។

លោក បានចូលបម្រើការងារនៅធនាគារ ហ្វីលីព នៅខែឧសភា ឆ្នាំ2019 ជាអនុប្រធាន នាយកដ្ឋានរដ្ឋបាល។



លោក អែល វ៉ាង
រដ្ឋបាល

ប្រវត្តិរូប

គណៈគ្រប់គ្រង



លោក VINCENT YAP TONG YIN

ធនាគារអេឡិចត្រូនិក

លោក Yap បានបញ្ចប់បរិញ្ញាបត្រ (កិត្តិយស) ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យយ៉ក (University of York) ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ1982។ លោកមានបទពិសោធន៍ជាច្រើន រាប់ចាប់ពីផ្នែកសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ រហូតដល់រចនាសម្ព័ន្ធហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងបញ្ចូលគ្នា IPO M&A ធនាគារអេឡិចត្រូនិក ដំណោះស្រាយរតនាគារ ការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងទំនាក់ទំនង និងមូលនិធិឯកជន និងសាធារណៈ។

លោក Yap ជាធនាគារកិច្ចដ៏ឆ្លើម ហើយក៏បានកាន់មុខតំណែងជាខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុឈានមុខគេដូចជា ធនាគារនៃប្រទេសអាមេរិកមីលឺនីធី ធនាគារស្តេនដាតឆាតធី ធនាគារនៃប្រទេសជប៉ុនមីតស៊ីប៊ីស៊ីយូអេស្វដេ ធនាគារហ្វ្រីតបូស្តុន និងធនាគារម៉ាឡេយ៉ាន នៅក្នុងរយៈពេល 30ឆ្នាំ របស់លោកក្នុងវិស័យធនាគារ។ លោកបានដឹកនាំ និងគ្រប់គ្រងបុគ្គលិកផ្នែកលក់ ការគ្រប់គ្រងទំនាក់ទំនង ការអភិវឌ្ឍន៍ផលិតផលធនាគារ បុគ្គលនិងសាជីវកម្ម ធនាគារនិម្មិត សាខាធនាគារ និងការអនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មនៅក្នុងប្រទេស។

ភាពជោគជ័យដ៏សំខាន់របស់លោក គឺការឈានមុខគេក្នុងការបង្កើតនាយកដ្ឋានធនាគារអេឡិចត្រូនិក និងនាយកដ្ឋានទំនាក់ទំនងអតិថិជនសម្រាប់មេប៊ែងគ្រប់ នៅក្នុងគ្រប់

ជំហានរបស់ខ្លួននៅចុងទសវត្សទី90។ តួនាទីរបស់លោក នៅធនាគារនៃប្រទេសជប៉ុន មីតស៊ីប៊ីស៊ីយូអេស្វដេ គឺជាអេជីអឹម (AGM) និងជាប្រធានស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ អាស៊ីអូសេអាសិនដែលគ្របដណ្តប់លើ 11 ប្រទេស (ឆ្នាំ2010 ដល់ 2015)។

លោក Yap ក៏ជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មរបស់ក្រុមហ៊ុន VCargo Cloud Pte. Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងផ្តល់ដំណោះស្រាយតាមរយៈការរួមបញ្ចូលគ្នាជាសាកលផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបានផ្តល់ការប្រឹក្សាផ្នែកពាណិជ្ជកម្មនៅក្នុងការចនា និងអភិវឌ្ឍន៍ហិរញ្ញប្បទានពាណិជ្ជកម្ម ខេម អាយ វ៉ែន (CamelONE) ដែលជាគេហទំព័រហិរញ្ញប្បទានពាណិជ្ជកម្មពង្រីកភាពដំបូងគេដែលបានបើកដំណើរការនៅប្រទេសសិង្ហបុរី និងទទួលបានការគាំទ្រដោយធនាគារហិរញ្ញប្បទានឈានមុខគេ ចំនួន 9 (កំឡុងឆ្នាំ2018 ដល់ 2019)។ លោក Yap ក៏ជានាយក និងទីប្រឹក្សាឯករាជ្យ អេភេក នៃមីទីក្រាម អេប៊ី (APAC to MIGRAM AB) ដែលជាក្រុមហ៊ុនស៊ុយអែត ដែលផ្តល់ទីផ្សារឌីជីថលតាមប្រព័ន្ធអ៊ីនធឺណេត សម្រាប់ការគ្រប់គ្រងដណ្តប់ហានិភ័យនិងហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក (រចនាសម្ព័ន្ធ មីទីក្រាម) រហូតដល់ខែវិច្ឆិកា ឆ្នាំ2019។ បន្ទាប់មក លោកបានបញ្ចប់កាតព្វកិច្ចជាទីប្រឹក្សាឯករាជ្យរបស់លោក ដើម្បីចូលរួមជាមួយធនាគារ ហ្វីលីពីន។

លោក Yap បានចូលបម្រើការងារនៅធនាគារ ហ្វីលីពីន ក្នុងខែវិច្ឆិកា ឆ្នាំ2019 ក្នុងតួនាទីជានាយកប្រតិបត្តិធនាគារអេឡិចត្រូនិក ដើម្បីជួយជម្រុញការរីកចម្រើនជាយុទ្ធសាស្ត្រ នៃបណ្តាញធនាគារអេឡិចត្រូនិក ដើម្បីនាំមកនូវភាពជោគជ័យថ្មីៗ និងបង្កើនភាពពេញចិត្តសម្រាប់អតិថិជន និងឆ្លើយតបនឹងតម្រូវការផលិតផល និងសេវាកម្មក្នុងប្រព័ន្ធឌីជីថល។

របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង
របាយការណ៍របស់សវនករឯករាជ្យ

◆ ព័ត៌មានអំពីធនាគារ	42
◆ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	43
◆ របាយការណ៍របស់សវនករឯករាជ្យ	47
◆ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	50
◆ របាយការណ៍ចំណេញ ប្រាក់ និងលទ្ធផលលម្អិតផ្សេងៗ	51
◆ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	52
◆ របាយការណ៍លំហូរទឹកប្រាក់	53
◆ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	55

ព័ត៌មាន អំពីធនាគារ

ធនាគារ ហ្វីលីព ភីអិលស៊ី		
ចុះបញ្ជីពាណិជ្ជកម្មលេខ	00000292	
ទីស្នាក់ការចុះបញ្ជី	ផ្ទះលេខ 27DEF មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Phillip MFIS PTE. LTD.	
ក្រុមប្រឹក្សាភិបាល	លោក Lim Hua Min លោក Ong Teong Hoon លោក ចាន់ ម៉ាច លោក Paul Gwee Choon Guan លោក Koh Yong Guan លោកស្រី Seah Yen Goon លោក អ៊ុត វិជិត	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ អភិបាលឯករាជ្យ អភិបាលឯករាជ្យ (លាលែងថ្ងៃទី30 ខែសីហា ឆ្នាំ 2019)
អ្នកគ្រប់គ្រង	លោក Han Peng Kwang លោក ស្ប៉េង ភីរី លោក How Poy Leong លោក Teo Chwee Beng លោក Lawrence Young លោកស្រី ស្រីន ស្រីនាង លោក យ៉ត សុវណ្ណ លោកស្រី សុជាតិ កណិកា លោក Liew Andrew លោក ខេង ទីឡែន លោក ជា វិសាល លោក ថាយ ចន្ទា លោកស្រី គង់ បុប្ផា លោក ហុង ច័ន្ទកក្រា លោក អែល វ៉ាង លោក Vincent Yap Tong Yin	នាយកគ្រប់គ្រងទូទៅ ប្រធាននាយកដ្ឋានហានិភ័យ និងប្រតិបត្តិ ប្រធាននាយកដ្ឋានហានិភ័យឥណទាន ប្រធាននាយកដ្ឋានប្រតិបត្តិការ នាយកប្រតិបត្តិធនធានមនុស្ស និងយុទ្ធសាស្ត្រ (លាលែងថ្ងៃទី31 ខែតុលា ឆ្នាំ2019) ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងតេឡេម៉ាក ប្រធានស្តីទីផ្នែកសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានរដ្ឋបាលឥណទាន ប្រធាននាយកដ្ឋានធនាគារបុគ្គល (លាលែងថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2019) ប្រធានស្តីទីនាយកដ្ឋានធនាគារបុគ្គល (តែងតាំងថ្ងៃទី1 ខែធ្នូ ឆ្នាំ2019) ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ប្រធាននាយកដ្ឋានធនាគារសាជីវកម្ម ប្រធាននាយកដ្ឋានផ្នែកលក់ (តែងតាំងថ្ងៃទី18 ខែមីនា ឆ្នាំ2019) ប្រធាននាយកដ្ឋានទីផ្សារ និងទំនាក់ទំនងសាជីវកម្ម (តែងតាំងថ្ងៃទី22 ខែកក្កដា ឆ្នាំ2019) អនុប្រធាននាយកដ្ឋានរដ្ឋបាល (តែងតាំងថ្ងៃទី1 ខែឧសភា ឆ្នាំ2019) នាយកប្រតិបត្តិធនាគារអេឡិចត្រូនិក (តែងតាំងថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2019)
សវនករ	ខេកអឹមជឺ ខេមបូឌា ចំកាត់	

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មច្បាប់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដូចខាងក្រោម៖

	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	5,482,838	3,001,119	22,216,459	12,139,527
ចំណាយពន្ធលើប្រាក់ចំណេញ	(1,157,955)	(690,388)	(4,692,034)	(2,792,619)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	4,324,883	2,310,731	17,524,425	9,346,908

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឱ្យមានការបែងចែក ភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានធ្វើសវនកម្មនេះទេ។

ដើមទុន

ដើមទុនរបស់ធនាគារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន 75,000,000 ដុល្លារអាមេរិក (2018: 75,000,000 ដុល្លារអាមេរិក) ដែលមានតម្លៃស្មើ 1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបោះផ្សាយ និងបានបង់គ្រប់ចំនួន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអ្នកគ្រប់គ្រងជឿជាក់ថារាល់ឥណទានដែលបានដឹងថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តលើកលែងបំណុល ដែលបានកត់ត្រានៅក្នុង បញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញ បាននៅក្នុង ប្រតិបត្តិការ អាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឱ្យប៉ះពាល់ ដល់ការអនុវត្តវិធីសាស្ត្រដែលមាន កន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានា ចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលផល ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរកឃើញនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមការបញ្ជាក់គ្រប់គ្រងលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិ ការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី នោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិផងដែរថានៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី កើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុង ការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

នៅថ្ងៃទី15 ខែមករា ឆ្នាំ2020 ធនាគារបានទទួលការយល់ព្រមពីក្រសួងពាណិជ្ជកម្មដើម្បីការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត ភីអិលស៊ី។ ការ រួមបញ្ចូលគ្នានេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយមានការឯកភាពពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី30 ខែតុលា ឆ្នាំ2019។

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ការរំពឹងលើការបាត់បង់ឥណទាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានគេបានស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ។ នាកាលបរិច្ឆេទបន្ទាប់ មានការផ្ទុះឡើងនៃវិសក្សណា បានរីករាលដាលពេញប្រទេសចិនដីគោក និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការខាន ដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើកំណើនផលិតផលក្នុងស្រុកដុល (GDP) និងសូចនាករសំខាន់ៗផ្សេងៗ នឹងត្រូវបានពិចារណា ក្នុង ការកំណត់ភាពធ្ងន់ធ្ងរនិងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាតបង់ ឥណទានក្រោម ស.រ.ហ.អ.ក ១ ក្នុងឆ្នាំ២០២០។

ក្រុមប្រឹក្សាភិបាល

អ្នកគ្រប់គ្រងដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

លោក Lim Hua Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ong Teong Hoon	អភិបាល
លោក Chan Mach	អភិបាល
លោក Paul Gwee Choon Guan	អភិបាលឯករាជ្យ
លោកស្រី Seah Yen Goon	អភិបាលឯករាជ្យ
លោក Koh Yong Guan	អភិបាលឯករាជ្យ
លោក អ៊ុត វិធីត	អភិបាលឯករាជ្យ (លាលែងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩)

ចំណែកហ៊ុនរបស់អភិបាល

លោក Lim Hua Min ដែលជាប្រធានក្រុមប្រឹក្សាភិបាល មានភាគហ៊ុនចំនួន 85% នៅ Phillip MFIS PTE. LTD. ដែលជាក្រុមហ៊ុនមេ។

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធានាជាភាគីម្ខាង ដែលកម្មវត្ថុ នៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង ណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុល បំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពី អត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយអ្នកគ្រប់គ្រង ដូចបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយ ធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រង ចាំបាច់ត្រូវ៖

- (ក) អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយ ធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះដើម្បីបង្ហាញនូវភាព ពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មនិងប្រើប្រាស់មូលដ្ឋាន និងនិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

អ្នកគ្រប់គ្រងធនាគារអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 43 ដល់ទី 113 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក Ong Teong Hoon
អភិបាល
ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី30 ខែមីនា ឆ្នាំ2020

របាយការណ៍

របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក ធនាគារ ហ្វីលីព ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី ៤៣ ដល់ទី ១១៣ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ទ.ហ.អ.ក.) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែល យើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងទៀត

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣៥ នៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារ បានអនុវត្ត ស.វ.ទ.ហ.អ.ក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ស្តង់ដារទាំងនេះ គឺត្រូវអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិកម្ម លើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងកំណត់ពន្យល់ពាក់ព័ន្ធផ្សេងៗ។

យើងខ្ញុំ មិនតម្រូវឱ្យធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយ ហើយព័ត៌មានទាំងនេះ មិនត្រូវបានធ្វើសវនកម្មទេ។ ការទទួលខុសត្រូវរបស់យើងខ្ញុំលើព័ត៌មានប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុបានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀប ដែលតម្រូវដោយ ស.វ.ទ.ហ.អ.ក និងថាតើព័ត៌មានប្រៀបធៀបទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្របឬទេ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី ១ ដល់ទី ៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើមានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវវាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវវាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

របាយការណ៍ របស់សវនករឯករាជ្យ

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួល ខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនឹងបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃ គណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែង បន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមាន កម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការ បង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថា ជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយ យោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវ មជ្ឈិមធាតុនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ◆ ធ្វើការកំណត់ និងវាយតម្លៃហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួល ខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែល កើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការ យុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ◆ ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិ លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ◆ ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ សំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ◆ ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើមានមធ្យមសរសេរសារវន្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើ លទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអស្ថិរភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំ ចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺ ផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

របាយការណ៍

របស់សវនករឯករាជ្យ

- ◆ វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការកម្រើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានកម្រើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេតីអ៊ីម ជឺ ខេមបូឌា ចំកាត់



ង៉ែ ហ៊ុយ

Partner

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី30 ខែមីនា ឆ្នាំ2020

របាយការណ៍

ស្ថានភាពហិរញ្ញវត្ថុ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ថ្ងៃទី៣១ ខែធ្នូ

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨

	កំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	57,468,468	73,437,995	234,184,007	295,073,864	52,130,794	210,452,015
ប្រាក់បញ្ញើនៅធនាគារនានា	7	-	801,627	-	3,220,937	300,202	1,211,915
ប្រាក់តម្កល់តាមច្បាប់	8	34,417,839	26,853,880	140,252,694	107,898,890	17,989,144	72,622,174
ឥណទាន និងប្រព្រឹត្តទានផ្តល់ដល់អតិថិជន-សុទ្ធ	9	226,596,859	166,872,570	923,382,200	670,493,986	124,458,676	502,439,675
ទ្រព្យសកម្មផ្សេងៗ	10	390,546	465,718	1,591,475	1,871,257	253,986	1,025,341
ការវិនិយោគ - ឧបករណ៍មូលធន	11	25,000	25,000	101,875	100,450	25,000	100,925
ការវិនិយោគលើបុគ្គលិក		-	-	-	-	5,000,000	20,185,000
ទ្រព្យសកម្មអរូបី	12	755,895	163,094	3,080,272	655,312	206,838	835,005
ទ្រព្យ និងបរិក្ខារ	13	1,906,037	1,608,970	7,767,101	6,464,841	1,157,379	4,672,339
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	14	2,814,014	3,005,364	11,467,107	12,075,553	2,377,267	9,597,027
ពន្ធនាគារជាទ្រព្យសកម្ម - សុទ្ធ	20	337,117	240,593	1,373,752	966,703	73,463	296,570
ទ្រព្យសកម្មសរុប		324,711,775	273,474,811	1,323,200,483	1,098,821,793	203,972,749	823,437,986
បំណុល និងមូលធនរបស់ភាគទុនិក							
បំណុល							
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	15	27,407,389	39,685,547	111,685,110	159,456,528	38,890,163	156,999,588
ប្រាក់បញ្ញើរបស់អតិថិជន	16	208,981,939	150,682,749	851,601,401	605,443,285	102,562,430	414,044,530
បំណុលកតិកសន្យា	17	2,683,885	2,819,003	10,936,831	11,326,754	2,132,637	8,609,456
បំណុលផ្សេងៗ	18	1,504,145	741,327	6,129,392	2,978,654	455,298	1,838,035
សិទ្ធិធនធានលើអត្ថប្រយោជន៍និយោជិត	19	29,407	120,000	119,834	482,160	-	-
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	20	1,072,192	718,250	4,369,182	2,885,929	535,017	2,159,864
បំណុលសរុប		241,678,957	194,766,876	984,841,750	782,573,310	144,575,545	583,651,473
មូលធនរបស់ភាគទុនិក							
ដើមទុន	21	75,000,000	75,000,000	300,765,000	300,765,000	58,000,000	232,000,000
ទុនបម្រុងតាមបញ្ញត្តិ	22	2,636,159	2,001,001	10,659,930	8,071,661	1,665,206	6,722,437
ប្រាក់ចំណេញរក្សាទុក		5,396,659	1,706,934	21,849,772	6,913,616	(268,002)	(1,084,068)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	5,084,031	498,206	-	2,148,144
សរុបមូលធនរបស់ភាគទុនិក		83,032,818	78,707,935	338,358,733	316,248,483	59,397,204	239,786,513
សរុបបំណុល និងមូលធនរបស់ភាគទុនិក		324,711,775	273,474,811	1,323,200,483	1,098,821,793	203,972,749	823,437,986

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍

ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

(សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

		ថ្ងៃទី៣១ ខែធ្នូ			
	កំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	23	18,181,485	13,576,488	73,671,377	54,916,894
ចំណាយលើការប្រាក់	24	(7,060,593)	(5,521,454)	(28,609,523)	(22,334,281)
ចំណូលពីការប្រាក់សុទ្ធ		11,120,892	8,055,034	45,061,854	32,582,613
ចំណូលកម្រៃ និងជើងសារ	25	1,235,061	1,097,933	5,004,467	4,441,139
ចំណូលផ្សេងៗ		260,288	147,019	1,054,687	594,692
ចំណេញពីប្រតិបត្តិការសរុប		12,616,241	9,299,986	51,121,008	37,618,444
ចំណាយលើបុគ្គលិក	26	(4,007,962)	(3,249,180)	(16,240,262)	(13,142,933)
ចំណាយរំលស់	27	(1,120,371)	(909,336)	(4,539,743)	(3,678,264)
ចំណាយផ្សព្វផ្សាយ និងទីផ្សារ	28	(375,141)	(164,118)	(1,520,071)	(663,857)
ចំណាយប្រតិបត្តិការផ្សេងៗ	29	(1,781,629)	(1,461,461)	(7,219,161)	(5,911,610)
ចំណាយលើប្រតិបត្តិការសរុប		(7,285,103)	(5,784,095)	(29,519,237)	(23,396,664)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		5,331,138	3,515,891	21,601,771	14,221,780
សំវិធានធនលើការខាតបង់ឥណទាន	9	151,700	(514,772)	614,688	(2,082,253)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		5,482,838	3,001,119	22,216,459	12,139,527
ចំណាយពន្ធលើប្រាក់ចំណេញ	20	(1,157,955)	(690,388)	(4,692,034)	(2,792,619)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		4,324,883	2,310,731	17,524,425	9,346,908
លទ្ធផលលម្អិតផ្សេងៗ					
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	4,585,825	(1,649,938)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		4,324,883	2,310,731	22,110,250	7,696,970

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍

ស្តីពីបម្រែបម្រួលមូលធន (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	ដើមទុន		ទុនបម្រុងតាមបទបញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	58,000,000	232,000,000	1,665,206	6,722,437	(268,002)	(1,084,068)	-	2,148,144	59,397,204	239,786,513
ប្រតិបត្តិការដែលបានទទួលស្គាល់										
ដោយផ្ទាល់នៅក្នុងមូលធន										
ផ្ទេរទៅដើមទុនធនាគារ	17,000,000	68,765,000	-	-	-	-	-	-	17,000,000	68,765,000
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ប្រាក់បម្រុងតាមបទបញ្ញត្តិ	-	-	335,795	1,349,224	(335,795)	(1,349,224)	-	-	-	-
លទ្ធផលលម្អិត										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	2,310,731	9,346,908	-	-	2,310,731	9,346,908
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(1,649,938)	-	(1,649,938)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	75,000,000	300,765,000	2,001,001	8,071,661	1,706,934	6,913,616	-	498,206	78,707,935	316,248,483
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	75,000,000	300,765,000	2,001,001	8,071,661	1,706,934	6,913,616	-	498,206	78,707,935	316,248,483
ប្រតិបត្តិការដែលបានទទួលស្គាល់										
ដោយផ្ទាល់នៅក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅប្រាក់បម្រុងតាមបទបញ្ញត្តិ	-	-	635,158	2,588,269	(635,158)	(2,588,269)	-	-	-	-
លទ្ធផលលម្អិត										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	4,324,883	17,524,425	-	-	4,324,883	17,524,425
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	4,585,825	-	4,585,825
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	75,000,000	300,765,000	2,636,159	10,659,930	5,396,659	21,849,772	-	5,084,031	83,032,818	338,358,733

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍

លំហូរទឹកប្រាក់ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ថ្ងៃទី៣១ ខែធ្នូ

កំណត់សម្គាល់	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	4,324,883	2,310,731	17,524,426	9,346,907
<i>និយ័តភាពលើ:</i>				
រំលស់	1,120,370	909,336	4,539,739	3,678,264
សំវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទាន	9 (238,799)	444,196	(967,614)	1,796,773
សំវិធានធនលើការបាត់បង់បញ្ញើជាមួយធនាគារនានា	(8,097)	5,064	(32,809)	20,484
ចំណូលពីការប្រាក់	(17,992,824)	(13,348,442)	(72,906,923)	(53,994,448)
ចំណាយពីការប្រាក់	7,060,593	5,521,454	28,609,523	22,334,281
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(3,361)	(13,056)	(13,619)	(52,812)
ការលុបចោល ទ្រព្យសកម្ម និងបរិក្ខារ និងទ្រព្យសកម្មអរូបី	19,105	-	77,413	-
ឥណទានពន្ធកាត់ទុក	(737)	-	(2,986)	-
ចំណាយពន្ធលើប្រាក់ចំណេញ	1,157,955	690,387	4,692,034	2,792,615
	(4,560,912)	(3,480,330)	(18,480,816)	(14,077,936)
<i>បម្រែបម្រួល:</i>				
ប្រាក់បញ្ញើនៅធនាគារនានា	809,724	(506,489)	3,281,002	(2,048,748)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	(59,274,894)	(42,604,979)	(240,181,870)	(172,337,140)
ប្រាក់តម្កល់តាមច្បាប់	(7,563,959)	(8,864,736)	(30,649,162)	(35,857,857)
ទ្រព្យសកម្មផ្សេងៗ	48,923	(242,335)	198,236	(980,245)
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា	(12,131,603)	888,158	(49,157,255)	3,592,599
ប្រាក់បញ្ញើរបស់អតិថិជន	57,557,262	48,301,966	233,222,026	195,381,452
បំណុលផ្សេងៗ	762,818	286,029	3,090,939	1,156,987
អត្ថប្រយោជន៍របស់និយោជិត	(90,593)	120,000	(367,083)	485,400
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(24,443,234)	(6,102,716)	(99,043,983)	(24,685,488)
ការប្រាក់ទទួលបាន	17,782,227	13,095,331	72,053,584	52,970,614
ការប្រាក់បានបង់	(6,265,983)	(5,628,679)	(25,389,763)	(22,768,007)
ពន្ធលើប្រាក់ចំណេញបានបង់	20 (899,800)	(674,284)	(3,645,990)	(2,727,479)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/ទទួលបានក្នុងសកម្មភាពប្រតិបត្តិការ	(13,826,790)	689,652	(56,026,152)	2,789,640

របាយការណ៍

លំហូរទឹកប្រាក់ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ			
		ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(892,130)	(932,286)	(3,614,911)	(3,771,097)
ការទិញទ្រព្យសកម្មអរូបី		(705,579)	(26,910)	(2,859,006)	(108,851)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		3,364	13,059	13,631	52,824
ការវិនិយោគលើបុត្រសម្ព័ន្ធ		-	5,000,000	-	20,225,000
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/ទទួលបានពីក្នុងសកម្មភាពវិនិយោគ		(1,594,345)	4,053,863	(6,460,286)	16,397,876
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់លើបំណុលភតិសន្យា		(548,392)	(436,314)	(2,222,084)	(1,764,890)
ដើមទុនដាក់ធានាបញ្ជី		-	17,000,000	-	68,765,000
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់)/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		(548,392)	16,563,686	(2,222,084)	67,000,110
ការ (ថយចុះ) / កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
		(15,969,527)	21,307,201	(64,708,522)	86,187,626
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ					
		73,437,995	52,130,794	295,073,864	210,452,015
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,818,665	(1,565,777)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	6	57,468,468	73,437,995	234,184,007	295,073,864

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019)

1. ព័ត៌មានធនាគារ

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2009 ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្ថិតក្រោមបទបញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា។

ធនាគារ បានទទួលអាជ្ញាប័ណ្ណថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី4 ខែមីនា ឆ្នាំ2015។ សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្ម ប្រតិបត្តិការធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម។

នៅក្នុងអំឡុងឆ្នាំ2018 ក្រុមប្រឹក្សាភិបាល និងភាគទុនិកបានអនុម័តដើម្បីរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ជាមួយធនាគារ ហ្វីលីព ភីអិលស៊ី។ នាថ្ងៃទី5 ខែកក្កដា ឆ្នាំ2019 ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ដើម្បីជំនួសកិច្ចព្រមព្រៀងរួមបញ្ចូលគ្នាដែលបានបញ្ចូលកាលពីឆ្នាំ2018។

នៅថ្ងៃទី15 ខែមករា ឆ្នាំ2020 ធនាគារបានទទួលការយល់ព្រមពីក្រសួងពាណិជ្ជកម្មដើម្បីអនុម័តការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី30 ខែតុលា ឆ្នាំ2019។

ពុំមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ទៅលើសកម្មភាពប្រតិបត្តិការសំខាន់ៗ ដែលបានរៀបរាប់ខាងលើឡើយក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ។

ទីតាំង

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 27DEF មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

បុគ្គលិក

នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ធនាគារមានបុគ្គលិកចំនួន 237 នាក់ (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018៖ 217 នាក់)។

2. មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”)។ នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងរបស់ធនាគារដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស.វ.ទ.ហ.អ.ក និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”) ឬ (“CIFRS”) 1 “ការអនុវត្តដំបូង នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា”។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុន របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការពន្យល់ពីរបៀបនៃការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក ដែលបានប៉ះពាល់ដល់ការវាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 35។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗ របស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 34។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី30 ខែមីនា ឆ្នាំ2020។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019)

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រាលំហូរពិភពលោកនេះយុទ្ធសាស្ត្ររបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត លើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។ ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- ◆ កំណត់សម្គាល់ 34គ(ii) ៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- ◆ កំណត់សម្គាល់ 34គ(ii) ៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឱ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- ◆ កំណត់សម្គាល់ 34គ(ii) ៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែង លើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- ◆ កំណត់សម្គាល់ 34គ(vi) ៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន។
- ◆ កំណត់សម្គាល់ 34គ(vii) ៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រា នាកាលបរិច្ឆេទរាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងលើការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

	អត្រានាកលបរិច្ឆេទរាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1 ដុល្លារអាមេរិក = 4,075 រៀល	4,052 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	1 ដុល្លារអាមេរិក = 4,018 រៀល	4,045 រៀល
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	1 ដុល្លារអាមេរិក = 4,037 រៀល	មិនប្រើ

តួលេខប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	6,406,059	4,102,284	26,104,690	16,482,977	2,420,292	9,770,719
សាច់ប្រាក់សមមូលជាមួយធនាគារជាតិ	23,931,375	51,629,146	97,520,353	207,445,908	35,572,766	143,607,256
សាច់ប្រាក់សមមូលជាមួយធនាគារនានា	27,405,085	17,885,419	111,675,721	71,863,613	14,280,541	57,650,544
សាច់ប្រាក់ និងសាច់ប្រាក់សមមូល សរុប	57,742,519	73,616,849	235,300,764	295,792,498	52,273,599	211,028,519
ការរឹតត្បិតលើការខាតបង់ឥណទាន	(274,051)	(178,854)	(1,116,757)	(718,634)	(142,805)	(576,504)
	57,468,468	73,437,995	234,184,007	295,073,864	52,130,794	210,452,015

7. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើមានកម្រិត	-	809,724	-	3,253,471	303,235	1,224,159
សំវិធានធនលើការបាត់បង់ (សមមូលមិនមែនជាសាច់ប្រាក់)	-	(8,097)	-	(32,534)	(3,033)	(12,244)
	-	801,627	-	3,220,937	300,202	1,211,915

ប្រាក់បញ្ញើនៅធនាគារនានា មានកាលកំណត់ចាប់ពី ៦ខែដល់ 12ខែ ហើយទទួលបានការប្រាក់ចន្លោះពី 4.5% ទៅ 7.0%។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

៨. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ ២០១៩ ដុល្លារអាមេរិក	ឆ្នាំ ២០១៨ ដុល្លារអាមេរិក	ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ ២០១៨ ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់តម្កល់ធានាដើមទុន	7,500,000	7,500,000	30,562,500	30,135,000	5,800,000	23,414,600
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	26,917,839	19,353,880	109,690,194	77,763,890	12,189,144	49,207,574
	34,417,839	26,853,880	140,252,694	107,898,890	17,989,144	72,622,174

ក. ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ ០.៤៨% ក្នុងមួយឆ្នាំ (២០១៨: ០.៦២%)។

ខ. ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២.៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់កម្ចីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងមិនទទួលបានការប្រាក់ទេ។

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ ២០១៩ ដុល្លារអាមេរិក	ឆ្នាំ ២០១៨ ដុល្លារអាមេរិក	ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ ២០១៨ ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានមានកាលកំណត់	200,062,564	143,235,814	815,254,948	575,521,501	104,426,378	421,569,288
ឥណទានវិបារូបន៍	27,287,123	24,628,383	111,195,026	98,956,842	20,579,729	83,080,366
ឥណទានដុល និងបុរេប្រទាន	227,349,687	167,864,197	926,449,974	674,478,343	125,006,107	504,649,654
សំវិធានធនលើឱនកាតនៃតម្លៃ	(752,828)	(991,627)	(3,067,774)	(3,984,357)	(547,431)	(2,209,979)
ឥណទាន និងបុរេប្រទាន - សុទ្ធ	226,596,859	166,872,570	923,382,200	670,493,986	124,458,676	502,439,675

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ទទួលស្គាល់ក្នុងចំណេញ ឬខាត ៖

សំវិធានធន/តំហយនៃសំវិធានធន លើឥណទាន	238,799	(473,659)	967,614	(1,915,951)
សំវិធានធនលើសមតុល្យជាមួយធនាគារនានា	(87,099)	(41,113)	(352,926)	(166,302)
	151,700	(514,772)	614,688	(2,082,253)

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	991,627	547,431	3,984,357	2,209,979		
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	-	473,659	-	1,915,951		
តំហាយក្នុងការិយបរិច្ឆេទ	(238,799)	-	(967,614)	-		
ការលុបចោលក្នុងការិយបរិច្ឆេទ	-	(29,463)	-	(119,178)		
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	51,031	(22,395)		
នៅថ្ងៃទី៣១ ខែធ្នូ	752,828	991,627	3,067,774	3,984,357		

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ដែលមានកាលកំណត់ដូចខាងក្រោម៖

រយៈពេល 1 ខែ	13,246,580	1,188,665	53,979,814	4,776,056	272,496	1,100,066
> 1 ទៅ 3 ខែ	13,033,457	7,644,309	53,111,337	30,714,834	5,125,897	20,693,246
> 3 ទៅ 6 ខែ	8,629,303	7,392,248	35,164,410	29,702,052	8,408,338	33,944,461
> 6 ទៅ 12 ខែ	14,450,295	8,129,684	58,884,952	32,665,070	9,226,974	37,249,294
> 1 ទៅ 3 ឆ្នាំ	11,674,611	13,233,206	47,574,040	53,171,022	8,218,336	33,177,422
> 3 ទៅ 5 ឆ្នាំ	14,403,400	16,024,888	58,693,855	64,388,000	16,333,214	65,937,185
លើសពី 5 ឆ្នាំ	151,912,041	114,251,197	619,041,566	459,061,309	77,420,852	312,547,980
	227,349,687	167,864,197	926,449,974	674,478,343	125,006,107	504,649,654

សម្រាប់ការវិភាគបន្ថែមលើ ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់លេខ 32(ខ)។

10. ទ្រព្យសកម្មផ្សេងៗ

ប្រាក់តម្កល់ធានា	189,525	231,204	772,314	928,978	77,117	311,321
ចំណាយបង់មុន	131,104	106,406	534,249	427,539	83,364	336,540
ផ្សេងៗ	69,917	128,108	284,912	514,738	93,505	377,480
	390,546	465,718	1,591,475	1,871,255	253,986	1,025,341

11. ការវិនិយោគ - ឧបករណ៍មូលធន

វិនិយោគលើមូលធននៅការិយាល័យឥណទានកម្ពុជា	25,000	25,000	101,875	100,450	25,000	100,925
---------------------------------------	--------	--------	---------	---------	--------	---------

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

12. ទ្រព្យសកម្មអរូបី

	ថ្ងៃទី៣១ ខែធ្នូ			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្លៃដើម				
នាថ្ងៃទី៣១ ខែមករា	764,341	737,431	3,071,122	2,977,009
ការទិញបន្ថែម	221,960	13,465	899,382	54,466
ការផ្ទេរពីទ្រព្យកំពុងបង្កើត	483,619	13,445	1,959,624	54,385
ការលុបចោល	(319,133)	-	(1,293,127)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	52,456	(14,738)
នាថ្ងៃទី៣១ ខែធ្នូ	1,150,787	764,341	4,689,457	3,071,122
ដក: រំលស់បង្ក				
នាថ្ងៃទី៣១ ខែមករា	601,247	530,593	2,415,810	2,142,004
រំលស់	100,847	70,654	408,632	285,795
ការលុបចោល	(307,202)	-	(1,244,783)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	29,526	(11,989)
នាថ្ងៃទី៣១ ខែធ្នូ	394,892	601,247	1,609,185	2,415,810
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	755,895	163,094	3,080,272	655,312
នាថ្ងៃទី៣១ ខែមករា		206,838		835,005

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

13. ទ្រព្យ និងបរិក្ខារ

ឆ្នាំ២០១៩

	ការកែលម្អ ទ្រព្យធួល ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា ដុល្លារអាមេរិក	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក		យានយន្ត ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	សរុប តាន់ដ្យូល (កំណត់សម្គាល់ ៥)	
			ដុល្លារអាមេរិក	ដុល្លារអាមេរិក			ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	962,409	1,222,625	826,348	829,298	72,776	867,393	4,780,849	19,209,451
ការទិញបន្ថែម	610,135	127,654	30,951	181,686	-	425,324	1,375,749	5,574,535
ការផ្ទេរ	277,690	-	-	627	-	(761,936)	(483,619)	(1,959,624)
ការលុបចោល	(63,602)	-	(16,154)	(790)	-	-	(80,546)	(326,372)
ការលក់	-	(31,481)	-	-	-	-	(31,481)	(127,561)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	290,450
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1,786,632	1,318,798	841,145	1,010,821	72,776	530,781	5,560,953	22,660,883
ដក: រំលស់បង្ករ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	776,285	1,046,129	649,496	665,755	34,214	-	3,171,879	12,744,610
រំលស់	232,051	136,935	84,406	124,662	9,833	-	587,886	2,382,114
ការលុបចោល	(57,217)	-	(16,133)	(22)	-	-	(73,372)	(297,303)
ការលក់	-	(31,478)	-	-	-	-	(31,478)	(127,549)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	191,906
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	951,119	1,151,586	717,769	790,395	44,047	-	3,654,916	14,893,782
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	835,513	167,212	123,376	220,426	28,729	530,781	1,906,037	7,767,101

ឆ្នាំ២០១៨

ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	937,662	1,220,208	822,876	764,533	93,806	37,968	3,877,053	15,651,663
ការទិញបន្ថែម	24,483	7,323	3,472	64,765	1,300	844,388	945,731	3,825,482
ការផ្ទេរ	264	1,254	-	-	-	(14,963)	(13,445)	(54,385)
ការលក់	-	(6,160)	-	-	(22,330)	-	(28,490)	(115,242)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(98,067)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	962,409	1,222,625	826,348	829,298	72,776	867,393	4,780,849	19,209,451
ដក: រំលស់បង្ករ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	635,076	919,725	554,281	563,860	46,733	-	2,719,675	10,979,328
រំលស់	141,209	132,561	95,215	101,895	9,811	-	480,691	1,944,395
ការលក់	-	(6,157)	-	-	(22,330)	-	(28,487)	(115,230)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(63,883)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	776,285	1,046,129	649,496	665,755	34,214	-	3,171,879	12,744,610
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	186,124	176,496	176,852	163,543	38,562	867,393	1,608,970	6,464,841
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	302,586	300,483	268,595	200,673	47,073	37,968	1,157,378	4,672,339

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

14. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់១៧។

ធនាគារបានជួលទ្រព្យសកម្មជាកន្លែងម៉ាស៊ីនអេធីអឹមការិយាល័យថយន្តម៉ូតូម៉ាស៊ីនភ្លើងនិងការិយាល័យ។ ព័ត៌មានអំពីការជួលដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	2,377,267	9,597,027
ការទិញបន្ថែម	986,088	3,988,726
រំលស់សម្រាប់ការិយបរិច្ឆេទ	(357,991)	(1,448,074)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(62,126)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	3,005,364	12,075,553
ការទិញបន្ថែម	240,288	973,647
រំលស់សម្រាប់ការិយបរិច្ឆេទ	(431,638)	(1,748,997)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	166,904
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,814,014	11,467,107

15. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ១)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
គណនីចរន្ត	8,638,843	2,606,984	35,203,285	10,474,862	1,974,042	7,969,208
គណនីបញ្ញើមានកាលកំណត់	18,768,546	37,078,563	76,481,825	148,981,666	36,916,121	149,030,380
	27,407,389	39,685,547	111,685,110	159,456,528	38,890,163	156,999,588

ប្រាក់បញ្ញើរបស់ធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
រយៈពេល 1 ខែ	10,748,855	4,618,984	43,801,584	18,559,078	11,058,240	44,642,114
> 1 ទៅ 3 ខែ	4,528,950	8,867,829	18,455,471	35,630,937	23,773,313	95,972,865
> 3 ទៅ 6 ខែ	480,176	5,239,268	1,956,717	21,051,379	-	-
> 6 ទៅ 12 ខែ	6,629,661	18,291,960	27,015,869	73,497,095	4,046,109	16,334,142
> 1 ឆ្នាំ	5,019,747	2,667,506	20,455,469	10,718,039	12,501	50,467
	27,407,389	39,685,547	111,685,110	159,456,528	38,890,163	156,999,588

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨
(ខ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ) ៖			
គណនីសន្សំ	0.00% - 2.00%	0.00% - 2.00%	0.00% - 0.50%
ប្រាក់បញ្ញើមានកាលកំណត់	2.20% - 6.00%	2.30% - 5.50%	1.80% - 4.85%

16. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើមានកាលកំណត់	83,220,439	47,799,730	339,123,289	192,059,315	38,752,111	156,442,272
គណនីចរន្ត	11,316,143	23,022,967	46,113,283	92,506,281	6,702,030	27,056,095
ប្រាក់សន្សំ	114,445,357	79,860,052	466,364,829	320,877,689	57,108,289	230,546,163
	208,981,939	150,682,749	851,601,401	605,443,285	102,562,430	414,044,530

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

រយៈពេល 1 ខែ	102,888,564	77,878,537	419,270,898	312,915,962	48,954,536	197,629,462
> 1 ទៅ 3 ខែ	30,845,973	27,676,447	125,697,340	111,203,964	10,088,609	40,727,715
> 3 ទៅ 6 ខែ	18,804,486	13,123,131	76,628,280	52,728,740	11,377,802	45,932,187
> 6 ទៅ 12 ខែ	46,051,934	25,752,280	187,661,631	103,472,661	30,526,251	123,234,475
> 1 ឆ្នាំ	10,390,982	6,252,354	42,343,252	25,121,958	1,615,232	6,520,691
	208,981,939	150,682,749	851,601,401	605,443,285	102,562,430	414,044,530

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨
(ខ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ) ៖			
គណនីសន្សំ	0.00% - 3.50%	1.00% - 2.00%	1.00% - 1.90%
ប្រាក់បញ្ញើមានកាលកំណត់	2.25% - 7.00%	2.25% - 5.00%	1.80% - 7.00%

ប្រាក់បញ្ញើមានកម្រិត មិនទទួលបានការប្រាក់ឡើយ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

17. បំណុលកតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់						
តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា						
រយៈពេល តិចជាង 1 ឆ្នាំ	545,660	562,055	2,223,565	2,258,337	387,420	1,564,015
1 ទៅ 5 ឆ្នាំ	1,725,492	1,955,885	7,031,380	7,858,746	1,519,753	6,135,243
លើសពី 5 ឆ្នាំ	1,686,952	2,002,219	6,874,329	8,044,916	1,271,378	5,132,553
សរុបបំណុលកតិសន្យាដែលមិនទាន់ធ្វើអប្បបរមា	3,958,104	4,520,159	16,129,274	18,161,999	3,178,551	12,831,811
កម្មបច្ចុប្បន្ននៃបំណុលកតិសន្យា						
រយៈពេលខ្លី	362,489	336,268	1,477,143	1,351,125	239,872	968,363
រយៈពេលវែង	2,321,396	2,482,735	9,459,688	9,975,629	1,892,765	7,641,093
	2,683,885	2,819,003	10,936,831	11,326,754	2,132,637	8,609,456

ចំនួនដែលបានទទួលស្គាល់ជាចំណេញ និងខាត៖

ការប្រាក់លើបំណុលកតិសន្យា	199,237	167,196	807,308	676,308
--------------------------	---------	---------	---------	---------

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

ទឹកប្រាក់ដុលបានបង់លើកតិសន្យា	548,392	436,314	2,222,084	1,764,890
------------------------------	---------	---------	-----------	-----------

18. បំណុលផ្សេងៗ

ពន្ធផ្សេងៗត្រូវទូទាត់	863,845	639,704	3,520,168	2,570,331	318,104	1,284,186
មូលប្បទានបត្រធនាគារ	106,202	80,270	432,773	322,525	134,223	541,858
ចំណាយបង្គរ និងបំណុលផ្សេងៗ	534,098	21,354	2,176,451	85,798	2,971	11,991
	1,504,145	741,328	6,129,392	2,978,654	455,298	1,838,035

19. សិទ្ធិធនលើអត្ថប្រយោជន៍និយោជិត

សិទ្ធិធនសម្រាប់សំណងអតីតភាពការងារ	29,407	120,000	119,834	482,160	-	-
----------------------------------	--------	---------	---------	---------	---	---

សិទ្ធិធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សិទ្ធិធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

- ◆ ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង១៥ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ◆ ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង៦ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ២០២១តទៅ។ សិទ្ធិធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមាស្មើនឹង៦ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជាដាច់ខាត។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

20. ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធពន្យារជាទ្រព្យសកម្ម	1,007,966	985,913	4,107,461	3,961,398	265,245	1,070,794
ពន្ធពន្យារជាបំណុល	(670,849)	(745,320)	(2,733,709)	(2,994,695)	(191,782)	(774,224)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	337,117	240,593	1,373,752	966,703	73,463	296,570

ពន្ធពន្យារជាទ្រព្យសកម្ម រួមមានគណនីដូចខាងក្រោម៖

រំលស់	112,821	89,867	459,746	361,086	47,336	191,095
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(562,802)	(601,073)	(2,293,418)	(2,415,111)	-	-
សិទ្ធិធានាធនលើអត្ថប្រយោជន៍និយោជិត	5,881	24,000	23,965	96,432	-	-
សិទ្ធិធានាធនលើការបង្ការយកម្លូឡើងវិញតាមពន្ធ	-	-	-	-	17,519	70,724
សិទ្ធិធានាធនសម្រាប់កិច្ចសន្យាធានា	(17,957)	(19,351)	(73,175)	(77,752)	29,167	117,747
សិទ្ធិធានាធនលើឥណទានខាតបង់	(69,069)	(124,897)	(281,456)	(501,836)	(185,297)	(748,043)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(21,022)	4,048	(85,665)	16,265	(6,485)	(26,180)
ចំណូលពន្យារលើសេវា	292,190	249,151	1,190,674	1,001,089	171,223	691,227
បំណុលកតិសន្យា	597,075	618,848	2,433,081	2,486,530	-	-
	337,117	240,593	1,373,752	966,703	73,463	296,570

បម្រែបម្រួលនៃពន្ធពន្យារមានដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែមករា	240,593	73,463	966,703	296,570
ទទួលស្គាល់ក្នុងចំណេញ ឬខាត	96,524	167,130	391,115	676,041
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	15,934	(5,908)
នាថ្ងៃទី៣១ ខែធ្នូ	337,117	240,593	1,373,752	966,703

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

នាថ្ងៃទី៣១ ខែមករា	718,250	535,017	2,885,929	2,159,864
ចំណាយពន្ធលើប្រាក់ចំណេញ	1,254,479	857,518	5,083,149	3,468,656
ពន្ធលើប្រាក់ចំណេញបានបង់	(899,800)	(674,285)	(3,645,990)	(2,727,479)
ឥណទានពន្ធកាត់ទុក	(737)	-	(2,986)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	49,080	(15,112)
នាថ្ងៃទី៣១ ខែធ្នូ	1,072,192	718,250	4,369,182	2,885,929

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ ២០១៩ ដុល្លារអាមេរិក	ឆ្នាំ ២០១៨ ដុល្លារអាមេរិក	ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ ២០១៨ ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,254,479	857,518	5,083,149	3,468,660		
ពន្ធពន្យារ	(96,524)	(167,130)	(391,115)	(676,041)		
	1,157,955	690,388	4,692,034	2,792,619		

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ២០%ចំពោះចំណាយពន្ធលើប្រាក់ចំណេញដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញបូកគ្នា ដូចខាងក្រោម៖

ប្រាក់ចំណេញមុនពន្ធដកពន្ធ	5,482,838	3,001,119	22,216,459	12,139,527		
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ ២០%	1,096,568	600,224	4,443,292	2,427,905		
ចំណាយមិនអាចកាត់កងបាន	43,113	50,022	174,695	202,339		
ផ្សេងៗ	18,274	40,142	74,047	162,375		
	1,157,955	690,388	4,692,034	2,792,619		

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

21. ដើមទុន

Phillip MFIS PTE. LTD.	75,000,000	75,000,000	300,765,000	300,765,000	58,000,000	232,000,000
------------------------	------------	------------	-------------	-------------	------------	-------------

ចំនួនភាគហ៊ុនដែលបានអនុញ្ញាតសរុបនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនភាគហ៊ុន 75,000,000 ដុល្លារអាមេរិក (2018: 75,000,000 ដុល្លារអាមេរិក) ដែលមានតម្លៃស្មើ 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបោះផ្សាយ និងបានបង់គ្រប់ចំនួន។

22. ទុនបម្រុងតាមបទបញ្ញត្តិ

ទុនបម្រុងតាមបទបញ្ញត្តិកំណត់ឱ្យភាពខុសគ្នានៃសំវិធានធនរវាង ឱនភាពនៃតម្លៃលើឥណទានស្របតាម ស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទបញ្ញត្តិដោយអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

23. ចំណូលពីការប្រាក់

ឥណទាន និងបុរេប្រទាន	17,992,824	13,348,442	72,906,923	53,994,448		
ប្រាក់បញ្ញើនៅធនាគារនានា	114,882	59,925	465,501	242,397		
ប្រាក់តម្កល់នៅធនាគារជាតិ នៃកម្ពុជា	73,779	168,121	298,953	680,049		
	18,181,485	13,576,488	73,671,377	54,916,894		

24. ចំណាយលើការប្រាក់

ប្រាក់បញ្ញើមានកាលកំណត់	5,530,885	4,108,972	22,411,146	16,620,792		
គណនីចរន្ត	807,442	632,221	3,271,755	2,557,334		
គណនីសន្សំ	523,029	613,065	2,119,314	2,479,848		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	199,237	167,196	807,308	676,307		
	7,060,593	5,521,454	28,609,523	22,334,281		

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

25. ចំណូលកម្រៃ និងជើងសារ

	ថ្ងៃទី៣១ ខែធ្នូ			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
សេវាផ្ទេរប្រាក់ចេញចូល	466,224	471,486	1,889,140	1,907,161
កម្រៃផ្សេងៗ	768,837	626,447	3,115,327	2,533,978
	1,235,061	1,097,933	5,004,467	4,441,139

26. ចំណាយលើបុគ្គលិក

ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	2,865,169	2,361,634	11,609,665	9,552,810
អត្ថប្រយោជន៍បន្ថែម - ប្រាក់ អតីតភាពការងារ	71,294	120,000	288,883	485,400
អត្ថប្រយោជន៍ផ្សេងៗ	1,071,229	767,546	4,341,714	3,104,723
	4,007,692	3,249,180	16,240,262	13,142,933

27. ចំណាយរំលស់

រំលស់ទ្រព្យរូបិយ	1,019,524	838,682	4,131,111	3,392,469
រំលស់ទ្រព្យអរូបិយ	100,847	70,654	408,632	285,795
	1,120,371	909,336	4,539,743	3,678,264

28. ចំណាយផ្សព្វផ្សាយ និងទីផ្សារ

ចំណាយទីផ្សារ	361,737	151,142	1,465,758	611,369
ចំណាយផ្សព្វផ្សាយ	-	68	-	275
ចំណាយផ្សេងៗ	13,404	12,908	54,313	52,213
	375,141	164,118	1,520,071	663,857

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019)

29. ចំណាយប្រតិបត្តិការផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃវិជ្ជាជីវៈ និងចំណាយផ្លូវច្បាប់ផ្សេងៗ	303,057	193,227	1,227,987	781,603
ចំណាយថ្លៃអាជ្ញាប័ណ្ណ	201,530	198,590	816,600	803,297
កាតព្វកិច្ច និងពន្ធ	188,952	133,632	765,634	540,541
ចំណាយជួសជុល និងថែទាំ	184,981	203,489	749,543	823,113
ចំណាយសម្ភារៈការិយាល័យ	149,697	55,817	606,572	225,780
ចំណាយទឹក-ភ្លើង	136,318	131,108	552,361	530,331
ចំណាយសន្តិសុខ	135,755	107,338	550,079	434,182
ចំណាយធានារ៉ាប់រង	59,177	41,305	239,785	167,079
ចំណាយធ្វើដំណើរ និងស្នាក់នៅ	38,931	31,576	157,748	127,725
ចំណាយថ្លៃជួល	30,338	37,556	122,930	151,914
កម្រៃអភិបាល និងស្នាក់នៅ	30,000	32,000	121,560	129,440
ចំណាយទំនាក់ទំនង	28,113	34,104	113,914	137,951
ចំណាយផ្សេងៗ	294,780	261,719	1,194,448	1,058,654
	1,781,629	1,461,461	7,219,161	5,911,610

30. ការសន្យា និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាយសម្រួលជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ដាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនោះទេ ដែលរួមមាន៖

សមតុល្យឥណទានដែលមិនបានប្រើ	5,064,985	6,281,112	20,523,319	25,407,098
លិខិតឥណទាន	10,480,831	20,191,615	42,468,327	81,675,083
ការធានារបស់ធានារិក	2,267,269	1,738,293	9,186,974	7,031,395
	17,813,085	28,211,020	72,178,620	114,113,576

ចំនួន 17,813,085 ដុល្លារអាមេរិក និង 28,211,020 ដុល្លារអាមេរិក រួមមានសមតុល្យប្រាក់កម្ចីដែលមិនទាន់ផ្តល់មានចំនួន 8,873,093 ដុល្លារអាមេរិក និង 18,473,820 ដុល្លារអាមេរិកក្នុងឆ្នាំ 2019 និង 2018។ ធនាគារនឹងមិនផ្តល់ឥណទានដែលនៅសល់នោះទេ លុះត្រាតែអ្នកខ្ចីមានគ្រប់នូវលក្ខខណ្ឌជាក់លាក់ដែលមានចែងក្នុងកិច្ចព្រមព្រៀងប្រាក់កម្ចី។ បើមិនដូច្នោះទេធនាគារមានសិទ្ធិបញ្ឈប់នូវប្រាក់កម្ចីទាំង។

ខ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នាលើយថាផលប៉ះពាល់អាចមានទំហំធំ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

៣១. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាព ដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក៏ធនាគារ និងភាគី ទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តមធ្យម។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ ធនាគារដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយ និយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេង ទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ			
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធព្យាបាល				
ចំណាយការប្រាក់	788,399	601,401	3,194,591	2,432,666
ចំណូលការប្រាក់	303,825	150,456	1,231,099	608,594
ការទូទាត់សងឥណទាន	257,873	316,667	1,044,901	1,280,917
អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកគ្រប់គ្រង	203,741	177,953	825,557	719,820

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

គ. សមតុល្យជាមួយសម្ព័ន្ធព្យាគី

	ថ្ងៃទី៣១ ខែធ្នូ				ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ ១)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
បុត្រសម្ព័ន្ធ						
ប្រាក់បញ្ញើ	-	-	-	-	4,972,631	20,074,511
សម្ព័ន្ធព្យាគី						
ប្រាក់បញ្ញើ	16,482,827	13,224,594	67,167,520	53,136,420	11,817,720	47,708,136
បង្កការប្រាក់លើប្រាក់បញ្ញើត្រូវបង់	60,977	122,117	248,481	490,667	204,160	824,193
ប្រាក់បញ្ញើសន្សំនៅធនាគារ	-	799,361	-	3,211,832	-	-
ការប្រាក់លើប្រាក់បញ្ញើត្រូវទទួល	-	4,524	-	18,177	5,480	22,123
ឥណទាន	12,306,748	1,433,333	50,149,998	5,759,132	775,157	3,129,309
ការប្រាក់លើឥណទានត្រូវទទួល	42,778	-	174,320	-	-	-
អ្នកគ្រប់គ្រងសំខាន់ៗ						
ប្រាក់បញ្ញើពីអតិថិជន	327,720	259,516	1,335,459	1,042,735	301,024	1,215,234

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ◆ ហានិភ័យឥណទាន
- ◆ ហានិភ័យទីផ្សារ
- ◆ ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ◆ ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រងហានិភ័យ (RMC) ដែលទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារបានបង្កើតការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

គណៈកម្មការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យ ឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មការសវនកម្មរបស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុង អនុវត្តទាំងការត្រួតពិនិត្យ បទបញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រង ហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មការសវនកម្មរបស់ធនាគារ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃសក្តានុពលនៃការបាត់បង់ហិរញ្ញវត្ថុធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ច សន្យា និងកើតឡើងពីការពង្រីកទីតាំងឥណទានដល់អតិថិជន។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតមួយ សម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងនៅក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី ដែលពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីដល់អតិថិជន។ ហានិភ័យឥណទានមាននៅក្រៅតារាងឧបករណ៍ហិរញ្ញវត្ថុ ដូចជាលិខិតធានាធនាគារ និងលិខិត ឥណទានកិច្ចសន្យាប្រាក់កម្ចី និងបំណុលដែលមានជាប់ទាក់ទងផងដែរ។ ហានិភ័យឥណទានត្រូវបានគ្រប់គ្រងដោយគណៈកម្មការឥណទានរបស់ ធនាគារដោយមានការត្រួតពិនិត្យជាទូទៅដោយគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ការពង្រីកឥណទាន ត្រូវបានគ្រប់គ្រងដោយអ្នករៀបចំឥណទានដែលបានដាក់ចេញផែនការសម្រាប់ផលិតផល ឬផលប៉ុន្តែដាក់លាក់មួយ រួមមានទីផ្សារ គោលដៅលក្ខខណ្ឌឯកសារ និងនីតិវិធីដែលផលិតផលឥណទាននឹងត្រូវបានផ្តល់ជូន និងវាស់វែង។ ធនាគារបានបង្កើតគោលនយោបាយហានិភ័យ ឥណទានស្នូលដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាព ហានិភ័យរបស់ធនាគារដែលរួមមានដូចខាងក្រោម៖

- ◆ ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយផ្នែកអាជីវកម្មដែល រួមមានតម្រូវការទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងអនុលោមតាមតម្រូវការបទបញ្ញត្តិ និងច្បាប់។
- ◆ ការបង្កើតរចនាសម្ព័ន្ធសិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទាន។ ផែនការណែនាំនៃសិទ្ធិអំណាច ត្រូវបានចាត់ចែងសម្រាប់មន្ត្រីឥណទាននៃ ផ្នែកអាជីវកម្ម។ ឥណទានដែលមានទំហំធំ តម្រូវឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន។
- ◆ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ វាយតម្លៃរាល់ហានិភ័យឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលឥណទាននានា ត្រូវបានផ្តល់ជូនអតិថិជនដោយអង្គការអាជីវកម្មដែលពាក់ព័ន្ធ។ ការបន្ត និងការពិនិត្យឡើងវិញនៃឥណទានគឺស្ថិត នៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- ◆ កម្រិតលើការប្រឈម ដែលកើតពីដៃគូភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងបុរេប្រទាន ការធានាហិរញ្ញវត្ថុ និងការប្រឈម ប្រហាក់ប្រហែល) និងដោយអ្នកចេញប័ណ្ណ ការចាត់ថ្នាក់ឥណទាន ហានិភ័យទីផ្សារដោយស្រួល និងតំបន់ (សម្រាប់មូលបត្រនិយោគ)។
- ◆ ការអភិវឌ្ឍ និងការការពារ ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិតហានិភ័យនៃការមិនទូទាត់សង។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយដោយនាយកប្រតិបត្តិ ឬគណៈកម្មការ ប្រសិនបើ សមរម្យ។ ចំណាត់ថ្នាក់ហានិភ័យត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

- ◆ ការអភិវឌ្ឍន៍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង លើការវិនិយោគទុកលើការខាតបង់ឥណទាន៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ◆ ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ (Back - testing) នៃម៉ូដែលដែលបានប្រើ
 - ◆ កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និង
 - ◆ ការបង្កើតព័ត៌មាននៃការប្រមើលអនាគត។
- ◆ ការពិនិត្យឡើងវិញនូវអនុលោមភាពរបស់អង្គការអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀង រួមទាំងសហគ្រាសដែលបានជ្រើសរើស ហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ ធនាគារ ដែលអាចត្រូវបានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសវិធាន ធនលើការវិនិយោគទុកលើការខាតបង់ឥណទាន។
- ◆ ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេស ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុង ការគ្រប់គ្រងហានិភ័យឥណទាន។

ផ្នែកអាជីវកម្មនីមួយៗ ត្រូវបានអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារ ដោយមានការអនុម័តពីនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន ដើម្បីធើរសិទ្ធិគណៈកម្មការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ មានប្រធានផ្នែកហានិភ័យឥណទានដែលរាយការណ៍អំពីបញ្ហាទាក់ទងនឹង ឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការ នៃផលប៉ុន្តែឥណទានរបស់ខ្លួន និងត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យឥណទានទាំងអស់នៅក្នុងផលប៉ុន្តែរបស់ខ្លួន រួមទាំងបែបបទដែលមានការអនុម័ត ពីការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងនៃផ្នែកអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារត្រូវបានធ្វើសវនកម្មដោយសវនកម្មផ្ទៃក្នុង។

(ii). ការប្រមូលផ្តុំហានិភ័យ

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងដោយគណៈកម្មការឥណទានរបស់ធនាគារ ដោយមានការត្រួតពិនិត្យជាទូទៅដោយគណៈកម្មការគ្រប់គ្រងហានិភ័យ របស់ធនាគារ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ការប្រឈមនឹង ហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារ ត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួន ទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩					
	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	57,468,468	234,184,007	-	-	100%
ការវិនិយោគលើមូលធន	25,000	101,875	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	227,349,687	926,449,974	86%	-	14%
ទ្រព្យសកម្មផ្សេងៗ	259,442	1,057,226	-	-	100%
សរុប	285,102,597	1,161,793,082			
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	17,813,085	72,588,321	93%	0%	7%

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨					
	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	73,437,995	295,073,864	-	-	100%
ប្រាក់បញ្ញើជាមួយធនាគារនានា	801,627	3,220,937	-	-	100%
ការវិនិយោគលើមូលធន	25,000	100,450	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	167,864,197	674,478,343	95%	-	5%
ទ្រព្យសកម្មផ្សេងៗ	359,312	1,443,716	-	-	100%
សរុប	242,488,131	974,317,310			
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	28,211,020	113,351,878	98%	0%	2%

(iii). ទ្រព្យបញ្ចាំ

ការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីខុបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

តារាងខាងក្រោមនេះសង្ខេបអំពីការធានារបស់ធនាគារលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន			
	ទ្រព្យ ដុល្លារអាមេរិក	ប្រាក់បញ្ញើ មានកាលកំណត់ ដុល្លារអាមេរិក	ឥណទាន ពុំមានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន	195,423,881	-	31,925,806	227,349,687
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	57,468,468	57,468,468
ប្រាក់បញ្ញើជាមួយធនាគារនានា	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	-	-	259,442	259,442
ការវិនិយោគផ្សេងៗ	-	-	25,000	25,000
	195,423,881	-	89,678,716	285,102,597

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	159,048,142	-	8,816,053	167,864,195
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	73,437,995	73,437,995
ប្រាក់បញ្ញើជាមួយធនាគារនានា	-	-	801,627	801,627
ទ្រព្យសកម្មផ្សេងៗ	-	-	359,312	359,312
ការវិនិយោគផ្សេងៗ	-	-	25,000	25,000
	159,048,142	-	83,439,987	242,488,129

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។

ឥណទានឃ្នាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួស កាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការចម្រុះនៃប្រតិបត្តិការអាជីវកម្មរបស់ ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះបង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យច្រើនប្រាកដនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- ◆ កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ◆ ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និង ប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ◆ ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង / ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ◆ ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថានឬដោយស្ថាប័នផ្សេងៗទៀតនៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ◆ ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនា ECL	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ធនាគារនឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ ឥណទានរយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនា សម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាការិយបរិច្ឆេទការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើ ហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ៣០ ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាវន្ត	ឥណទានឃ្នាំមើល	៣០ ដល់ ៩០ ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៩០ ដល់ ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់ ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៣៦០ ថ្ងៃ	

ឥណទានរយៈពេលខ្លី (១ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើ ហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាវន្ត	ឥណទានឃ្នាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៩១ ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬជាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យគណនីត្រូវ ចាត់ថ្នាក់នៅដំណាក់កាលទី២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យជា ជំហានៗ។ នៅក្នុងករណីនេះវានឹងត្រូវបានបែងចែកជាឥណទាន (ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	222,439,184	-	-	222,439,184
ឥណទានឃ្នាំមើល	309,417	2,465,978	-	2,775,395
ឥណទានក្រោមស្តង់ដារ	135,118	206,632	1,007,128	1,348,878
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានបាត់បង់	358,802	-	427,428	786,230
	223,242,521	2,672,610	1,434,556	227,349,687
សំវិធានធនខាតបង់	(538,785)	(126,617)	(87,426)	(752,828)
តម្លៃយោង (ដុល្លារអាមេរិក)	222,703,736	2,545,993	1,347,130	226,596,859
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ ៥)	907,517,724	10,374,921	5,489,555	923,382,200

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	164,867,874	92,413	-	164,960,287
ឥណទានឃ្នាំមើល	194,319	640,949	-	835,268
ឥណទានក្រោមស្តង់ដារ	-	378	450,588	450,966
ឥណទានជាប់សង្ស័យ	-	-	229,792	229,792
ឥណទានបាត់បង់	-	-	1,387,884	1,387,884
	165,062,193	733,740	2,068,264	167,864,197
សំវិធានធនខាតបង់	(721,746)	(40,332)	(229,549)	(991,627)
តម្លៃយោង (ដុល្លារអាមេរិក)	164,340,447	693,408	1,838,715	166,872,570
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ ៥)	660,319,916	2,786,114	7,387,957	670,493,986

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត
 ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃទាំងលើថាតើ ហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុ នៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នក ព្យាករណ៍។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ុន្តែ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សវិធានធនខាតបង់

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	721,746	40,332	229,548	991,626
- ធ្វើទៅដំណាក់កាលទី១	(34,431)	29,393	5,038	-
- ធ្វើទៅដំណាក់កាលទី២	5,161	(25,222)	20,061	-
- ធ្វើទៅដំណាក់កាលទី៣	17,180	-	(17,180)	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(250,967)	65,500	(426)	(185,893)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	192,709	19,135	12,958	224,802
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(112,613)	(2,521)	(162,574)	(277,708)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	538,785	126,617	87,425	752,827
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	2,195,549	515,964	356,257	3,067,770

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	397,664	69	145,112	542,845
- ធ្វើទៅដំណាក់កាលទី១	-	-	-	-
- ធ្វើទៅដំណាក់កាលទី២	(7,796)	7,796	-	-
- ធ្វើទៅដំណាក់កាលទី៣	(6,115)	-	6,115	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	136,756	32,534	101,560	270,850
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	250,509	2	13,249	263,760
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(49,272)	(69)	(36,488)	(85,829)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	721,746	40,332	229,548	991,626
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	2,899,975	162,054	922,324	3,984,353

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប្រព័ន្ធដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃ ការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩									
	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		%
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និងសាច់ប្រាក់	5,293,721	9,419,447	-	-	-	-	42,755,300	57,468,468	1.60%-4.25%	
សមមូលវិនិយោគលើមូលធន	-	-	-	-	-	-	25,000	25,000	-	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	13,246,580	13,033,457	8,629,303	14,450,295	26,078,011	151,912,041	-	227,349,687	4.50%-24.00%	
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	259,442	259,442	-	
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	18,540,301	22,452,904	8,629,303	14,450,295	26,078,011	151,912,041	43,039,742	285,102,597		
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ធនាគារនានា	10,748,855	4,528,950	480,176	6,629,661	5,019,747	-	-	27,407,389	0.00%-6.00%	
ប្រាក់បញ្ញើរបស់អតិថិជន	102,888,564	30,845,973	18,804,486	46,051,934	10,390,982	-	-	208,981,939	0.00%-7.00%	
បំណុលកកស្តុក	30,760	62,118	90,382	179,385	1,086,349	1,234,891	-	2,683,885	6.50%	
បំណុលផ្សេងៗ	-	-	-	-	-	-	640,300	640,300	-	
សរុបបំណុលហិរញ្ញវត្ថុ	113,668,179	35,437,041	19,375,044	52,860,980	16,497,078	1,234,891	640,300	239,713,513		
សរុបគំណត់ការប្រាក់	(95,127,878)	(12,984,137)	(10,745,741)	(38,410,685)	9,580,933	150,677,150	42,399,442	45,389,084		
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	(387,646,103)	(52,910,358)	(43,788,895)	(156,523,541)	39,042,302	614,009,386	172,777,726	184,960,517		

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលប្រាក់បញ្ញើនៅ ធនាគារនានា	163,041	8,357,366	-	-	-	-	64,917,588	73,437,995	1.50%-4.25%
វិនិយោគលើមូលធន	-	-	-	-	-	-	25,000	25,000	-
ឥណទាន និងបុព្វប្រទានផ្តល់ ដល់អតិថិជន	1,188,665	7,644,309	7,392,248	8,129,684	29,258,094	114,251,197	-	167,864,197	6.00%-24.00%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	359,312	359,312	-
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	1,351,706	16,303,297	7,392,248	8,629,689	29,258,094	114,251,197	65,301,900	242,488,131	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ធនាគារនានា	4,618,984	8,867,829	5,239,268	18,291,960	2,667,506	-	-	39,685,547	0.00%-5.50%
ប្រាក់បញ្ញើរបស់អតិថិជន	77,878,537	27,676,447	13,123,131	25,752,280	6,252,354	-	-	150,682,749	1.00%-5.00%
បំណុលកតិសន្យា	26,844	53,795	82,994	177,795	1,197,011	1,280,564	-	2,819,003	6.50%
បំណុលផ្សេងៗ	-	-	-	-	-	-	101,624	101,624	-
សរុបបំណុលហិរញ្ញវត្ថុ	82,524,365	36,598,071	18,445,393	44,222,035	10,116,871	1,280,564	101,624	193,288,923	
សរុបតំលាភការប្រាក់ (សមមូលពាន់រៀល - កំណត់សម្គាល់ 5)	(81,172,659)	(20,294,774)	(11,053,145)	(35,592,346)	19,141,223	112,970,633	65,200,276	49,199,208	

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រារូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	9,172,666	48,295,802	-	57,468,468
ឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជន	15,495,215	211,101,644	-	226,596,859
ទ្រព្យសកម្មផ្សេងៗ	8,331	251,111	-	259,442
ការវិនិយោគ - ឧបករណ៍មូលធន	-	25,000	-	25,000
	24,676,212	259,673,557	-	284,349,769

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក

	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	1,608,704	25,798,685	-	27,407,389
ប្រាក់បញ្ញើរបស់ធនាគារនានា	30,252,911	178,729,028	-	208,981,939
បំណុលភតិសន្យា	2,683,885	-	-	2,683,885
បំណុលផ្សេងៗ	640,300	-	-	640,300
	35,185,800	204,527,713	-	239,713,513
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	(10,509,588)	55,145,844	-	44,636,256
សរុប (ពាន់រៀល - កំណត់សម្គាល់ ៥)	(42,826,571)	224,719,314	-	181,892,743

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	11,589,148	61,848,847	-	73,437,995
ប្រាក់បញ្ញើជាមួយធនាគារនានា	301,623	500,004	-	801,627
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	2,916,687	163,955,883	-	166,872,570
ទ្រព្យសកម្មផ្សេងៗ	3,465	355,847	-	359,312
ការវិនិយោគ - ឧបករណ៍មូលធន	-	25,000	-	25,000
	14,810,923	226,685,581	-	241,496,504
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	246,351	39,439,196	-	39,685,547
ប្រាក់បញ្ញើរបស់ធនាគារនានា	23,267,814	127,414,935	-	150,682,749
បំណុលភតិសន្យា	2,819,003	-	-	2,819,003
បំណុលផ្សេងៗ	12,158	89,465	-	101,623
	26,345,326	166,943,596	-	193,288,922
ស្ថានភាព(បំណុល)/ ទ្រព្យសកម្មសុទ្ធ	(11,534,403)	59,741,985	-	48,207,582
សរុប (ពាន់រៀល - កំណត់សម្គាល់ ៥)	(46,345,231)	240,043,296	-	193,698,064

ការវិភាគបញ្ជាក់

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាកាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជាប្តូររូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ') ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	105,096	(105,096)	115,344	(115,344)
ពាន់រៀល - កំណត់សម្គាល់ ៥	428,266	(428,266)	463,452	(463,452)

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

(i). ដំណើរការការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

អ្នកគ្រប់គ្រងរបស់ធនាគារគ្រប់គ្រងលើតារាងតុល្យការសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំនិងទម្រង់នៃកាលកំណត់បំណុល។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍គឺជាទំរង់នៃការពិនិត្យមើលឡើងវិញនូវ សាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករណ៍សម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍ និងខែបន្ទាប់ ដែលទាំងនេះ គឺជាព័ត៌មានសំខាន់ៗ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលទៅឆ្នាំខាងមុខ។ គណៈគ្រប់គ្រងត្រួតពិនិត្យតាមដានចលនារបស់អ្នកដាក់ប្រាក់បញ្ញើ និងអ្នកកម្ចីប្រាក់ និងការព្យាករណ៍នៃការដកប្រាក់របស់ពួកគេ។

(ii). វិធីសាស្ត្រផ្តល់មូលនិធិ

ប្រភពដើមនៃសាច់ប្រាក់ងាយស្រួលរបស់ធនាគារកើតឡើងពីដើមទុនដែលបានបង់របស់ភាគទុនិក ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើពីអតិថិជន។ ប្រភពនៃសាច់ប្រាក់ងាយស្រួលត្រូវបានពិនិត្យឡើងវិញជាប្រចាំតាមរយៈការពិនិត្យរបស់ថ្នាក់គ្រប់គ្រងលើ ប្រាក់បញ្ញើមានកាលកំណត់ និងអ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ។

(iii). អនិស្សន្ទនៃលំហូរសាច់ប្រាក់

តារាងនៅទំព័របន្ទាប់បង្ហាញពីលំហូរសាច់ប្រាក់ ដែលធនាគារបង់ដោយបំណុលហិរញ្ញវត្ថុអនិស្សន្ទលើចំនួនតាមកាលវេសន្តនៅសល់។ ចំនួនទឹកប្រាក់ដែលត្រូវបានបង្ហាញនៅក្នុងតារាង គឺជាលំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា ឯធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ដោយផ្អែកលើការរំពឹងទុកលំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	57,468,468	-	-	-	-	-	-	57,468,468
ការវិនិយោគ - ឧបករណ៍មូលធន	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	13,246,580	13,033,457	8,629,303	14,450,295	26,078,011	151,912,041	-	227,349,687
ទ្រព្យសកម្មផ្សេងៗ	69,917	-	-	-	189,525	-	-	259,442
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	70,784,965	13,033,457	8,629,303	14,450,295	26,267,536	151,912,041	25,000	285,102,597
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនានា	10,748,855	4,528,950	480,176	6,629,661	5,019,747	-	-	27,407,389
ប្រាក់បញ្ញើរបស់អតិថិជន	102,888,564	30,845,973	18,804,486	46,051,934	10,390,982	-	-	208,981,939
បំណុលអភិសន្យា	30,760	62,118	90,382	179,385	1,086,349	1,234,891	-	2,683,885
បំណុលផ្សេងៗ	-	-	-	-	-	-	640,300	640,300
សរុបបំណុលហិរញ្ញវត្ថុ	113,668,179	35,437,041	19,375,044	52,860,980	16,497,078	1,234,891	640,300	239,713,513
សរុបតំលាតកាលកំណត់	(42,883,214)	(22,403,584)	(10,745,741)	(38,410,685)	9,770,458	150,677,150	(615,300)	45,389,084
(សមមូលពាន់រៀល - កំណត់សម្គាល់៥)	(172,304,754)	(90,017,601)	(43,176,387)	(154,334,132)	39,257,700	605,420,789	(2,472,275)	182,373,340

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	73,437,995	-	-	-	-	-	-	73,437,995
ប្រាក់បញ្ញើនៅធនាគារនានា	-	801,627	-	-	-	-	-	801,627
ការវិនិយោគ - ឧបករណ៍មូលធន	-	-	-	-	-	-	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	1,188,665	7,644,309	7,392,248	8,129,684	29,258,094	114,251,197	-	167,864,197
ទ្រព្យសកម្មផ្សេងៗ	128,108	-	-	-	231,204	-	-	359,312
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	74,754,768	8,445,936	7,392,248	8,129,684	29,489,298	114,251,197	25,000	242,463,131
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនានា	4,618,984	8,867,829	5,239,268	18,291,960	2,667,506	-	-	39,685,547
ប្រាក់បញ្ញើរបស់អតិថិជន	77,878,537	27,676,447	13,123,131	25,752,280	6,252,354	-	-	150,682,749
បំណុលអភិសន្យា	26,844	53,795	82,994	177,795	1,197,011	1,280,564	-	2,819,003
បំណុលផ្សេងៗ	-	-	-	-	-	-	101,624	101,624
សរុបបំណុលហិរញ្ញវត្ថុ	82,524,365	36,598,071	18,445,393	44,222,035	10,116,871	1,280,564	101,624	193,288,923
សរុបតំលាតកាលកំណត់	(7,769,597)	(28,152,135)	(11,053,145)	(36,092,351)	19,372,427	112,970,633	(101,624)	49,174,208
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	(31,661,108)	(114,719,950)	(45,041,566)	(147,076,330)	78,942,640	460,355,329	(414,118)	200,384,898

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តន៍មិនមានប្រសិទ្ធភាព នូវនីតិវិធីដំណើរការ ផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពិការភាពខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គការអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

(i). បទបញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- ◆ អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ◆ ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- ◆ រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យធនាគារពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវបំពេញនូវតម្រូវការដើមទុនអប្បបរមា និងអនុលោមតាមតម្រូវការស្ថានភាពសាច់ប្រាក់ និងតម្រូវការផ្សេងទៀត។

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមរម្យ គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការរវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទ នៃការវាស់វែងចម្បង ឬប្រសិនបើអ្នកមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចបានត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែល តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបានមិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មត ជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និង កត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៧ ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លីនៅធនាគារជាតិ និងប្រាក់បញ្ញើជាមួយធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈ ជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យ សកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន។ នៅពេលមិនមានទីផ្សារដែលមានស្រាប់ សម្រាប់ មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬទ្រព្យសកម្មរូបិយសម្របសម្រួលវិនិយោគិន។

ហិរញ្ញប្បទាន បុព្វប្បទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទាន ដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក ៧ បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេត បាន។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការ សន្មតទីផ្សាររបស់ធនាគារ។

ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- ◆ កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រ កម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- ◆ កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- ◆ កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិត នេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជា តម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែក ធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្របត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់ អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

34. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុង របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ហើយនៅក្នុងការរៀបចំរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាម ស.វ.ហ.អ.ក ដំបូង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណង ផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នាការលើកិច្ចការយោង។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំនឹងរំលស់ថ្លៃដើម ជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការលើកិច្ចការយោង។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារនៅអត្រា ប្តូរប្រាក់នាការលើកិច្ចការយោងតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រតិបត្តិការស្របជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរ ដោយប្រើអត្រាប្តូរប្រាក់នាការលើកិច្ចការនៃប្រតិបត្តិការ។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀតទទួល ស្គាល់នៅកាលបរិច្ឆេទ ដែលធនាគារក្លាយជាកាតិកិច្ចសន្យា។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈ ចំណេញ ឬខាត ("FVTPL")) បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

(ii). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង: រំលស់ថ្លៃដើម FVOCI ឬ FVTPL។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ◆ ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- ◆ លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ◆ ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ◆ លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- ◆ គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស្មើសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។
- ◆ វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ◆ ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- ◆ របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ◆ ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការរដ្ឋបាល ឬចាត់ចែង ហើយដែលទទួលបានត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះ ទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលបានជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃ តបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយ ស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ◆ ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- ◆ លក្ខខណ្ឌពិសេស
- ◆ លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- ◆ លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- ◆ លក្ខណៈពិសេសដែលប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យជាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់ មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញ បានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ◆ ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- ◆ តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- ◆ សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ◆ ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ◆ ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ◆ ថាតើទ្រព្យជាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ◆ ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីការដោះដូរទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលបានស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូ អាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

(iii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាម្ចាស់សិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាម្ចាស់សិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃកម្រិតដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ◆ ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ◆ ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។
- ◆ ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុនថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃហិរញ្ញវត្ថុ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ◆ ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរយៈថ្លៃដើម ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

- ◆ ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុល ដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែន ហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យ ដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូងខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នោះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវាស់វែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវាស់វែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាម ទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតែជាចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សិទ្ធិធនលើការបាត់បង់រំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ◆ ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- ◆ កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។ ធនាគារវាស់វែងសិទ្ធិធនលើការខាតបង់ តាមចំនួនដែលស្មើនឹងរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12ខែ៖

- ◆ ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ◆ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិកាសន្យាទ្រព្យសកម្ម) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទានមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ វាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សិទ្ធិធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃ ការរំពឹងទុកលើការខាតបង់ឥណទាន។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ECL នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- ◆ អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ◆ ធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើ ឬលើសពី 30ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 15ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ◆ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។
- ◆ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

- ◆ កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់ កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃខ្លះៗនៃតម្លៃ សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ◆ ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ◆ ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ◆ ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ នឹង LGD នឹង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនា ដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាលដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹង ថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

LGD គឺជាតម្លៃប្រមូលបាននៃភាពខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអតិថិជនប្រមូលបាន ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើចរន្តសម្ព័ន្ធអទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការ ប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទាន រៀបរយនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD ។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើ សមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាម កិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេល មានការខកខានសង។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេត ពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងលើការរំពឹងទុកលើការខាត បង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែល មានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺត្រឹមត្រូវដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវឈប់ទទួល ស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ◆ ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាកើតមានពីទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាភ្នំខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

- ◆ ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការយប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលយប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការយប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី ៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ◆ ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ◆ ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ◆ ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- ◆ អតិថិជនទំនងនឹងក្លាយធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ◆ ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែការមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃលុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានស្ថេរភាពផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង ៩០ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជាទិន្នន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

សិរិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សិរិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែត្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លីដែលមានកាលវិភាគនៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធដារ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ច. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទបញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ទុនបម្រុងតាមបទបញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទបញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរណែនាំ លេខ ធ៧-០១៨-០០១ ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ស្របតាមប្រការ ៧៣ គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ ៧២ និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ទាបជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះ គ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះ គ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទបញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទបញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំហុសតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកខិនភាពនៃតម្លៃ ប្រសិនបើមាន។

ដ. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្ក និងការខាតបង់លើខិនភាពនៃតម្លៃបង្ក។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុង លក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទឹកនៃ និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្ម ដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេស ទាក់ទង នឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញស្បៀងដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាស ភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

(ii). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវា អាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗត្រូវបានទទួលស្គាល់ជា ចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗត្រូវបានវាយតម្លៃ ហើយប្រសិនបើ សមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើ [មូលដ្ឋានរំលស់ថេរ / រំលស់ថយចុះ] លើអាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើកលែងតែមានហេតុផលច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល។ ដំទំនេរមិនត្រូវបានរំលស់នោះទេ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ រោងចក្រ និងបរិក្ខារត្រូវបានកម្រើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអាគារ	5
បរិក្ខារការិយាល័យ	5
សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	5 to 10
បរិក្ខារកុំព្យូទ័រ	3 to 5
យានយន្ត	5

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃ របាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ទៅ 20ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាច្រើននឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- ◆ កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្ត របស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ◆ ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

◆ ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរ អំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖

- ◆ ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
- ◆ ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកប៉ុណ្ណោះ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាកតិសន្យា និងសមាសធាតុ ដែលមិនមែនកតិសន្យា ធនាគារបែងចែក តម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃកតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនកតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ ប៉ុន្តែចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនកតិសន្យានោះទេ ហើយសមាសធាតុកតិសន្យា និង មិនមែនកតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុកតិសន្យា។

កតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- ◆ អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- ◆ អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិន សារវន្ត ឬ
- ◆ ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយ តម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃ ទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលកតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើម កតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែង តាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលកតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយកតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមកតិសន្យា ឬមុនថ្ងៃចាប់ ផ្តើមកតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តកតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមកតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាល ប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទ នៃកតិសន្យាមួយណាក៏តម្រូវ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបាន កំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃ តម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលកតិសន្យា។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- ◆ អគារ និងសាខាការិយាល័យ 2- 15ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែម របស់អ្នកជួល។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ◆ ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ◆ ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ◆ ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- ◆ តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើស ក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមាន ហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេល មានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែល នៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះហួតដល់មានតម្លៃសូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ និងភតិ សន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅ តាមរយៈពេលនៃភតិសន្យា។

អន្តរកាល

ធនាគារអនុវត្ត ស.វ.អ.ហ.ក 16 ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2018 ដោយប្រើវិធីសាស្ត្រកំណែប្រតិសកម្ម។ ដូច្នេះផលប៉ះពាល់នៃការអនុវត្ត ស.វ.អ.ហ.ក 16 នឹងត្រូវបានទទួលស្គាល់ថាជាការកែតម្រូវប្រាក់ចំណេញ រក្សាទុកនាដើមការិយបរិច្ឆេទនាថ្ងៃទី1 ខែមករា ឆ្នាំ2018 ដោយគ្មានការកែតម្រូវព័ត៌មានរៀប រៀងឡើយ។

ធនាគារ មិនត្រូវបានអនុញ្ញាតឱ្យអនុវត្តតាមវិធីសាស្ត្រអនុវត្តជាក់ស្តែងដែលជានិយមន័យនៃការជួល (grand-father) របស់ស្តង់ដារគណនេយ្យកម្ពុជា លើការផ្លាស់ប្តូរនេះទេ។ នេះមានន័យថាវានឹងត្រូវអនុវត្ត ស.វ.អ.ហ.ក 16 លើកិច្ចសន្យាទាំងអស់ដែលបានចូលជាធរមានមុនថ្ងៃទី1 ខែមករា ឆ្នាំ2018 និងវាយតម្លៃថាតើកិច្ចសន្យា/មានភតិសន្យាជួល ឬទេ។ ទោះយ៉ាងណាក៏ដោយ ស.វ.អ.ហ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.វ.អ.ហ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តលើកដំបូង ដើម្បីអនុវត្តនិយមន័យភតិសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់ នៅការិយបរិច្ឆេទ នៃការផ្លាស់ប្តូរដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធានាមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមានៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធានាមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាបញ្ចុះតម្លៃដែលបញ្ជាក់ពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- ◆ តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ◆ រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញធានាធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នៅពេលទិញអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធជាមួយទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលបានស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក៏ ឬដករំលស់បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលបានស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសិទ្ធិធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសិទ្ធិធនសម្រាប់ការខាតបង់ឥណទាន ដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលបានស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃបន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលបានស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះមិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

១. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត ត្រូវបានទទួលបាននៅពេលបានបំពេញសេវាកម្ម។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

កិច្ចសន្យាជាមួយអភិបាលកិច្ចដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក ៩ និងដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក ១៥។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែក នៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

៨. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញ នៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្ម អរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាវៀងរាល់ឆ្នាំក្នុងពេល តែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃ ដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយ ដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើ អត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងកិច្ចសន្យា និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើ ប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែក ដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃ យោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណ ណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាបសមកវិញ ប្រសិនបើមាន ការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាបសមក វិញ ត្រឹមកម្រិតមួយដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ ការខាតបង់លើឱនភាពនៃតម្លៃ។

៩. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើក លែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (ស.គ.អ.ក) 37 សវិធានធនបំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត”។

(i). ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

(ii). ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបានត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជីសមកិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។ ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌដាក់លាក់ណាមួយ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនត្រូវឱ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអត្ថិភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ជ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

35. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក

ការអនុវត្តក្របខណ្ឌស្តង់ដារ ស.រ.ទ.ហ.អ.ក

ធនាគារបានអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ របាយការណ៍ហិរញ្ញវត្ថុនេះ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងស្របតាម ស.រ.ទ.ហ.អ.ក រួមទាំងការអនុវត្ត ស.រ.ទ.ហ.អ.ក 1 ការអនុវត្តជាលើកដំបូង ស.រ.ទ.ហ.អ.ក។

ហេតុដូច្នេះ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ដែលមានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅឬនៅក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រួមជាមួយនឹងព័ត៌មានប្រៀបធៀប នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចដែលបានរៀបរាប់នៅក្នុងគោលនយោបាយគណនេយ្យសំខាន់ៗ នៅក្នុងកំណត់សម្គាល់៣៤។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដំបូង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក។ និយ័តភាពសំខាន់ៗ ដែលបានធ្វើឡើងដោយធនាគារក្នុងការកត់ត្រាឡើងវិញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយពីមុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ហៅកាត់ថា (“ស្តង់ដារពីមុន”) ត្រូវបានបង្ហាញដូចខាងក្រោម។

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន

ស.រ.ហ.អ.ក 1 អនុញ្ញាតឱ្យអ្នកអនុវត្តជាលើកដំបូង នូវការលើកលែងមួយចំនួនពីការអនុវត្តតាមវិធីសាស្ត្រប្រតិបត្តិកម្ម នូវតម្រូវការ ស.រ.ហ.អ.ក ។ ធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម:

តម្លៃសមស្រប ឬការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - ទ្រព្យ និងបរិក្ខារ

ធនាគារបានជ្រើសរើសដើម្បីវាស់វែងធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ដោយប្រើប្រាស់ស្តង់ដារពីមុន ដែលអាចប្រៀបធៀបបានទៅនឹងតម្លៃដើមដករំលស់ស្របតាម ស.រ.ទ.ហ.អ.ក នៅការិយបរិច្ឆេទផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក។

ភតិសន្យា

ស.រ.ហ.អ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.រ.ហ.អ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តជាលើកដំបូងដើម្បីអនុវត្តនិយមន័យភតិសន្យាថ្មីចំពោះភតិសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ។

ធនាគារបានអនុវត្តការលើកលែងដូចខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃ ដែលបានធ្វើឡើងកាលពីឆ្នាំមុនក្រោមស្តង់ដារពីមុនសម្រាប់ការរៀបចំភតិសន្យាដែលមានស្រាប់។

ជម្រើសនៃការលើកលែងផ្សេងៗទៀត ដែលមាននៅក្នុង ស.រ.ហ.អ.ក 1 ដែលមិនត្រូវបានពិភាក្សានៅទីនេះ គឺមិនមានផលប៉ះពាល់ជាសារវន្តដល់ធនាគារឡើយ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ការលើកលែងដែលមិនអាចជ្រើសរើសបាន

ការប៉ាន់ស្មាន

ការប៉ាន់ស្មាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺស្របគ្នានឹងការប៉ាន់ស្មានដែលមានការិយបរិច្ឆេទដូចគ្នាដោយស្របតាមស្តង់ដារព័ត៌មាន។ ការប៉ាន់ស្មានដែលធនាគារបានប្រើដើម្បីបង្ហាញចំនួនទឹកប្រាក់ទាំងនេះដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក គឺឆ្លុះបញ្ចាំងពីលក្ខខណ្ឌដែលមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

អ្នកអនុវត្តជាលើកដំបូង ត្រូវតែអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក សម្រាប់ប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពមួយអាចអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក ចាប់ពីការិយបរិច្ឆេទប្រតិបត្តិការដែល អង្គភាពបានជ្រើសរើសប្រសិនបើព័ត៌មានដែលតម្រូវឱ្យធ្វើបែបនេះ គឺទទួលបាននៅពេលចាប់ផ្តើមធ្វើប្រតិបត្តិការគណនេយ្យទាំងនោះ។

ធនាគារបានអនុវត្តតាមតម្រូវការនៃការឈប់ទទួលស្គាល់របស់ ស.រ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យសម្រាប់ប្រតិបត្តិការដែលកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

ការផ្ទៀងផ្ទាត់រួមមានជួរឈរពីរសម្រាប់ការិយបរិច្ឆេទនីមួយៗ ក៏ដូចជាលទ្ធផលនៃស្តង់ដារព័ត៌មាន និង ស.រ.ទ.ហ.អ.ក ។ ជួរឈរនៃ “ ការធ្វើចំណាត់ថ្នាក់ឡើងវិញ” រួមមានការធ្វើចំណាត់ថ្នាក់ឡើងវិញ និងការវិភាគចំនួនទឹកប្រាក់ឡើងវិញ តាមស្តង់ដារព័ត៌មាន និង ស.រ.ទ.ហ.អ.ក សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ជួរឈរនៃ “ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក” បានបង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការទទួលស្គាល់ និងការវាស់វែងដែលតម្រូវដោយការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក។ ជួរឈរនៃ “ផលប៉ះពាល់ពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក” ត្រូវបានវិភាគបន្ថែមទៀតលើប្រភេទនៃនិយ័តភាព។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧				01-01-18	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ស្តង់ដារពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ហ.អ.ក ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ហ.អ.ក ដុល្លារអាមេរិក
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	ក (i)	2,420,292	(2,420,292)	-	-	4,102,284	(4,102,284)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	ក (i)	-	52,273,599	(142,805)	52,130,794	-	73,438,501	(506)	73,437,995
សាច់ប្រាក់សមមូលជាមួយធនាគារជាតិ	ក (i)	53,557,213	(53,557,213)	-	-	78,477,966	(78,477,966)	-	-
សាច់ប្រាក់សមមូលជាមួយធនាគារនានា	ក (i)	14,444,747	(14,141,512)	(3,033)	300,202	18,447,050	(17,645,312)	(111)	801,627
ប្រាក់តម្កល់តាមច្បាប់	ក (i)	-	17,989,144	-	17,989,144	-	26,853,880	-	26,853,880
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	ក	123,124,513	-	1,334,163	124,458,676	165,807,424	-	1,065,146	166,872,570
ទ្រព្យសកម្មផ្សេងៗ	ក (i)	642,343	(143,726)	(244,631)	253,986	807,773	(66,819)	(275,236)	465,718
ការវិនិយោគ លើបុគ្គលិក		5,000,000	-	-	5,000,000	-	-	-	-
ការវិនិយោគ - ឧបករណ៍មូលធន		25,000	-	-	25,000	25,000	-	-	25,000
ទ្រព្យសកម្មអរូបី		206,838	-	-	206,838	163,094	-	-	163,094
ទ្រព្យ និងបរិក្ខារ		1,157,378	-	-	1,157,378	1,608,970	-	-	1,608,970
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	ខ	-	-	2,377,267	2,377,267	-	-	3,005,364	3,005,364
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	គ	302,378	-	(228,915)	73,463	489,377	-	(248,784)	240,593
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)		200,880,703	-	3,092,046	203,972,749	269,928,938	-	3,545,873	273,474,811
ទ្រព្យសកម្មសរុប (ពាន់រៀល-កំណត់សម្គាល់ ១)									
		810,955,398	-	12,482,588	823,437,986	1,084,574,473	-	14,247,320	1,098,821,793
បំណុល និងមូលធន									
ប្រាក់បញ្ញើរបស់អតិថិជន	ក (i)	101,617,081	945,349	-	102,562,430	47,146,807	(7,461,260)	-	39,685,547
ប្រាក់បញ្ញើរបស់ធនាគារនានា	ក (i)	38,512,098	378,065	-	38,890,163	142,302,425	8,380,324	-	150,682,749
បំណុលកតិសន្យា	ខ	-	-	2,132,637	2,132,637	-	-	2,819,003	2,819,003
បំណុលផ្សេងៗ		1,778,713	(1,323,414)	(1)	455,298	1,757,763	(919,064)	(97,372)	741,327
សិទ្ធិធានាធនលើអត្ថប្រយោជន៍និយោជិត		-	-	-	-	120,000	-	-	120,000
ពន្ធពន្យារជាបំណុល - សុទ្ធ		535,017	-	-	535,017	718,250	-	-	718,250
បំណុលសរុប		142,442,909	-	2,132,636	144,575,545	192,045,245	-	2,721,631	194,766,876
មូលធន									
ដើមទុន		58,000,000	-	-	58,000,000	75,000,000	-	-	75,000,000
ទុនបម្រុងតាមបញ្ញត្តិ		-	-	1,665,206	1,665,206	-	-	2,001,001	2,001,001
ប្រាក់ចំណេញរក្សាទុក		437,794	-	(705,796)	(268,002)	2,883,693	-	(1,176,759)	1,706,934
មូលធនសរុប		58,437,794	-	959,410	59,397,204	77,883,693	-	824,242	78,707,935
បំណុល និងមូលធនសរុប (ដុល្លារអាមេរិក)		200,880,703	-	3,092,046	203,972,749	269,928,938	-	3,545,873	273,474,811
បំណុល និងមូលធនសរុប (ពាន់រៀល)		810,955,398	-	12,482,588	823,437,986	1,084,574,473	-	14,247,320	1,098,821,793

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាតសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់សម្គាល់	ស្តង់ដារពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ប.អ.ក		ស.វ.ប.អ.ក ដុល្លារអាមេរិក
			ការចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	
ចំណូលពីប្រតិបត្តិការ					
ចំណូលការប្រាក់	ក (iii)	13,341,092	-	235,396	13,576,488
ចំណាយការប្រាក់	ខ	(5,354,258)	-	(167,196)	(5,521,454)
ចំណូលពីការប្រាក់សុទ្ធ		7,986,834	-	68,200	8,055,034
ចំណូលពីកម្រៃ និងជើងសារសុទ្ធ	ក (iii)	1,676,174	19,374	(597,615)	1,097,933
ចំណូលផ្សេងៗ		172,754	(25,735)	-	147,019
ចំណេញពីប្រតិបត្តិការសរុប		9,835,762	(6,361)	(529,415)	9,299,986
ចំណាយលើបុគ្គលិក		(3,249,180)	-	-	(3,249,180)
រំលស់		(551,345)	-	(357,991)	(909,336)
ផ្សព្វផ្សាយ និងទីផ្សារ		(164,118)	-	-	(164,118)
ចំណាយលើប្រតិបត្តិការផ្សេងៗ	ខ	(1,904,140)	6,361	436,318	(1,461,461)
ចំណាយលើប្រតិបត្តិការសរុប		(5,868,783)	6,361	78,327	(5,784,095)
ចំណេញពីប្រតិបត្តិការមុន ឱនភាពនៃតម្លៃ		3,966,979	-	(451,088)	3,515,891
ការខាតបង់លើឱនភាព	ក (ii)	(850,562)	-	335,790	(514,772)
ប្រាក់ចំណេញមុនដកពន្ធ		3,116,417	-	(115,298)	3,001,119
ចំណាយពន្ធលើប្រាក់ចំណេញ		(670,518)	-	(19,870)	(690,388)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		2,445,899	-	(135,168)	2,310,731
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	-	-
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		2,445,899	-	(135,168)	2,310,731

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ការសង្ខេបពីការធ្វើចំណាត់ថ្នាក់ឡើងវិញនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងការធ្វើនិយ័តភាពសំខាន់ៗ ដែលជាលទ្ធផល នៃការផ្លាស់ប្តូរពីស្តង់ដារពីមុន ទៅ ស.វ.ហ.អ.ក។

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ស.វ.ហ.អ.ក ១ ឧបករណ៍ហិរញ្ញវត្ថុ បង្ហាញនូវតម្រូវការសម្រាប់ការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ ។ វាក៏ណែនាំផងដែរនូវតម្លៃថ្មី “ការរំពឹងទុកឥណទានខាតបង់” (ECL) និងគំរូគណនេយ្យការពារហានិភ័យទូទៅថ្មី។ ធនាគារបានអនុវត្ត ស.វ.ហ.អ.ក ១ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុវត្ត ស.វ.ហ.អ.ក ១ ត្រូវបានអនុវត្តជាទូទៅដោយធនាគារនាពេលក្រោយ លើកលែងតែចំណុចដែលបានពិពណ៌នាខាងក្រោម។

- ◆ ការវាយតម្លៃខាងក្រោម ត្រូវបានធ្វើឡើងដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈដែលមានស្រាប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
 - ◆ ការកំណត់ចំពោះគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់
 - ◆ ការកំណត់ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្កើតឱ្យមានលំហូរទឹកប្រាក់ដែលជាការទូទាត់សងប្រាក់ដើម និងការប្រាក់ទៅលើចំនួនទឹកប្រាក់ដែលនៅសល់
 - ◆ ការកំណត់នូវការវិនិយោគមូលធន ដែលមិនសម្រាប់យកមកធ្វើការផ្ទេរជូនជា FVOCI និង
- ◆ ប្រសិនបើការវិនិយោគបំណុលមានហានិភ័យឥណទានទាបនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ធនាគារបានសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មមិនមានការកើនឡើងជាសារវន្តទេ ចាប់តាំងពីការទទួលស្គាល់ដំបូង។

ផលប៉ះពាល់ដែលកើតឡើងពីការអនុវត្ត ស.វ.ហ.អ.ក ១ រួមទាំងផលប៉ះពាល់លើពន្ធ ត្រូវបានពិពណ៌នាដូចខាងក្រោម។

(i). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ក្រោម ស.វ.ហ.អ.ក ១ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមប្រភេទដូចខាងក្រោម៖ វាស់វែងតាមរំលស់ថ្លៃដើម, FVOCI - ឧបករណ៍បំណុល, FVOCI - ឧបករណ៍មូលធន; ឬ FVTPL។ ការចាត់ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម ស.វ.ហ.អ.ក ១ ដែលជាទូទៅគឺផ្អែកលើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រង និងលក្ខណៈនៃលំហូរទឹកប្រាក់តាមកិច្ចសន្យា។

សម្រាប់ការពន្យល់អំពីវិធីដែលធនាគារធ្វើការចាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណេញនិងខាតដែលពាក់ព័ន្ធក្រោម ស.វ.ហ.អ.ក ១ សូមមើលកំណត់សម្គាល់ 34 (គ)។

តារាងខាងក្រោម និងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយខាងក្រោមពន្យល់ពីប្រភេទនៃការវាស់វែងដំបូង នៅក្រោមស្តង់ដារពីមុន និងប្រភេទប្រភេទនៃការវាស់វែងថ្មីក្រោម ស.វ.ហ.អ.ក ១ សម្រាប់ថ្នាក់នីមួយៗ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨				
កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូង ក្រោមស្តង់ដារពិមុន	ការធ្វើចំណាត់ថ្នាក់ថ្មី ក្រោម ស.រ.ហ.អ.ក ៩	តម្លៃយោងដំបូង ក្រោមស្តង់ដារពិមុន ដុល្លារអាមេរិក	តម្លៃយោងថ្មី ក្រោម ស.រ.ហ.អ.ក ៩ ដុល្លារអាមេរិក	តម្លៃយោងដំបូង ក្រោមស្តង់ដារពិមុន ដុល្លារអាមេរិក	តម្លៃយោងថ្មី ក្រោម ស.រ.ហ.អ.ក ៩ ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	2,420,292	52,130,794	4,102,284	73,437,995
ប្រាក់បញ្ញើជាមួយធនាគារនានា							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	14,444,747	300,202	18,447,050	801,627
ការវិនិយោគលើមូលបត្របំណុល							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	5,025,000	5,025,000	25,000	25,000
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន							
(ខ)	តម្លៃយោង	រំលស់ថ្លៃដើម	123,124,513	124,458,676	165,807,424	166,872,570	
ទ្រព្យសកម្មផ្សេងៗ	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	465,473	253,986	573,257	359,312
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)				145,480,025	182,168,658	188,955,015	241,496,504
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ពាន់រៀល - កំណត់សម្គាល់ ៥)				587,302,861	735,414,872	759,221,250	970,332,953
ទ្រព្យសកម្មហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន							
(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	101,617,081	102,562,430	142,302,425	150,682,749	
ប្រាក់បញ្ញើរបស់ធនាគារនានា							
(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	38,512,098	38,890,163	47,146,807	39,685,547	
បំណុលផ្សេងៗ							
(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	1,778,712	455,298	1,677,493	101,623	
បំណុលហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)				141,907,891	141,907,891	191,126,725	190,469,919
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល - កំណត់សម្គាល់ ៥)				572,882,156	572,882,156	767,947,181	765,308,135

- (ក) ដើម្បីសម្របទៅតាមការបង្ហាញក្នុងការិយបរិច្ឆេទបច្ចុប្បន្ន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជាសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់តម្កល់តាមច្បាប់ ហើយដែលពិមុនត្រូវបានធ្វើការវាស់វែងតាមថ្លៃដើម ហើយឥឡូវតាមរំលស់ថ្លៃដើម ។
- (ខ) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួល នៅក្រោមស្តង់ដារពិមុន ហើយត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម។ ការថយចុះនៃចំនួនទឹកប្រាក់ 1,811,049 ដុល្លារអាមេរិក នៅក្នុងសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញរក្សាទុកដំបូងរបស់ធនាគារ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រៀងៗខ្លួន លើការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក ៩។
- (គ) នៅក្រោមស្តង់ដារពិមុន បំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមថ្លៃដើម ឥឡូវត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើមជំនួសវិញ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

(ii). ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ស.វ.ហ.អ.ក ១ ជំនួសឱ្យគំរូស្តង់ដារពីមុន “ការខាតបង់ដែលបានកើតឡើង” ជាមួយនឹងគំរូ “ការរំពឹងទុកឥណទានខាតបង់” (ECL)។ គំរូនៃឱនភាពនៃតម្លៃថ្មី អនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។

ការអនុវត្តនូវតម្រូវការឱនភាពនៃតម្លៃតាម ស.វ.ហ.អ.ក ១ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ បង្កើតឱ្យមានសិទ្ធិធនសម្រាប់ឱនភាព នៃតម្លៃដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សិទ្ធិធនខាតបង់ក្រោមស្តង់ដារពីមុន	2,358,480	2,895,873
ការថយចុះសិទ្ធិធនបានទទួលស្គាល់ ៖ ឥណទាន និងបុរេប្រទាន	(1,811,049)	(1,904,246)
សិទ្ធិធនខាតបង់ក្រោម ស.វ.ហ.អ.ក ១ - ដុល្លារអាមេរិក	547,431	991,627
សិទ្ធិធនខាតបង់ក្រោម ស.វ.ហ.អ.ក ១ - (ពាន់រៀល - កំណត់សម្គាល់ 5)	2,209,979	3,984,357

សិទ្ធិធនខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្មនោះ។ ចំពោះការវិនិយោគបំណុលនៅ FVOCI សិទ្ធិធនខាតបង់ត្រូវបានទទួលស្គាល់នៅក្នុង OCI ជំនួសឱ្យការកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម។

ដើម្បីអនុវត្តតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ធនាគារបានធ្វើពិប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិមានចំនួន 1,665,206 ដុល្លារអាមេរិក និង 2,001,001 ដុល្លារអាមេរិក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ សូមមើលកំណត់សម្គាល់លេខ 34 (ច)។

ព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែលធនាគារប្រើសម្រាប់វាស់វែង ឱនភាពនៃតម្លៃលើសិទ្ធិធន ត្រូវបានពិពណ៌នានៅក្នុងកំណត់សម្គាល់ 34 (គ)។

(iii). ការប្រាក់

នៅក្រោមស្តង់ដារពីមុន កម្រៃដែលជាផ្នែកមួយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនត្រូវបានបញ្ចូលជាអត្រាការប្រាក់ប្រសិទ្ធភាពនោះទេ ហើយត្រូវបានទទួលស្គាល់ថាជាចំណូលនៅពេលប្រតិបត្តិការកើតឡើង។

ការទទួលស្គាល់ចំណូលការប្រាក់ ត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ការធ្លាក់ចុះនៃឥណទាន និងបុរេប្រទាន	(476,881)	(362,220)
ផលប៉ះពាល់នៃពន្ធដែលពាក់ព័ន្ធ	(95,376)	(72,444)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(572,257)	(434,664)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល - កំណត់សម្គាល់ 5)	(2,310,202)	(1,746,480)

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ដុល្លារអាមេរិក

របាយការណ៍ចំណេញ ឬ ខាត

ការកើនឡើងនៃចំណូលការប្រាក់	235,656
ចំការធ្លាក់ចុះនៃចំណូលពីកម្រៃ និងជើងសារ	(597,876)
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ (ដុល្លារអាមេរិក)	(362,220)
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ (ពាន់រៀល - កំណត់សម្គាល់ ៥)	(1,465,180)

(iv). ផលប៉ះពាល់នៃអន្តរកាលលើមូលធន

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក ១ ប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

**ផលប៉ះពាល់នៃការអនុវត្ត
ស.រ.ហ.អ.ក ១ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨**

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាគ្រោមស្តង់ដារពីមុន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧)	437,794	1,767,374
ការវាស់វែងឡើងវិញតាមរំលស់ថ្លៃដើមក្រោម ស.រ.ហ.អ.ក ១	(466,814)	(1,884,528)
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់ក្រោម ស.រ.ហ.អ.ក ១	1,655,139	6,681,796
ផលប៉ះពាល់លើទុនបម្រុងតាមបទបញ្ញត្តិ	(1,665,206)	(6,722,437)
ពន្ធដែលពាក់ព័ន្ធ	(228,915)	(924,130)
សមតុល្យដើមគ្រាគ្រោម ស.រ.ហ.អ.ក ១ (ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨)	(268,002)	(1,081,925)

ខ. ភតិសន្យា

កាលពីមុន ធនាគារបានចាត់ថ្នាក់ភតិសន្យាថាជាកិច្ចសន្យាជួលប្រតិបត្តិការ ឬហិរញ្ញវត្ថុ ដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនថាតើកិច្ចសន្យាជួលនោះ បានផ្ទេរហានិភ័យនិងផលប្រយោជន៍ជាសារវន្តនូវភាពជាម្ចាស់នៃទ្រព្យដែលធនាគារ។ ក្រោម ស.រ.ហ.អ.ក 16 ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម និងបំណុលភតិសន្យា ចំពោះកិច្ចសន្យាជួលការិយាល័យសាខា និងការិយាល័យ ឧទាហរណ៍កិច្ចសន្យាជួលទាំងនេះមានលើតារាងតុល្យការ។

ដើម្បីអនុវត្តតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ធនាគារបានផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិមានចំនួន 1,665,206 ដុល្លារអាមេរិក និង 2,001,001 ដុល្លារអាមេរិក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ សូមមើលកំណត់សំគាល់លេខ 34 (ច) ។

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	2,377,267	3,005,364
ពន្ធពន្យារជាទ្រព្យសកម្ម	(244,630)	(275,233)
បំណុលភតិសន្យា	-	(2,819,003)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក	(2,132,637)	(88,872)
(ពាន់រៀល - កំណត់សម្គាល់ ៥)	(8,609,456)	(357,088)
របាយការណ៍ចំណេញ ឬ ខាត		
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម		(357,990)
ចំណាយការប្រាក់លើបំណុលភតិសន្យា		(167,196)
ចំណាយផ្លែដុល		436,314
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ - ដុល្លារអាមេរិក		(88,872)
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ (ពាន់រៀល - កំណត់សម្គាល់ ៥)		(359,487)

គ. ពន្ធលើប្រាក់ចំណេញ

ការផ្លាស់ប្តូរខាងលើដែលបានថយចុះលើពន្ធពន្យារជាទ្រព្យសកម្ម / បំណុលមានដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឱនភាពនៃតម្លៃលើសវិធានធន	(80,282)	(62,917)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	(601,073)
បំណុលភតិសន្យា	-	618,848
ថ្លៃសេវាឥណទាន	95,376	167,820
ផ្សេងៗ	58,369	117,915
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម - ដុល្លារអាមេរិក	73,463	240,593
ការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្ម - (ពាន់រៀល - កំណត់សម្គាល់ ៥)	296,570	966,703

កំណត់សម្គាល់

លើរបាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩)

36. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

រហូតមកដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារ ហ្វីលីព ភីអិលស៊ី បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក្រេឌីត នាថ្ងៃទី១ ខែមករា ឆ្នាំ 2020។

ការរំពឹងលើការបាត់បង់ឥណទាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ។ នាកាលបរិច្ឆេទបន្ទាប់ មានការផ្ទុះឡើងនៃវិសក្សនិយម បានរីករាលដាលនៅប្រទេសចិន កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការខានដល់ សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើកំណើនផលិតផលក្នុងស្រុកដុល (GDP) និងសូចនាករសំខាន់ផ្សេងៗ នឹងត្រូវបានពិចារណាក្នុង ការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាត បង់ឥណទានក្រោម ស.វ.ហ.អ.ក 9 ក្នុងឆ្នាំ២០២០។



Phillip Mobile





📍 #27DEFG, មហាវិថីព្រះមុនីវង្ស
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។

☎ 086 930 000 / 089 989 818

✉ info@phillipbank.com.kh

🌐 www.phillipbank.com.kh

**PhillipCapital
Singapore**